



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំទី ១៧ លេខ ៥៦

ត្រីមាសទី ០៣ ឆ្នាំ ២០១៧

រាជកិច្ច

ផ្សាយចេញពី

ទីស្តីការគណៈរដ្ឋមន្ត្រី

សារពាង

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សារាចរ ប្រកាស

ក

មាតិកា

I-ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

ព្រះរាជក្រឹត្យ

- ១៩-០៧-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៧១៧/៥៧២ ស្តីពី ការតាំងសិប្បក្របខ័ណ្ឌ ដល់ មន្ត្រីរាជការ ១៣៥ រូប នៅក្រសួងរ៉ែ និងថាមពល ៥៧៧៤
- ១៩-០៧-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៧១៧/៥៧៣ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿង ឥស្សរិយយស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក និង លោកស្រី ចំនួន ៧៨ រូប ៥៧៨១
- ២១-០៧-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៧១៧/៥៧៤ ស្តីពី ការតែងតាំងឯកឧត្តម **កៅ កោសល** ជាអគ្គនាយក នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ៥៧៨៣
- ២១-០៧-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៧១៧/៥៧៥ ស្តីពី ការតែងតាំង និងផ្តល់ឋានៈមន្ត្រីរាជការ ចំនួន ០២ រូប ជាទីប្រឹក្សាក្រសួងពាណិជ្ជកម្ម មានឋានៈស្មើ អគ្គនាយក បន្ថែមលើ មុខងារបច្ចុប្បន្ន ៥៧៨៤

II-រាជរដ្ឋាភិបាល

១-អនុក្រឹត្យ

- ២១-០៧-២០១៧ -អនុក្រឹត្យលេខ ១១២ អនក្រ.បក ស្តីពី ការកំណត់យន្តការសម្រាប់គ្រប់គ្រងផែនការ កសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេក វិទ្យាគមនាគមន៍ និងព័ត៌មាន ៥៧៨៥
- ២៥-០៧-២០១៧ -អនុក្រឹត្យលេខ ១១៣ អនក្រ.បក ស្តីពី ការផ្ទេរឥណទានថវិកា ៥៧៩៩
- ២០-០៧-២០១៧ -អនុក្រឹត្យលេខ ៧៣០ អនក្រ.តត ស្តីពី ការជូនមេដាយការងារ ៥៨០១
- ២០-០៧-២០១៧ -អនុក្រឹត្យលេខ ៧៣១ អនក្រ.តត ស្តីពី ការជូនមេដាយសហមេត្រី ៥៨០២
- ២០-០៧-២០១៧ -អនុក្រឹត្យលេខ ៧៣២ អនក្រ.តត ស្តីពី ការជូនមេដាយសហមេត្រី ៥៨០៤
- ២០-០៧-២០១៧ -អនុក្រឹត្យលេខ ៧៣៣ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ ៥៨០៥
- ២០-០៧-២០១៧ -អនុក្រឹត្យលេខ ៧៣៤ អនក្រ.តត ស្តីពី ការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ ៥៨០៧

ខ

២៤-០៧-២០១៧	-អនុក្រឹត្យលេខ ៧៣៥ អនក្រ.តត ស្តីពី ការជូនគ្រឿងឥស្សរិយយសមុនីសារភ័ណ្ឌ	៥៨០៩
២៤-០៧-២០១៧	-អនុក្រឹត្យលេខ ៧៣៦ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	៥៨១១
២៤-០៧-២០១៧	-អនុក្រឹត្យលេខ ៧៣៧ អនក្រ.តត ស្តីពី ការជូនគ្រឿងឥស្សរិយយសសុវត្ថារា	៥៨១៣
២៤-០៧-២០១៧	-អនុក្រឹត្យលេខ ៧៣៨ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	៥៨១៥
២៤-០៧-២០១៧	-អនុក្រឹត្យលេខ ៧៣៩ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	៥៨៣៣
២៥-០៧-២០១៧	-អនុក្រឹត្យលេខ ៧៤០ អនក្រ.តត ស្តីពី ការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ	៥៨៣៤
២៥-០៧-២០១៧	-អនុក្រឹត្យលេខ ៧៤១ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	៥៨៣៦
២៥-០៧-២០១៧	-អនុក្រឹត្យលេខ ៧៤២ អនក្រ.តត ស្តីពី ការផ្ទេរក្របខ័ណ្ឌ នាយទាហាន	៥៨៣៧
២៦-០៧-២០១៧	-អនុក្រឹត្យលេខ ៧៤៣ អនក្រ.តត ស្តីពី ការផ្លាស់ប្តូរ និងតម្លើងឋានន្តរស័ក្តិមកជា ឋានន្តរស័ក្តិនាយក្រមការ នៃក្របខ័ណ្ឌមន្ត្រីក្រមការ ក្រសួងមហាផ្ទៃ	៥៨៣៨

២.សេចក្តីសម្រេច

២៥-០៧-២០១៧	-សេចក្តីសម្រេចលេខ ៥៦ សសរ ស្តីពី ការជ្រើសរើស និស្សិត សិស្សចូលបណ្តុះបណ្តាល ជំនាញបច្ចេកទេសយោធា	៥៨៤០
------------	--	------

III. ការងារបណ្តាញក្រសួង

១. ទិស្តីការរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

០៤-០៧-២០១៧	-ប្រកាសលេខ ៦៣៨ សហវ.ប្រក ស្តីពី លក្ខណវិនិច្ឆ័យនៃការកាន់បញ្ជីកាតណេយ្យ មិនត្រឹមត្រូវ និងនីតិវិធីនៃការបង់ពន្ធអប្បបរមា	៥៨៤១
------------	--	------

២. ទិស្តីការរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និង សិប្បកម្ម

២៤-០៤-២០១៧	-ប្រកាសលេខ ១៧៣ ឧស.កឧ.ប្រក ០៤ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ស្រ្តាតខូ (ខេម បូឌា) លីមីតធីត បង្កើតរោងចក្រ ផលិតសម្ភារៈសំណង់	៥៨៤៤
០២-០៥-២០១៧	-ប្រកាសលេខ ១៨១ ឧស.កឧ.ប្រក ០៥ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន អេសេសអេហ្វ ស្ត័តធីង ហ្វូដ ឯ.ក បង្កើតរោងចក្រ ផលិតស្បែកជើង	៥៨៤៧
០៣-០៥-២០១៧	-ប្រកាសលេខ ១៨៤ ឧស.កឧ.ប្រក ០៥ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ស៊ូភៀល (ខេមបូឌា) ឯ.ក បង្កើតរោងចក្រ ផលិតកាបូបគ្រប់ប្រភេទ	៥៨៥០
០៥-០៥-២០១៧	-ប្រកាសលេខ ១៨៥ ឧស.កឧ.ប្រក ០៥ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ស៊ូមីត្រូនិច មេនព្យូ ហ្គេកធើរីង (ខេមបូឌា) ឯ.ក បង្កើតរោងចក្រ ផលិតគ្រឿងបង្កំអគ្គិសនី	៥៨៥៣

គ

- ០៥-០៥-២០១៧ -ប្រកាសលេខ ១៨៦ ឧស.កឧ.ប្រក ០៥ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន អេហ្វអឹមអេហ្វ មេនូហ្វេកឆឺរីង ឯ.ក បង្កើតរោងចក្រ ផលិតកាបូបគ្រប់ប្រភេទ ៥៨៥៦
- ០៥-០៥-២០១៧ -ប្រកាសលេខ ១៨៧ ឧស.កឧ.ប្រក ០៥ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ភីភី ព្រីនធីង អេន ភែកយីជីង ឯ.ក បង្កើតរោងចក្រ បោះពុម្ព និងផលិតផលិតផលវេចខ្ចប់ ៥៨៥៩
- ៣-ទីស្តីការអង្គមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ**
- ០៦-០៧-២០១៧ -ប្រកាសលេខ ៣៧៤ ប្រក.កសក ស្តីពី ការសាកល្បង ការយកសំណាក ការចាត់ថ្នាក់ ការ កំណត់ស្តង់ដារគុណភាពពូជដំណាំ និងនីតិវិធីនៃការត្រួតពិនិត្យគុណភាពពូជដំណាំ ៥៨៦២



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៧/៥៧៧៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១៣/០១៧ ចុះថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៣ ដែលប្រកាសឱ្យប្រើ ច្បាប់ ស្តីពីការបង្កើតក្រសួងរ៉ែ និងថាមពល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយ ឡែក នៃក្របខ័ណ្ឌ មន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣០០/០៦០២/១៥១ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ២០០២ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍ រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា



ត្រាស់បង្គាប់

មាត្រា ១ : តាំងសិបក្នុងក្របខ័ណ្ឌ ដល់មន្ត្រីរាជការ ១៣៥ រូប ទៅក្នុងឋានន្តរសក្តិអនុម្បី នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល និងទៅក្នុងឋានន្តរសក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៅក្រសួងរ៉ែ និងថាមពល ៖
-តាំងសិបចាប់ពីថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៥

- | | |
|--|---------------------|
| ១- លោក ហ៊ុន ឆ្មោ | អនុម្បី ថ្នាក់លេខ ៤ |
| -តាំងសិបចាប់ពីថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០១៧ | |
| ២- លោកស្រី ខុយ ស៊ីវហ៊ុន | អនុម្បី ថ្នាក់លេខ ៤ |
| ៣- លោកស្រី ជ័រ មុយឡេង | អនុម្បី ថ្នាក់លេខ ៤ |
| ៤- លោកស្រី នៅ ស៊ីណេត | អនុម្បី ថ្នាក់លេខ ៤ |
| ៥- លោក អេង គឹមស៊ីន | អនុម្បី ថ្នាក់លេខ ៤ |
| ៦- លោកស្រី ផាន់ ម៉ាឡេង | អនុម្បី ថ្នាក់លេខ ៤ |
| ៧- លោក ផាន់ និរ្រត | អនុម្បី ថ្នាក់លេខ ៤ |
| ៨- លោកស្រី ម៉ុង ផាណេត | អនុម្បី ថ្នាក់លេខ ៤ |
| ៩- លោក ស៊ឹម សិរីវុឌ្ឍិ | អនុម្បី ថ្នាក់លេខ ៤ |
| ១០- លោកស្រី ជួន ចាន់រី | អនុម្បី ថ្នាក់លេខ ៤ |
| ១១- លោក យុត វិម | អនុម្បី ថ្នាក់លេខ ៤ |
| ១២- លោកស្រី យូ វីតា | អនុម្បី ថ្នាក់លេខ ៤ |
| ១៣- លោកស្រី លូង គន្ធារី | អនុម្បី ថ្នាក់លេខ ៤ |
| ១៤- លោកស្រី ឡេង ម៉ូនីតា | អនុម្បី ថ្នាក់លេខ ៤ |
| ១៥- លោកស្រី ហេង គឹមសាន | អនុម្បី ថ្នាក់លេខ ៤ |
| ១៦- លោក ឌីវ តារាវិទ្យា | អនុម្បី ថ្នាក់លេខ ៤ |
| ១៧- លោកស្រី មាណ សុជាតា | អនុម្បី ថ្នាក់លេខ ៤ |
| ១៨- លោកស្រី គង់ ពិសិ | អនុម្បី ថ្នាក់លេខ ៤ |
| ១៩- លោក ឡាន សុខហេង | អនុម្បី ថ្នាក់លេខ ៤ |
| ២០- លោកស្រី តា សត្យា | អនុម្បី ថ្នាក់លេខ ៤ |
| ២១- លោកស្រី ថៅ ស្រីគូប | អនុម្បី ថ្នាក់លេខ ៤ |
| ២២- លោក ស៊ីន សុផាត | អនុម្បី ថ្នាក់លេខ ៤ |
| ២៣- លោក ជា វឌ្ឍនា | អនុម្បី ថ្នាក់លេខ ៤ |



២៤- លោក ញ៉ាវ ឆេន	អនុម្បី ថ្នាក់លេខ ៤
២៥- លោក ជាតិ បញ្ញារីន	អនុម្បី ថ្នាក់លេខ ៤
២៦- លោកស្រី លន់ ភារ៉ា	អនុម្បី ថ្នាក់លេខ ៤
២៧- លោក លី ម៉ុនចន	អនុម្បី ថ្នាក់លេខ ៤
២៨- លោកស្រី វ៉ាន់ វិជ្ជរី	អនុម្បី ថ្នាក់លេខ ៤
២៩- លោក ស សំរុល	អនុម្បី ថ្នាក់លេខ ៤
៣០- លោកស្រី សយ សីហមុនា	អនុម្បី ថ្នាក់លេខ ៤
៣១- លោកស្រី អ៊ុន គឹមមុយលី	អនុម្បី ថ្នាក់លេខ ៤
៣២- លោក ផា ជួន្លា	អនុម្បី ថ្នាក់លេខ ៤
៣៣- លោកស្រី លីម សិរិស្ស	អនុម្បី ថ្នាក់លេខ ៤
៣៤- លោក ស៊ុន ជេតីជ	អនុម្បី ថ្នាក់លេខ ៤
៣៥- លោកស្រី សុខ សុផា	អនុម្បី ថ្នាក់លេខ ៤
៣៦- លោក ម៉ង់ សុផន	អនុម្បី ថ្នាក់លេខ ៤
៣៧- លោក ហុន ចេនា	អនុម្បី ថ្នាក់លេខ ៤
៣៨- លោកស្រី យ៉ាណា ពេជ្ជឌីន	អនុម្បី ថ្នាក់លេខ ៤
៣៩- លោក គឹម មុនីរដ្ឋា	អនុម្បី ថ្នាក់លេខ ៤
៤០- លោក ញ៉ាម ចន្លា	អនុម្បី ថ្នាក់លេខ ៤
៤១- លោកស្រី ច័ន្ទ សុភាព	អនុម្បី ថ្នាក់លេខ ៤
៤២- លោកស្រី កែវ សុផា	អនុម្បី ថ្នាក់លេខ ៤
៤៣- លោកស្រី មុន សុគន្ធា	អនុម្បី ថ្នាក់លេខ ៤
៤៤- លោក ច័ន្ទ សុវិរ័យ	អនុម្បី ថ្នាក់លេខ ៤
៤៥- លោក ឡាន ឡាន	អនុម្បី ថ្នាក់លេខ ៤
៤៦- លោក យ៉ាង សុភ័ក្ត្រា	អនុម្បី ថ្នាក់លេខ ៤
៤៧- លោក ស៊ុន វិជ័យវិគ្រា	អនុម្បី ថ្នាក់លេខ ៤
៤៨- លោក លីម ជីហាន	អនុម្បី ថ្នាក់លេខ ៤
៤៩- លោក ហាស ភារ៉ាជេត	អនុម្បី ថ្នាក់លេខ ៤
៥០- លោក ម៉ែន ចន្ទគុណ	អនុម្បី ថ្នាក់លេខ ៤



៥១- លោកស្រី ភឹម ម៉ាឡែន	អនុម្បី ថ្នាក់លេខ ៤
៥២- លោកស្រី មោន បញ្ញារត្ន	អនុម្បី ថ្នាក់លេខ ៤
៥៣- លោក លឹម គុយយ៉ឹម	អនុម្បី ថ្នាក់លេខ ៤
៥៤- លោកស្រី បាវ សេងច័ង	អនុម្បី ថ្នាក់លេខ ៤
៥៥- លោកស្រី រ៉េត ប័ន្តស្រីរត្ន	អនុម្បី ថ្នាក់លេខ ៤
៥៦- លោកស្រី គង់ ចាន់ធន	អនុម្បី ថ្នាក់លេខ ៤
៥៧- លោក ស៊ុន គំនិត	អនុម្បី ថ្នាក់លេខ ៤
៥៨- លោក សូ សានិន	អនុម្បី ថ្នាក់លេខ ៤
៥៩- លោកស្រី ម៉ៅ សេរីរត្ន	អនុម្បី ថ្នាក់លេខ ៤
៦០- លោក នុន ចុឡី	អនុម្បី ថ្នាក់លេខ ៤
៦១- លោកស្រី អន ស្រីលក្ខ	អនុម្បី ថ្នាក់លេខ ៤
៦២- លោក ឆឹម ប៊ុនធឿន	អនុម្បី ថ្នាក់លេខ ៤
៦៣- លោក មី សុភាព	អនុម្បី ថ្នាក់លេខ ៤
៦៤- លោក សុខ សារុន	អនុម្បី ថ្នាក់លេខ ៤
៦៥- លោក ឈ ស្មី	អនុម្បី ថ្នាក់លេខ ៤
៦៦- លោកស្រី លឹម ប័ន្តសុផា	អនុម្បី ថ្នាក់លេខ ៤
៦៧- លោក ស្រីន វត្ត	អនុម្បី ថ្នាក់លេខ ៤
៦៨- លោក គុច និមិត្ត	អនុម្បី ថ្នាក់លេខ ៤
៦៩- លោក ចាន់ សុផានិត	អនុម្បី ថ្នាក់លេខ ៤
៧០- លោក ប៊ុល រដ្ឋា	អនុម្បី ថ្នាក់លេខ ៤
៧១- លោក ប័ន្ត សីលា	អនុម្បី ថ្នាក់លេខ ៤
៧២- លោកស្រី គង់ ពិសិ	អនុម្បី ថ្នាក់លេខ ៤
៧៣- លោក ធិត បូណ៌មី	អនុម្បី ថ្នាក់លេខ ៤
៧៤- លោកស្រី វង្ស អត្រាវល័ក្ខ	អនុម្បី ថ្នាក់លេខ ៤
៧៥- លោកស្រី ហេង ផល្លា	អនុម្បី ថ្នាក់លេខ ៤
៧៦- លោកស្រី ខួច ស្រីរត្ន	អនុម្បី ថ្នាក់លេខ ៤
៧៧- លោកស្រី ម៉េន ឪណាមី	អនុម្បី ថ្នាក់លេខ ៤



៧៨- លោក រ៉េង ចាន់ដារ៉ា	អនុម្បី ថ្នាក់លេខ ៤
៧៩- លោកស្រី ហេង ច័ន្ទដារា	អនុម្បី ថ្នាក់លេខ ៤
៨០- លោក ធីន សំរៀង	អនុម្បី ថ្នាក់លេខ ៤
៨១- លោកស្រី គឹម សុផានី	អនុម្បី ថ្នាក់លេខ ៤
៨២- លោក ស៊ិន កែវជីវ៉ា	អនុម្បី ថ្នាក់លេខ ៤
៨៣- លោក យ៉ាន់ បូរិន្ទ	អនុម្បី ថ្នាក់លេខ ៤
៨៤- លោក កោ ច័ន្ទសុផា	អនុម្បី ថ្នាក់លេខ ៤
៨៥- លោកស្រី ស៊ីម សុភាព	អនុម្បី ថ្នាក់លេខ ៤
៨៦- លោក ឡី ឌីណា	អនុម្បី ថ្នាក់លេខ ៤
៨៧- លោក ម៉ុនចាន់ ឧស្សាហ៍	អនុម្បី ថ្នាក់លេខ ៤
៨៨- លោក ឃី ប្រុស	អនុម្បី ថ្នាក់លេខ ៤
៨៩- លោក នួន គុណ	អនុម្បី ថ្នាក់លេខ ៤
៩០- លោក វុន សុផិន	អនុម្បី ថ្នាក់លេខ ៤
៩១- លោកស្រី ផាន សុម៉ាច	អនុម្បី ថ្នាក់លេខ ៤
៩២- លោក ហាស់ សុផា	អនុម្បី ថ្នាក់លេខ ៤
៩៣- លោក ឃៀន ឧត្តម	អនុម្បី ថ្នាក់លេខ ៤
៩៤- លោកស្រី ជូ កាដេន	អនុម្បី ថ្នាក់លេខ ៤
៩៥- លោក ឡើន វិរៈ	អនុម្បី ថ្នាក់លេខ ៤
៩៦- លោក សន សុខុមា	អនុម្បី ថ្នាក់លេខ ៤
៩៧- លោក ជា បូរា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៩៨- លោកស្រី សាម សុលីនដា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៩៩- លោក កែវ វិចិត្រ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១០០- លោក ឌឹម ម៉ុនឡើន	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១០១- លោក ឡុប ម៉ាញា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១០២- លោក ស៊ិន ចិត្រា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១០៣- លោក សិឡិម្ប ហួនសំរេច	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១០៤- លោក ហៃ គឹមលាំង	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤



១០៥- លោកស្រី សូ ច័ន្ទនីតា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១០៦- លោក ឈុនគ្រី វិឡា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១០៧- លោក ណុប ម៉ាដូនិច	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១០៨- លោក ហិច គុត្តា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១០៩- លោក គូច សុផារ៉ា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១១០- លោក អ៊ឹម សុផាន់ណារ៉ា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១១១- លោក វ៉ិច ណាន	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១១២- លោក ឈុន បន្ទុកាវ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១១៣- លោក នាង គឹមហាវ៉ា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១១៤- លោក សិត ជំនោរ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១១៥- លោកស្រី ឃុន សុវណ៌ដា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១១៦- លោក គុំ កេនរ៉ា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១១៧- លោក ឈិត អិម្ស	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១១៨- លោក កែវ ទេពកោសល្យ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១១៩- លោក ស ពិសិដ្ឋ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១២០- លោក ឈិន ច័ន្ទណារ៉ា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១២១- លោក សុយ ចាន់ឡែន	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១២២- លោក គង់ សេង	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១២៣- លោក ញឹម អេ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១២៤- លោកស្រី ជ្រន ម៉ូនីកា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១២៥- លោកស្រី ហឿន សុភក្តិ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១២៦- លោក ហេង ហាឡាវ៉ាន	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១២៧- លោក ណេង ភេតា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១២៨- លោក ជា មូនី	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១២៩- លោក ខូច ខេមរ័ត្ន	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១៣០- លោក តេម ផានិត	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
១៣១- លោក អ៊ុច ស៊ីម៉ុន	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤



-តាំងសិបប្រាំពីរថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០១៧

- | | |
|------------------------------|---------------------|
| ១៣២- លោក ជា ឆេង | អនុម្បី ថ្នាក់លេខ ១ |
| ១៣៣- លោកស្រី លីវណ្ណា មង្គីកា | អនុម្បី ថ្នាក់លេខ ១ |
| ១៣៤- លោក ស៊ុន រាហ៍រា | អនុម្បី ថ្នាក់លេខ ១ |
| ១៣៥- លោក មាស ជារ៉េត | អនុម្បី ថ្នាក់លេខ ១ |

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខតទៅ ។

**ព្រះហស្តលេខ និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី**

៣៣៧.១៧៧៧.៤៧៧៧

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០១៧

លេខ: ៥៧៤ ស.ណ

សំណៅជូនមានតម្លៃជាការចែកផ្សាយ
រាជធានីភ្នំពេញ, ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០១៧

អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ុយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៧/៤៧៧៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជទាន

ទូទៅ

ក- ព្រឹទ្ធសភាសម្របសម្រួល ជាតំណាង :

- | | |
|-------------------------------|---------------------------------|
| ១- ឯកឧត្តម ស៊ី ហ៊ុនហុក | ៤- ឯកឧត្តម យ៉ា សុភារិទ្ធ |
| ២- ឯកឧត្តម ឯម សុផាត | ៥- ឯកឧត្តម ឡេង សុជា |
| ៣- ឯកឧត្តម ធន ឆីថា | |

ខ- ព្រឹទ្ធសភាសម្របសម្រួល ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនីយ៍ទូទៅ :

- | | |
|--------------------------------|------------------------------|
| ១- ឯកឧត្តម គួយ ប៊ុនឡើង | ៨- លោក អ៊ុន ស៊ីតេក |
| ២- ឯកឧត្តម សំ សាវុត | ៩- លោក ឃុំ សុខ្ម |
| ៣- ឯកឧត្តម បែម កុស្តិកា | ១០- លោក ហួយ សោតីណ |
| ៤- ឯកឧត្តម តាយ សុផាន់ណា | ១១- លោក ជិន សារិន |
| ៥- ឯកឧត្តម ហ៊ុំ រ៉ូង | ១២- លោក ជុំ ហ៊ុន |
| ៦- ឯកឧត្តម កែវ ឌីណា | ១៣- លោក ឯម គូរីបុទ្ធី |
| ៧- ឯកឧត្តម សុគុលៈ ឌីធី | ១៤- លោក អ៊ុន សុផានី |

គ- ព្រឹទ្ធសភាសម្របសម្រួល ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនីយ៍ទូទៅ :

- | | |
|--------------------------------|-----------------------------|
| ១- លោក ខន កែវមនោ | ៧- លោក តែ ជិនណារិទ្ធ |
| ២- លោក សាន ស៊ីសាមុត | ៨- លោក ប្រុង សាវុត |
| ៣- លោក ហាង ប័ន្ទជានិទ្ទ | ៩- លោក ចាន់ ឆេន |
| ៤- លោក ឡេង ឡាន់ | ១០- លោក នោរ ឌីន |
| ៥- លោក ជិន សំគូ | ១១- លោក យ៉ា យុនសាន |
| ៦- លោក ហ៊ុំ ធីតសេន | ១២- លោក ចាន់ ប័ណាន |



ឃ- ព្រឹទ្ធនិស្សរិយយស បុរីសោភ័ណ្ឌ ថ្នាក់ មហាសេនា :

- | | |
|-----------------------|------------------------|
| ១- លោក កាំង សំអុន | ១៦- លោក ព្រំ ភីមថៃ |
| ២- លោក សន ច័ន្ទថន | ១៧- លោក ជិច ហុច |
| ៣- លោក សាត់ សុវណ្ណ | ១៨- លោក គូ ភីមហ៊ុន |
| ៤- លោក ឌី ឥន្ទ្រ | ១៩- លោក ចាន់ តាំង |
| ៥- លោកស្រី ប៊ុន សុភី | ២០- លោក គុច ប៊ុនធី |
| ៦- លោក វេន ពន | ២១- លោក ហាន បុត្រីជាត |
| ៧- លោក ហាង ម៉េងឡុង | ២២- លោក ឈ ភីមគុល |
| ៨- លោក ភីម ហុច | ២៣- លោក ឡុច ហែនអុន |
| ៩- លោក សេង នេង | ២៤- លោក ធីត គុច |
| ១០- លោក អ៊ុច ស៊ីយ៉េន | ២៥- លោកស្រី វណ្ណ សាសនា |
| ១១- លោក លង់ ផេងតៃ | ២៦- លោក សំ ណារ៉ែន |
| ១២- លោក ប៉ែន ឈុនធី | ២៧- លោក មេង ប៊ុនធី |
| ១៣- លោក ឆឹម តាំងសំ | ២៨- លោក គុល សុជាត |
| ១៤- លោក ធីត សែន | ២៩- លោក ឡេម ឆាន |
| ១៥- លោក ពុយ ចាន់ថាឡុង | ៣០- លោក វេង ឆារី |

ច- ព្រឹទ្ធនិស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបតីន្ត :

- ១- លោក គិន ជាន
- ២- លោក សេង សម្បត្តិ

ឃ- ព្រឹទ្ធនិស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា :

- | | |
|--------------------|----------------------|
| ១- ឯកឧត្តម តៃ វិធី | ៥- លោក ហួន ឌុន |
| ២- លោក គុច ប៊ុនធី | ៦- លោក ឆាន់ វណ្ណសិធី |
| ៣- លោក គង់ សំរោត | ៧- លោក ជា ប៊ិន |
| ៤- លោក ចំ បណ្ណុល | |

ង- ព្រឹទ្ធនិស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អនុប្រធាន :

- | | |
|-------------------------|-------------------------|
| ១- ឯកឧត្តម រ៉ុច ឈុន | ៥- ឯកឧត្តម សោម សុវិជ្ជា |
| ២- ឯកឧត្តម ហ៊ុន ធីប្បធី | ៦- លោក សយ សាខន |
| ៣- លោកជំទាវ តៃ ឆាន់រ៉ុច | ៧- លោក ឆឹម ស៊ីម |
| ៤- ឯកឧត្តម ហាង ពុទ្ធា | ៨- លោក យ៉េន គុសល |

**ព្រះហស្តលេខ និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី**

Handwritten signature

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០១៧

លេខ: ៤៧/២ ស.ណ
សំណើដែលមានតម្លៃជាការបែកផ្សាយ
រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៧/៥៧២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៦ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងពាណិជ្ជកម្ម
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំងឯកឧត្តម **កៅ ភោសល** ជាអគ្គនាយក នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មក្រសួងពាណិជ្ជកម្ម ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខតទៅ។

ព្រះហស្តលេខ និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ចាត់តាំង ១៩៧០០៧/៥៤០

លេខ: ៥៧៤ ស.ណ

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០១៧

សំណៅដល់មានការអនុវត្តតាមបទប្បញ្ញត្តិ
រាជធានីភ្នំពេញ, ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៧



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៧/៥៧៨៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៦ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងពាណិជ្ជកម្ម
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រី ដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តែងតាំង និងផ្តល់ឋានៈមន្ត្រីរាជការ ចំនួន ០២រូប ជាទីប្រឹក្សាក្រសួងពាណិជ្ជកម្ម មានឋានៈស្មើអគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន ៖

- ១-ឯកឧត្តម **ថៅ សុខមុនី**
- ២-ឯកឧត្តម **សុខ សុដឹង** ។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ព.រ.ណ. ១៧១៧៧.៥៧៨៤

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០១៧

លេខ: ៥៧៧ ស.ណ
សំណៅដល់សមាជិកគណៈកម្មាធិការប្រជាជន
រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល

ស៊ុយ សុខា



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១១២ អនក្រ.ជក

អនុក្រឹត្យ
ស្តីពី

ការកំណត់យន្តការសម្រាប់គ្រប់គ្រងផែនការកសាងសមត្ថភាព
និងការស្រាវជ្រាវនិងការអភិវឌ្ឍន៍វិស័យទូរគមនាគមន៍
និងបច្ចេកវិទ្យាទូរគមនាគមន៍និងព័ត៌មាន

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩០៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២០ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០៣ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៥/០១៧ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីទូរគមនាគមន៍

- បានឃើញអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
- បានឃើញអនុក្រឹត្យលេខ ៧៤ អនក្រ.បក ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា២៦ មាត្រា ២៧ មាត្រា២៨ និងមាត្រា២៩ និងបំពេញបន្ថែមមាត្រា២៩ ស្ទួន នៃអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៤ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៥៨ អនក្រ.បក ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញអនុក្រឹត្យលេខ ២៨៣ អនក្រ.បក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

សម្រេច

ជំពូកទី១

បទប្បញ្ញត្តិទូទៅ

មាត្រា ១ .-

អនុក្រឹត្យនេះ មានគោលបំណងធានាការគ្រប់គ្រងនិងការអនុវត្តផែនការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដែលត្រូវស្ថិតនៅក្រោមការគ្រប់គ្រង ការចាត់ចែង និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការ អភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដែលសរសេរកាត់ថា **“ក្រុមប្រឹក្សាមូលនិធិ ស.អ.”** ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

មាត្រា ២ .-

អនុក្រឹត្យនេះ មានគោលដៅកំណត់អំពី៖

- យន្តការអនុវត្តមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និង បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- ការប្រមូលនិងការប្រើប្រាស់មូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- លក្ខខណ្ឌនិងនីតិវិធីនៃការផ្តល់មូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- លក្ខខណ្ឌនិងនីតិវិធីនៃការទូទាត់រវាងវិភាគទានមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការ អភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ជាមួយនឹងគម្រោងអនុវត្ត ការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ
- ការត្រួតពិនិត្យ ការតាមដាន និងការវាយតម្លៃការប្រើប្រាស់មូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។

មាត្រា៣ ..

អនុក្រឹត្យនេះ មានវិសាលភាពគ្របដណ្តប់លើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់មូលនិធិនៃ ការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍន៍វិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ស្របតាមច្បាប់ស្តីពីទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា។

មាត្រា៤ ..

និយមន័យនៃពាក្យបច្ចេកទេសក្នុងអនុក្រឹត្យនេះ ត្រូវបានកំណត់ដូចខាងក្រោម៖

គ្រឹះស្ថានអប់រំ បណ្តុះបណ្តាល ស្រាវជ្រាវនិងអភិវឌ្ឍន៍ និងនវានុវត្ត សំដៅដល់ស្ថាប័នទទួលបន្ទុកផ្តល់ការអប់រំ ការបណ្តុះបណ្តាល ការស្រាវជ្រាវនិងការអភិវឌ្ឍន៍ និងនវានុវត្ត ក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និង ព័ត៌មាន ដែលទទួលស្គាល់ដោយច្បាប់និងបទប្បញ្ញត្តិជាធរមាន។

ចំណូលដុល សំដៅដល់ប្រាក់ចំណូលទាំងអស់របស់ប្រតិបត្តិការទូរគមនាគមន៍ដែលបានមកពីប្រតិបត្តិការ ទូរគមនាគមន៍ ស្របតាមច្បាប់ស្តីពីទូរគមនាគមន៍ ដោយមិនទាន់កាត់កងចំណាយណាមួយទាំងអស់ លើកលែងតែចំណូល ពីការលក់គ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍។

មូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍន៍វិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យា គមនាគមន៍និងព័ត៌មាន សំដៅដល់សំណុំនៃថវិកាទាំងឡាយដែលប្រើប្រាស់ដើម្បីទ្រទ្រង់ និងលើកកម្ពស់ដល់ការ កសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍន៍វិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន តទៅសរសេរ កាត់ថា “មូលនិធិ **ស.អ.**”។

ជំពូកទី២

ការគ្រប់គ្រងមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍន៍វិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន

ផ្នែកទី១

ក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍន៍ វិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន

មាត្រា៥ ..

ក្រុមប្រឹក្សាមូលនិធិ ស.អ. មានសមាសភាពចំនួន ០៧ (ប្រាំពីរ) រូប ដូចខាងក្រោម៖

- | | |
|---|--------------------|
| - រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ | ប្រធាន |
| - រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ | ១ រូប អនុប្រធានទី១ |
| - តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ | ១ រូប អនុប្រធានទី២ |
| - តំណាងក្រសួងអប់រំ យុវជន និងកីឡា | ១ រូប សមាជិក |
| - តំណាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ | ១ រូប សមាជិក |
| - អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន | សមាជិកអចិន្ត្រៃយ៍ |
| - អគ្គនាយកនៃអគ្គនាយកដ្ឋានប្រៃសណីយ៍និងទូរគមនាគមន៍ | សមាជិក |

សមាសភាពជាក់ស្តែងរបស់ **ក្រុមប្រឹក្សាមូលនិធិ ស.អ.** ត្រូវកំណត់ដោយសេចក្តីសម្រេចរបស់រាជរដ្ឋា-

ភិបាល។

មាត្រា៦ ..

ក្រុមប្រឹក្សាមូលនិធិ ស.អ. មានមុខងារនិងភារកិច្ចដូចខាងក្រោម ៖

- គ្រប់គ្រងនិងចាត់ចែង មូលនិធិ **ស.អ.**
- ពិនិត្យនិងអនុម័តលើផែនការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ
- លើកកម្ពស់និងជំរុញការកសាងសមត្ថភាព ការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍ ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព
- ពិនិត្យនិងអនុម័តលើផែនការយុទ្ធសាស្ត្រនិងផែនការសកម្មភាពនៃការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍
- ពិនិត្យនិងអនុម័តលើផែនការនិងយន្តការប្រើប្រាស់មូលនិធិ **ស.អ.** និងយន្តការអនុវត្តការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍
- ពិនិត្យនិងអនុម័តលើគម្រោងអនុវត្តការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍
- គ្រប់គ្រងសមិទ្ធផលដែលទទួលបានពីគម្រោងអនុវត្តការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍
- តាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពនៃការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍
- រៀបចំរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពនៃការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍ ជូនរាជរដ្ឋាភិបាល
- ធ្វើជាតំណាងស្របច្បាប់របស់មូលនិធិ **ស.អ.** ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័នរដ្ឋ ឬឯកជន ដៃគូជាតិនិងអន្តរជាតិ និងកាត់ពាក់ព័ន្ធផ្សេងទៀត
- ពិនិត្យនិងអនុម័តការផ្តល់ ការបន្ត ការផ្ទេរ ការផ្អាក ឬការបញ្ឈប់គម្រោងអនុវត្តការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍
- ពិនិត្យនិងអនុម័តលើថវិកា រួមទាំងថវិកាសម្រាប់ចំណាយរដ្ឋបាលប្រចាំឆ្នាំ និង
- អនុម័តលើរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់មូលនិធិ **ស.អ.**។

មាត្រា៧ ..

ក្រុមប្រឹក្សាមូលនិធិ ស.អ. អាចមានអ្នកជំនាញការជាតិឬអន្តរជាតិមួយចំនួនដែលមានសមត្ថភាពជំនាញនិងបទពិសោធន៍ខ្ពស់ ដើម្បីជួយបម្រើការងារជាទីប្រឹក្សាបច្ចេកទេស។

មាត្រា៨ ..

ក្រុមប្រឹក្សាមូលនិធិ ស.អ. មានសិទ្ធិប្រើប្រាស់ត្រាបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (**ក.ប.ទ.**)។

ផ្នែកទី២

ដំណើរការរបស់ក្រុមប្រឹក្សាអិច្វីក្វីបាលមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍន៍វិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន

មាត្រា៩ ..

ក្រុមប្រឹក្សាមូលនិធិ ស.អ. មានបបប្រជុំសាមញ្ញប្រចាំត្រីមាស និងប្រចាំឆ្នាំ ព្រមទាំងអាចប្រជុំវិសាមញ្ញតាមគំនិតផ្តួចផ្តើមរបស់ប្រធាន **ក្រុមប្រឹក្សាមូលនិធិ ស.អ.** ឬតាមការស្នើសុំពីសមាជិក **ក្រុមប្រឹក្សាមូលនិធិ ស.អ.** ចំនួន ២/៣ (ពីរភាគបី)។

ក្រុមប្រឹក្សាមូលនិធិ ស.អ. ត្រូវដំណើរការពិភាក្សាលើរបៀបវារៈដែលបានគ្រោង។ របៀបវារៈ ត្រូវបានជូនដំណឹងជាមុនយ៉ាងតិច ០៥ (ប្រាំ) ថ្ងៃ នៃថ្ងៃធ្វើការដល់គ្រប់សមាជិក **ក្រុមប្រឹក្សាមូលនិធិ ស.អ.**។

ក្រុមប្រឹក្សាមូលនិធិ ស.អ. អាចអញ្ជើញភាគីពាក់ព័ន្ធចូលរួមក្នុងកិច្ចប្រជុំតាមការចាំបាច់។

មាត្រា១០ .-

ក្រុមប្រឹក្សាមូលនិធិ ស.អ. អាចដំណើរការប្រជុំបាន លុះត្រាតែមានសមាជិកលើសពី ៥០% (ហាសិបភាគរយ) ចូលរួម។ សមាជិក **ក្រុមប្រឹក្សាមូលនិធិ ស.អ.** ដែលអវត្តមាន ពុំអាចចាត់តំណាងជំនួសបានឡើយ។

កិច្ចប្រជុំរបស់ **ក្រុមប្រឹក្សាមូលនិធិ ស.អ.** ត្រូវធ្វើឡើងក្រោមអធិបតីភាពរបស់ប្រធានឬប្រធានស្តីទីរបស់ **ក្រុមប្រឹក្សាមូលនិធិ ស.អ.**។ ក្នុងករណីដែលប្រធានអវត្តមាន អនុប្រធានទី១នៃ **ក្រុមប្រឹក្សាមូលនិធិ ស.អ.** ត្រូវបំពេញតួនាទីជាប្រធានស្តីទី។

សមាជិកអង្គប្រជុំទាំងអស់ដែលចូលរួមប្រជុំ **ក្រុមប្រឹក្សាមូលនិធិ ស.អ.** ត្រូវចុះហត្ថលេខាលើបញ្ជីវត្តមាន។

មាត្រា១១ .-

សេចក្តីសម្រេចរបស់ **ក្រុមប្រឹក្សាមូលនិធិ ស.អ.** ត្រូវអនុម័តតាមមតិភាគច្រើននៃសមាជិកវត្តមាន។ ក្នុងករណីមានសំឡេងស្មើគ្នា សំឡេងប្រធាននៃអង្គប្រជុំមានឧត្តមានភាព។

សេចក្តីសម្រេចរបស់ **ក្រុមប្រឹក្សាមូលនិធិ ស.អ.** ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ និងត្រូវរក្សាទុកនៅលេខាធិការដ្ឋាននៃ **ក្រុមប្រឹក្សាមូលនិធិ ស.អ.** ដោយមានចុះហត្ថលេខារបស់ប្រធានអង្គប្រជុំ។

កិច្ចប្រជុំ **ក្រុមប្រឹក្សាមូលនិធិ ស.អ.** ត្រូវកត់ត្រាក្នុងកំណត់ហេតុ។ កំណត់ហេតុ ត្រូវឆ្លុះបញ្ចាំងពីភាពពិតនៃការពិភាក្សារបស់អង្គប្រជុំ។ លេខាធិការដ្ឋាននៃ **ក្រុមប្រឹក្សាមូលនិធិ ស.អ.** ត្រូវរៀបចំនិងធ្វើសេចក្តីព្រាងកំណត់ហេតុជូនសមាជិក **ក្រុមប្រឹក្សាមូលនិធិ ស.អ.** ក្នុងរយៈពេល ០៥ (ប្រាំ) ថ្ងៃ នៃថ្ងៃធ្វើការបន្ទាប់ពីកាលបរិច្ឆេទនៃកិច្ចប្រជុំនីមួយៗ។ សមាជិក **ក្រុមប្រឹក្សាមូលនិធិ ស.អ.** មានរយៈពេល ០៥ (ប្រាំ) ថ្ងៃ នៃថ្ងៃធ្វើការគិតចាប់ពីកាលបរិច្ឆេទទទួលបានកំណត់ហេតុប្រជុំដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវឬផ្តល់មតិកែសម្រួលលើកំណត់ហេតុ។ ក្នុងរយៈពេល ១២ (ដប់ពីរ) ថ្ងៃ នៃថ្ងៃធ្វើការគិតចាប់ពីកាលបរិច្ឆេទនៃកិច្ចប្រជុំ ប្រធាន **ក្រុមប្រឹក្សាមូលនិធិ ស.អ.** ចុះហត្ថលេខាលើកំណត់ហេតុដែលទទួលបានការកែតម្រូវ ឬការយល់ព្រមពីសមាជិក **ក្រុមប្រឹក្សាមូលនិធិ ស.អ.** ទាំងអស់ដែលមានវត្តមានក្នុងកិច្ចប្រជុំ។

ការផ្តល់លាភការ ប្រាក់បំណាច់ និងប្រាក់ឧបត្ថម្ភផ្សេងៗជូនប្រធាន អនុប្រធាន និងសមាជិក **ក្រុមប្រឹក្សាមូលនិធិ ស.អ.** ត្រូវសម្រេចជាគោលការណ៍ដោយរដ្ឋមន្ត្រី **ក.ប.ទ.** និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមសំណើរបស់ **ក្រុមប្រឹក្សាមូលនិធិ ស.អ.**។

ផ្នែកទី៣

លេខាធិការដ្ឋាននៃក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍន៍វិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន

មាត្រា១២ .-

ត្រូវបង្កើតលេខាធិការដ្ឋាននៃ **ក្រុមប្រឹក្សាមូលនិធិ ស.អ.** ជាសេនាធិការ **ក្រុមប្រឹក្សាមូលនិធិ ស.អ.**។ លេខាធិការដ្ឋាននៃ **ក្រុមប្រឹក្សាមូលនិធិ ស.អ.** ត្រូវដឹកនាំដោយសមាជិកអចិន្ត្រៃយ៍នៃ **ក្រុមប្រឹក្សាមូលនិធិ ស.អ.** និងអមដោយអនុប្រធានមួយចំនួនជាជំនួយការ។

មាត្រា ១៣ .-

លេខាធិការដ្ឋាននៃ **ក្រុមប្រឹក្សាមូលនិធិ ស.អ.** មានតួនាទីនិងភារកិច្ចដូចខាងក្រោម៖

- ពិនិត្យ សិក្សា ស្រាវជ្រាវ និងវិភាគលើស្ថានភាពនៃការអភិវឌ្ឍវិស័យទូទៅនិងឧស្សាហកម្ម និងបច្ចេកវិទ្យា គមនាគមន៍និងព័ត៌មាន ដើម្បីរៀបចំសមិទ្ធិលទ្ធភាពខាងផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុនៃផែនការ កសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ
- រៀបចំផែនការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍនៃ **ក្រុមប្រឹក្សាមូលនិធិ ស.អ.** ដើម្បីពិនិត្យនិងសម្រេច
- រៀបចំផែនការយុទ្ធសាស្ត្រនិងផែនការសកម្មភាពនៃការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការ អភិវឌ្ឍ និងនវានុវត្តន៍នៃ **ក្រុមប្រឹក្សាមូលនិធិ ស.អ.** ដើម្បីពិនិត្យនិងសម្រេច
- រៀបចំផែនការនិងយន្តការអនុវត្តការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍ ក្នុងរយៈពេលខ្លី មធ្យម និងរយៈពេលវែងនៃ **ក្រុមប្រឹក្សាមូលនិធិ ស.អ.** ដើម្បីពិនិត្យនិងសម្រេច
- រៀបចំនិងសម្របសម្រួលការតាមដាន ការត្រួតពិនិត្យ និងការវាយតម្លៃលើការអនុវត្តផែនការកសាង សមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍនៃ **ក្រុមប្រឹក្សាមូលនិធិ ស.អ.** ដើម្បីពិនិត្យនិង សម្រេច
- តាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើគម្រោងអនុវត្តការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការ អភិវឌ្ឍ និងនវានុវត្តន៍តាមការណែនាំរបស់ **ក្រុមប្រឹក្សាមូលនិធិ ស.អ.** លើកយោបល់អំពីការបន្ត ការផ្ទេរ ការផ្អាក និងការបញ្ឈប់គម្រោងអនុវត្តការកសាងសមត្ថភាព និង ការស្រាវជ្រាវនិងការអភិវឌ្ឍនៃ **ក្រុមប្រឹក្សាមូលនិធិ ស.អ.** ដើម្បីពិនិត្យនិងសម្រេច
- រៀបចំសេចក្តីព្រាងថវិកាសម្រាប់អនុវត្តផែនការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍនៃ **ក្រុមប្រឹក្សាមូលនិធិ ស.អ.** ដើម្បីពិនិត្យនិងសម្រេច
- រៀបចំសេចក្តីព្រាងថវិកាប្រចាំឆ្នាំរបស់ **ក្រុមប្រឹក្សាមូលនិធិ ស.អ.**
- ប្រមូលនិងផ្ទៀងផ្ទាត់ការបង់វិភាគទានរបស់ប្រតិបត្តិករទូទៅនិងឧស្សាហកម្ម **មូលនិធិ ស.អ.**
- ពិនិត្យ ផ្ទៀងផ្ទាត់ ទូទាត់ និងផ្គត់ផ្គង់ការប្រើប្រាស់មូលនិធិ **ស.អ.**
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុនិងរបាយការណ៍សកម្មភាពប្រចាំឆ្នាំស្តីពីការអនុវត្តផែនការកសាង សមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍនៃ **ក្រុមប្រឹក្សាមូលនិធិ ស.អ.** ដើម្បីពិនិត្យនិង សម្រេច
- តាមដានលំហូរធនធាននៃមូលនិធិ **ស.អ.** ដែលបានមកពីប្រភពផ្សេងៗទាំងក្នុងនិងក្រៅប្រទេស
- រៀបចំផែនការចំណូលនិងចំណាយនៃ **ក្រុមប្រឹក្សាមូលនិធិ ស.អ.** ដើម្បីពិនិត្យនិងសម្រេច
- រាយការណ៍អំពីវឌ្ឍនភាពនៃការប្រើប្រាស់មូលនិធិ **ស.អ.** និងស្នើសុំ **ក្រុមប្រឹក្សាមូលនិធិ ស.អ.** ចាត់វិធានការនានាចំពោះនីតិបុគ្គលដែលទទួលបានមូលនិធិតែមិនអនុវត្តប្រកបដោយសុចរិតភាព គម្រោងអនុវត្តការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍
- ផ្សព្វផ្សាយគម្រោងអនុវត្តការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍
- រៀបចំ សម្របសម្រួល និងធ្វើកំណត់ហេតុរាល់កិច្ចប្រជុំពិភាក្សារបស់ **ក្រុមប្រឹក្សាមូលនិធិ ស.អ.**
- សម្របសម្រួលការងាររដ្ឋបាលទូទៅនិងគ្រប់គ្រងថវិកាមូលនិធិ **ស.អ.**
- គ្រប់គ្រងបុគ្គលិកនិងមន្ត្រីទទួលបន្ទុកសម្របសម្រួលការងាររដ្ឋបាលនិងគ្រប់គ្រង **មូលនិធិ ស.អ.**

- រាយការណ៍និងផ្តល់អនុសាសន៍ជូន **ក្រុមប្រឹក្សាមូលនិធិ ស.អ.** នូវរាល់បញ្ហាពាក់ព័ន្ធនឹងការគ្រប់គ្រងមូលនិធិ **ស.អ.** និង
- តួនាទីនិងភារកិច្ចផ្សេងទៀតដែល **ក្រុមប្រឹក្សាមូលនិធិ ស.អ.** ប្រគល់ជូន។

ការរៀបចំនិងការប្រព្រឹត្តទៅរបស់លេខាធិការដ្ឋាននៃ **ក្រុមប្រឹក្សាមូលនិធិ ស.អ.** ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី **ក.ប.ទ.**។

មាត្រា ១៤ .-

បន្ទាប់ពីទទួលបានការអនុញ្ញាតពី **ក្រុមប្រឹក្សាមូលនិធិ ស.អ.** លេខាធិការដ្ឋាននៃ **ក្រុមប្រឹក្សាមូលនិធិ ស.អ.** អាចពិគ្រោះយោបល់ជាមួយប្រតិបត្តិករទូរគមនាគមន៍និងបុគ្គលពាក់ព័ន្ធ មុននឹងដាក់សេចក្តីព្រាងផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព និងគម្រោងអនុវត្តការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ និងនាំទៅក្រុមប្រឹក្សាមូលនិធិ **ស.អ.**។

មាត្រា ១៥ .-

ក្រុមប្រឹក្សាមូលនិធិ ស.អ. ត្រូវមានកញ្ចប់ថវិកាសម្រាប់ដំណើរការការងាររបស់ខ្លួន។ ថវិកានេះត្រូវដកចេញពី **មូលនិធិ ស.អ.** ប្រចាំឆ្នាំ យ៉ាងច្រើនចំនួន ១០% (ដប់ភាគរយ)។

ការផ្តល់លាភការ ប្រាក់បំណាច់ និងប្រាក់ឧបត្ថម្ភផ្សេងៗជូនមន្ត្រីដែលបម្រើការងារក្នុងលេខាធិការដ្ឋាននៃ **ក្រុមប្រឹក្សាមូលនិធិ ស.អ.** ត្រូវសម្រេចជាគោលការណ៍ដោយ **ក្រុមប្រឹក្សាមូលនិធិ ស.អ.** តាមសំណើរបស់ប្រធានលេខាធិការដ្ឋាន។

ជំពូកទី ៣

ការប្រមូលនិងការប្រើប្រាស់មូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍន៍វិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន

មាត្រា ១៦ .-

ប្រភពធនធាននៃមូលនិធិ **ស.អ.** រួមមាន៖

- ការបង់វិភាគទានរៀងរាល់ឆ្នាំចំនួន ០១% (មួយភាគរយ) នៃចំណូលដុល ដោយប្រតិបត្តិករទូរគមនាគមន៍ ស្របតាមច្បាប់ស្តីពីទូរគមនាគមន៍
- ធនធានដែលរដ្ឋប្បក្រសួង ស្ថាប័ន ផ្តល់ឱ្យមូលនិធិ **ស.អ.** សម្រាប់គម្រោងរួមគ្នា
- ធនធានដែលបានមកពីដៃគូអភិវឌ្ឍន៍
- ហិរញ្ញប្បទានសហប្រតិបត្តិការបរទេស និងប្រភពផ្សេងទៀតសម្រាប់ចំណាយលើសេវារដ្ឋបាល និងសម្រាប់ការផ្គត់ផ្គង់សម្ភារៈបរិក្ខារនិងការឧបត្ថម្ភផ្សេងៗតាមការចាំបាច់ ក្នុងគោលដៅធានាប្រសិទ្ធភាពក្នុងការបំពេញមុខងារ និង
- ប្រភពផ្សេងទៀត។

ប្រភពធនធាននៃមូលនិធិ **ស.អ.** ត្រូវដាក់ចូលក្នុងគណនីប្រាក់បញ្ញើរបស់មូលនិធិ **ស.អ.** នៅតេឡេកាដាតិ លើកលែងតែមានការកំណត់ផ្សេងដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ប្រតិបត្តិករទូរគមនាគមន៍ត្រូវចាប់ផ្តើមបង់វិភាគទានចូលមូលនិធិ **ស.អ.** ចាប់ពីឆ្នាំ២០១៧ តទៅ។

មាត្រា១៧ ..

ប្រតិបត្តិករទូរគមនាគមន៍ត្រូវផ្តល់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំដែលធ្វើសវនកម្មរួច មក **ក្រុមប្រឹក្សាមូលនិធិ ស.អ.** យ៉ាងយូរបំផុត ៩០ (កៅសិប) ថ្ងៃ ក្រោយការិយបរិច្ឆេទនីមួយៗ។

ប្រតិបត្តិករទូរគមនាគមន៍ត្រូវបង់វិភាគទានចំនួន ០១% (មួយភាគរយ) នៃចំណូលដុល ដោយផ្អែកលើរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំដែលធ្វើសវនកម្មរួច។ ចំនួនទឹកប្រាក់បង់វិភាគទាននេះ ត្រូវគណនាដោយផ្អែកលើរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំនៃឆ្នាំចាស់។ ប្រាក់លម្អៀងនៃការគណនាទឹកប្រាក់បង់វិភាគទាននៃឆ្នាំចាស់និងឆ្នាំដែលត្រូវបង់នឹងត្រូវធ្វើនិយ័តកម្ម បន្ទាប់ពីទទួលបានរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំដូចមានចែងក្នុងកថាខណ្ឌទី១។

ប្រតិបត្តិករទូរគមនាគមន៍ត្រូវបង់វិភាគទានផ្ទាល់ទៅក្នុងគណនីមូលនិធិ **ស.អ.** យ៉ាងយូរ ៣០ (សាមសិប) ថ្ងៃ បន្ទាប់ពីទទួលសេចក្តីសម្រេចរបស់ **ក្រុមប្រឹក្សាមូលនិធិ ស.អ.** អំពីចំនួនទឹកប្រាក់ដែលត្រូវបង់ចូលមូលនិធិ **ស.អ.**។

លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការបង់វិភាគទានមូលនិធិ **ស.អ.** ត្រូវកំណត់ដោយប្រកាសរួមរវាងរដ្ឋមន្ត្រី **ក.ប.ទ.** និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

សំណល់ក្នុងឆ្នាំចាស់នៃមូលនិធិ **ស.អ.** ត្រូវយោងទៅប្រើប្រាស់ជាមួយមូលនិធិ **ស.អ.** ឆ្នាំបន្ទាប់។

មាត្រា១៨ ..

ប្រតិបត្តិករទូរគមនាគមន៍អាចស្នើសុំការទូទាត់ជាមុនរវាងវិភាគទានមូលនិធិ **ស.អ.** ជាមួយនឹងគម្រោងអនុវត្តការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍ ចំនួន ២០% (ម្ភៃភាគរយ) នៃចំនួនវិភាគទានដែលត្រូវបង់ចូល មូលនិធិ **ស.អ.** ចំពោះគម្រោងជាអាទិ៍៖

- ការផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិតផ្នែកទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- ការបង្កើតព្រឹត្តិការណ៍និងកម្មវិធីផ្សេងៗក្នុងគោលបំណងអភិវឌ្ឍធនធានមនុស្ស និងការធ្វើឱ្យកាន់តែប្រសើរឡើងនូវការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍លើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- ការបង្កើតកម្មវិធីប្រកួតប្រជែងអំពីទំនើបកម្មនៃបច្ចេកវិទ្យា និងភាពជាសហគ្រិនឆ្នើមលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។

ដើម្បីអាចស្នើសុំទូទាត់គម្រោងអនុវត្តដូចមានកំណត់ក្នុងកថាខណ្ឌទី១ ខាងលើ ប្រតិបត្តិករទូរគមនាគមន៍ត្រូវគោរពតាមលក្ខខណ្ឌដូចខាងក្រោម៖

- ត្រូវដាក់ពាក្យស្នើសុំជាមុនទៅ **ក្រុមប្រឹក្សាមូលនិធិ ស.អ.** យ៉ាងយូរត្រឹមត្រីមាសទីមួយនៃឆ្នាំនីមួយៗ
- ត្រូវភ្ជាប់នូវរបាយការណ៍លម្អិតនៃគម្រោងអនុវត្តការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍
- ត្រូវគោរពតាមផែនការសកម្មភាពនៃការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ
- ត្រូវអនុវត្តកាតព្វកិច្ចទាំងឡាយដូចមានកំណត់ក្នុងមាត្រា២៤ នៃអនុក្រឹត្យនេះ
- តាមការកំណត់ផ្សេងទៀតដោយ **ក្រុមប្រឹក្សាមូលនិធិ ស.អ.**។

មាត្រា១៩ ..

ក្រុមប្រឹក្សាមូលនិធិ ស.អ. មានសិទ្ធិអនុម័តការទូទាត់រវាងវិភាគទានមូលនិធិ **ស.អ.** ប្រចាំឆ្នាំនិងគម្រោងអនុវត្តការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍។

លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការទូទាត់រវាងវិភាគទានមូលនិធិ ស.អ. ជាមួយនឹងគម្រោងអនុវត្តការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍ត្រូវកំណត់បន្ថែមដោយ ក្រុមប្រឹក្សាមូលនិធិ ស.អ.។

មាត្រា ២០ ..

វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ជាសេនាធិការក្នុងការអនុវត្តគម្រោងអនុវត្តការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍។

មាត្រា ២១ ..

កម្មវត្ថុនៃការប្រើប្រាស់មូលនិធិ ស.អ. មានជាអាទិ៍ ដូចខាងក្រោម៖

- ការកសាងហេដ្ឋារចនាសម្ព័ន្ធ មជ្ឈមណ្ឌលនវានុវត្តន៍ មន្ទីរពិសោធន៍ ឬបន្ទប់ពិសោធន៍បម្រើឱ្យការអប់រំ ការបណ្តុះបណ្តាល ការស្រាវជ្រាវ និងការអភិវឌ្ឍ និងនវានុវត្តន៍លើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- ការអប់រំនិងការបណ្តុះបណ្តាលលើជំនាញទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- ការសិក្សាស្រាវជ្រាវ ការអភិវឌ្ឍ និងនវានុវត្តន៍លើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- ការគាំទ្រដល់ការបង្កើតអាជីវកម្មនិងសេវាកម្មថ្មីៗលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- ការផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិតផ្នែកទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- ការបង្កើតព្រឹត្តិការណ៍និងកម្មវិធីផ្សេងៗក្នុងគោលបំណងអភិវឌ្ឍធនធានមនុស្ស និងការធ្វើឱ្យកាន់តែប្រសើរឡើងនូវការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍លើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- ការបង្កើតកម្មវិធីប្រកួតប្រជែងទំនើបកម្មនៃបច្ចេកវិទ្យានិងភាពជាសហគ្រិនឆ្នើមលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- ចំណាយរដ្ឋបាល និង
- កម្មវត្ថុផ្សេងទៀតដែលអនុម័តដោយ ក្រុមប្រឹក្សាមូលនិធិ ស.អ.។

មាត្រា ២២ ..

រាល់ចំណាយចំពោះធនធានមនុស្សនិងសម្ភារៈសម្រាប់ដំណើរការ និងការបំពេញភារកិច្ចរបស់ ក្រុមប្រឹក្សាមូលនិធិ ស.អ. និងលេខាធិការដ្ឋាននៃ ក្រុមប្រឹក្សាមូលនិធិ ស.អ. គឺជាចំណាយរដ្ឋបាល ដែលមានជាអាទិ៍៖

- ប្រាក់សម្រាប់ដំណើរការនិងបំពេញភារកិច្ចរបស់ ក្រុមប្រឹក្សាមូលនិធិ ស.អ. និងលេខាធិការដ្ឋាននៃ ក្រុមប្រឹក្សាមូលនិធិ ស.អ.
- ប្រាក់ឧបត្ថម្ភសម្រាប់សមាជិក ក្រុមប្រឹក្សាមូលនិធិ ស.អ.
- ប្រាក់ឧបត្ថម្ភសម្រាប់ប្រធាន អនុប្រធាន ទីប្រឹក្សាបច្ចេកទេស មន្ត្រីរាជការ និងបុគ្គលិកនៃលេខាធិការដ្ឋាននៃ ក្រុមប្រឹក្សាមូលនិធិ ស.អ.
- ការទិញ ការជួល ការជួសជុល ឬការថែទាំគ្រឿងសង្ហារឹម សម្ភារៈការិយាល័យ មធ្យោបាយនិងសម្ភារៈរដ្ឋបាល

- ការទិញ ការជួល ការជួសជុល ឬការថែទាំយានជំនិះ
- ចំណាយចំពោះប្រេងឥន្ធនៈ ប្រេងអីល និង
- ចំណាយជាក់ស្តែងផ្សេងៗទៀតតាមការកំណត់របស់ ក្រុមប្រឹក្សាមូលនិធិ ស.អ.។

ជំពូកទី៤

លក្ខខណ្ឌនិងនីតិវិធីនៃការផ្តល់មូលនិធិ និងការទូទាត់រោងវិភាគទានមូលនិធិជាមួយនឹង គម្រោងអនុវត្តការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍

មាត្រា២៣ .-

បុគ្គលដែលមានសិទ្ធិស្នើសុំមូលនិធិ ស.អ. ឬស្នើសុំការទូទាត់រោងវិភាគទានមូលនិធិ ស.អ. ជាមួយនឹងគម្រោង អនុវត្តការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍ មានដូចខាងក្រោម៖

- គ្រឹះស្ថានសាធារណៈដែលផ្តល់ការអប់រំ ការបណ្តុះបណ្តាល ការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍ លើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាទូរគមនាគមន៍និងព័ត៌មាន។
 - ប្រតិបត្តិការទូរគមនាគមន៍ដែលបានបំពេញប្រតិបត្តិការដូចមានចែងក្នុងមាត្រា១៧ នៃច្បាប់ស្តីពី ទូរគមនាគមន៍ ដែលបានអនុវត្តកាតព្វកិច្ចស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។
- បុគ្គលដែលមានគុណវុឌ្ឍិឆ្លើយតបទៅនឹងកម្មវត្ថុណាមួយដូចមានចែងក្នុងមាត្រា២១ នៃអនុក្រឹត្យ នេះ។

មាត្រា២៤ .-

ដើម្បីទទួលបានមូលនិធិ ស.អ. ឬការទូទាត់រោងវិភាគទានមូលនិធិ ស.អ. ជាមួយនឹងគម្រោងអនុវត្តការកសាង សមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍ បុគ្គលស្នើសុំត្រូវបញ្ជាក់៖

- បានអនុវត្តកាតព្វកិច្ចបង់វិភាគទាន ដោយប្រតិបត្តិការទូរគមនាគមន៍ចូលមូលនិធិ ស.អ. ត្រឹមត្រូវតាម បទប្បញ្ញត្តិនៃអនុក្រឹត្យនេះ និងបទប្បញ្ញត្តិផ្សេងទៀត
- ពុំមានជាប់បំណុលដោយខកខានបង់វិភាគទានចូលមូលនិធិ ស.អ.
- មានសក្តានុពលភាពផ្នែកបច្ចេកទេស ហិរញ្ញវត្ថុ និងមានឆន្ទៈក្នុងការសម្រេចនូវគម្រោងអនុវត្ត ការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍
- ប្រសិនបើបុគ្គលស្នើសុំជាប្រតិបត្តិការទូរគមនាគមន៍៖ ត្រូវអនុវត្តមត្តាជាមួយនឹងគ្រឹះស្ថានសាធារណៈ ដែលផ្តល់ការអប់រំ ការបណ្តុះបណ្តាល ការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍លើវិស័យ ទូរគមនាគមន៍ និងបច្ចេកវិទ្យាទូរគមនាគមន៍និងព័ត៌មាន យ៉ាងហោចណាស់ចំនួនមួយ
- ចំពោះបុគ្គលស្នើសុំមូលនិធិ ស.អ. ៖ ត្រូវផ្តល់នូវគម្រោងបច្ចេកទេសនិងហិរញ្ញវត្ថុលម្អិតនិងគោរព តាមលក្ខខណ្ឌនិងនីតិវិធីដែលកំណត់ដោយ ក្រុមប្រឹក្សាមូលនិធិ ស.អ.
- ចំពោះបុគ្គលស្នើសុំទូទាត់រោងវិភាគទានមូលនិធិ ស.អ. ជាមួយនឹងគម្រោងអនុវត្តការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍៖ ត្រូវភ្ជាប់គម្រោងបច្ចេកទេសនិងហិរញ្ញវត្ថុនៃការកសាង សមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍ ដែលឆ្លើយតបយ៉ាងជាក់ស្តែងទៅនឹង ផែនការអាទិភាពប្រចាំឆ្នាំនៃគម្រោងអនុវត្តការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ និង នវានុវត្តន៍ ដែលត្រូវបានធ្វើសវនកម្មរួច។

មាត្រា ២៥ ..

គម្រោងអនុវត្តការកសាងសមត្ថភាព ការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍ត្រូវបានផ្តល់តាមករណីដូចខាងក្រោម៖

ក- ករណីសំណើសុំគម្រោងអនុវត្តការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍ តាមរយៈការផ្សព្វផ្សាយជាសាធារណៈ ៖

- លេខាធិការដ្ឋាននៃ **ក្រុមប្រឹក្សាមូលនិធិ ស.អ.** ត្រូវប្រកាសរកបុគ្គលអនុវត្តគម្រោងអនុវត្តការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍ តាមរយៈការផ្សព្វផ្សាយជាសាធារណៈ
- **ក្រុមប្រឹក្សាមូលនិធិ ស.អ.** អាចជ្រើសរើសយកវិធីដាក់ឱ្យដេញថ្លៃគម្រោងអនុវត្តការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍ ឬជ្រើសរើសយកបុគ្គលអនុវត្តគម្រោងអនុវត្តការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍ ស្របតាមការកំណត់ក្នុងអនុក្រឹត្យនេះ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត
- បុគ្គលស្នើសុំគម្រោងអនុវត្តការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍ ត្រូវផ្តល់នូវគម្រោងអនុវត្តការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍ ផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុលម្អិត និងគោរពតាមលក្ខខណ្ឌនិងនីតិវិធីដែលកំណត់ដោយ **ក្រុមប្រឹក្សាមូលនិធិ ស.អ.**
- **ក្រុមប្រឹក្សាមូលនិធិ ស.អ.** ត្រូវសម្រេចផ្តល់គម្រោងអនុវត្តការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍ ដល់បុគ្គលដែលបានស្នើសុំគម្រោងនេះ បន្ទាប់ពីបានពិនិត្យនិងវាយតម្លៃលើសំណុំឯកសារតាមលក្ខខណ្ឌនិងនីតិវិធីជាធរមាន
- សេចក្តីសម្រេចរបស់ **ក្រុមប្រឹក្សាមូលនិធិ ស.អ.** អាចត្រូវបានតវ៉ាទៅតុលាការមានសមត្ថកិច្ចដោយបុគ្គលស្នើសុំគម្រោងអនុវត្តការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍ ក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃគិតចាប់ពីថ្ងៃចេញសេចក្តីសម្រេច។ សេចក្តីសម្រេចរបស់ **ក្រុមប្រឹក្សាមូលនិធិ ស.អ.** ត្រូវបិទផ្លូវតវ៉ា ក្នុងករណីដែលបុគ្គលស្នើសុំគម្រោងអនុវត្តមិនបានតវ៉ាក្នុងរយៈពេលកំណត់នេះ។

ខ- ករណីស្នើសុំទូទាត់រវាងវិភាគទានមូលនិធិ **ស.អ.** ជាមួយនឹងគម្រោងអនុវត្តការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍៖

- នីតិវិធីដែលមានចែងក្នុងចំណុច (ក) ខាងលើត្រូវយកមកអនុវត្តដូចគ្នា
- **ក្រុមប្រឹក្សាមូលនិធិ ស.អ.** មានសិទ្ធិសម្រេចដាក់ឱ្យដេញថ្លៃក្នុងករណីដែលមានសំណើច្រើនលើការទូទាត់រវាងវិភាគទានមូលនិធិ **ស.អ.** ជាមួយនឹងគម្រោងអនុវត្តការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍ដូចគ្នា។

រាល់គម្រោងអនុវត្តការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍ ដែលត្រូវបានអនុម័តយល់ព្រមដោយ **ក្រុមប្រឹក្សាមូលនិធិ ស.អ.** ត្រូវផ្សព្វផ្សាយជាសាធារណៈ។

មាត្រា ២៦ ..

ការផ្តល់ថវិកាដល់បុគ្គលអនុវត្តគម្រោងអនុវត្តការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍ ត្រូវធ្វើឡើងតាមរយៈការផ្ទេររវាងគណនីធនាគារ និងតាមដំណាក់កាល ស្របតាមការសម្រេចនៃការអនុវត្ត

គម្រោងដោយភ្ជាប់មកជាមួយនូវរបាយការណ៍លម្អិតនៃការសម្រេចគម្រោង។ នីតិវិធីនៃការផ្តល់ថវិកានេះអាចត្រូវបានកំណត់បន្ថែមដោយសេចក្តីសម្រេចរបស់ **ក្រុមប្រឹក្សាមូលនិធិ ស.អ.**។

ជំពូកទី៥

ការត្រួតពិនិត្យ ការតាមដាន និងការវាយតម្លៃ

ការប្រើប្រាស់មូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ

លើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាទូរគមនាគមន៍និងព័ត៌មាន

មាត្រា២៧ .-

បុគ្គលទទួលបានគម្រោងអនុវត្តការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍ ត្រូវរៀបចំរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តគម្រោងអនុវត្តការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍ តាមការស្នើសុំរបស់លេខាធិការដ្ឋាននៃ **ក្រុមប្រឹក្សាមូលនិធិ ស.អ.**។

បុគ្គលទទួលបានគម្រោងអនុវត្តការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍ ត្រូវបង្ហាញដោយស្រួលនិងសហការជាមួយ **ក្រុមប្រឹក្សាមូលនិធិ ស.អ.** ឬលេខាធិការដ្ឋាននៃ **ក្រុមប្រឹក្សាមូលនិធិ ស.អ.** ក្នុងការចុះត្រួតពិនិត្យនិងតាមដានការអនុវត្តគម្រោងរបស់បុគ្គលទទួលបានគម្រោងអនុវត្តការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍ និងត្រូវឆ្លើយតបទៅនឹងបញ្ហាផ្សេងទៀតដែលពាក់ព័ន្ធទៅនឹងគម្រោង។

ក្នុងករណីដែលគម្រោងណាមួយមិនដំណើរការ ឬដំណើរការពុំស្របតាមផែនការសកម្មភាព លេខាធិការដ្ឋាននៃ **ក្រុមប្រឹក្សាមូលនិធិ ស.អ.** ត្រូវធ្វើរបាយការណ៍ជូន **ក្រុមប្រឹក្សាមូលនិធិ ស.អ.** ព្រមទាំងស្នើសុំបាត់វិធានការបន្ទាន់ដើម្បីផ្អាកឬបញ្ឈប់ការអនុវត្តគម្រោងអនុវត្តការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍។

មាត្រា២៨ .-

លេខាធិការដ្ឋាននៃ **ក្រុមប្រឹក្សាមូលនិធិ ស.អ.** ត្រូវរៀបចំរបាយការណ៍ហិរញ្ញវត្ថុនិងរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តមូលនិធិ **ស.អ.** ដាក់ជូនទៅ **ក្រុមប្រឹក្សាមូលនិធិ ស.អ.** ដើម្បីពិនិត្យនិងសម្រេច។

ជំពូកទី៦

ទោសប្បញ្ញត្តិ

មាត្រា២៩ .-

ក្នុងករណីពិនិត្យឃើញថា ប្រតិបត្តិករទូរគមនាគមន៍ ឬបុគ្គលដែលទទួលបានមូលនិធិ **ស.អ.** ដើម្បីអនុវត្តគម្រោងអនុវត្តការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍ មិនអនុវត្តតាមកាតព្វកិច្ចណាមួយដូចមានកំណត់ក្នុងអនុក្រឹត្យនេះ ឬបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត **ក្រុមប្រឹក្សាមូលនិធិ ស.អ.** អាចស្នើសុំទៅ **ក.ប.ន.** ដើម្បីបាត់វិធានការ ជាអាទិ៍ ដូចខាងក្រោម៖

- ក- ដឹកនាំកែតម្រូវប្រតិបត្តិករទូរគមនាគមន៍ ឬបុគ្គលដែលទទួលបានមូលនិធិ **ស.អ.** ដើម្បីអនុវត្តគម្រោងអនុវត្តការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍ឱ្យអនុវត្តតាមលក្ខខណ្ឌឬលក្ខខណ្ឌបន្ថែម
- ខ- បង្កការនាំចេញឬការនាំចូលគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍

- គ- បង្កគណនីរបស់ប្រតិបត្តិករទូរគមនាគមន៍ ឬបុគ្គលដែលទទួលបានមូលនិធិ **ស.អ.** ដើម្បីអនុវត្តគម្រោងអនុវត្តការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍
- ឃ- ដាក់កំហិតលើអាជ្ញាបណ្ណ
- ង- ល្អប្រែអាជ្ញាបណ្ណ
- ច- ល្អប្រែល្បះអាសន្ន ឬបញ្ឈប់ការងាររបស់អគ្គនាយក នាយកប្រតិបត្តិ សមាជិកគណៈគ្រប់គ្រង ឬបុគ្គលិកជាន់ខ្ពស់របស់ប្រតិបត្តិករទូរគមនាគមន៍ ឬបុគ្គលដែលទទួលបានមូលនិធិ **ស.អ.** ដើម្បីអនុវត្តគម្រោងអនុវត្តការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍
- ឆ- ជ្រើសរើសនិងផ្តល់អំណាចដល់បុគ្គលដែលមានសមត្ថកិច្ចសមស្រប ដើម្បីពិនិត្យមើលសកម្មភាពអាជីវកម្ម ឬសកម្មភាពពាក់ព័ន្ធផ្សេងទៀតរបស់ប្រតិបត្តិករទូរគមនាគមន៍ ឬបុគ្គលដែលទទួលបានមូលនិធិ **ស.អ.** ដើម្បីអនុវត្តគម្រោងអនុវត្តការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍
- ជ- ដាក់កំហិត ឬបញ្ឈប់សកម្មភាពជាក់លាក់ ឬទូទៅរបស់ប្រតិបត្តិករទូរគមនាគមន៍ ឬបុគ្គលដែលទទួលបានមូលនិធិ **ស.អ.** ដើម្បីអនុវត្តគម្រោងអនុវត្តការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍
- ឈ- ចាត់វិធានការផ្សេងទៀតតាមការចាំបាច់ ស្របតាមការកំណត់ដោយច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត។

មាត្រា៣០ ..

ដោយពុំទាន់គិតដល់ទណ្ឌកម្មព្រហ្មទណ្ឌ និងការទទួលខុសត្រូវផ្នែករដ្ឋប្បវេណីផ្សេងទៀត បុគ្គលដែលទទួលបានមូលនិធិ **ស.អ.** ដើម្បីអនុវត្តគម្រោងអនុវត្តការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍ ក្នុងស្ថានភាពមិនសមស្រប ឬ/និងធ្វើឱ្យបាត់បង់ដោយប្រការណាមួយតាមរយៈការលួចកិបកេង ក្លែងបន្លំ ប្រើប្រាស់មូលនិធិ **ស.អ.** ខុសគោលដៅ ឬអនុវត្តគម្រោងអនុវត្តការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍ មិនត្រឹមត្រូវ, **ក្រុមប្រឹក្សាមូលនិធិ ស.អ.** អាចស្នើសុំទៅ **ក.ប.ន.** ដើម្បីចាត់វិធានការសមស្របដែលស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន។

បុគ្គលដែលទទួលបានមូលនិធិ **ស.អ.** ដើម្បីអនុវត្តគម្រោងអនុវត្តការកសាងសមត្ថភាព ការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍ ដែលប្រើប្រាស់មូលនិធិ **ស.អ.** មិនសមស្រប ឬ/និងធ្វើឱ្យបាត់បង់ដោយប្រការណាមួយ ត្រូវសងមកវិញនូវចំនួនទឹកប្រាក់ដែលទទួលបានពី **ក្រុមប្រឹក្សាមូលនិធិ ស.អ.** ក្នុងរយៈពេលយ៉ាងយូរ ៣០ (សាមសិប) ថ្ងៃ បន្ទាប់ពីទទួលបានសេចក្តីសម្រេចរបស់ **ក្រុមប្រឹក្សាមូលនិធិ ស.អ.** ដោយភ្ជាប់នូវការប្រាក់ដែលកំណត់ដោយច្បាប់គិតចាប់ពីថ្ងៃប្រព្រឹត្តល្មើស។

ជំពូកទី៧
អនុប្បញ្ញត្តិ

មាត្រា៣១ ..

ប្រតិបត្តិករទូរគមនាគមន៍ត្រូវបង់វិភាគទានសម្រាប់ឆ្នាំ២០១៧ ដោយផ្អែកលើចំណូលដុលប្រចាំឆ្នាំ២០១៦ មក **ក្រុមប្រឹក្សាមូលនិធិ ស.អ.**។

ក្រុមប្រឹក្សាមូលនិធិ ស.អ. ត្រូវកំណត់កាលបរិច្ឆេទនៃការបង់វិភាគទានសម្រាប់ឆ្នាំ២០១៧។

ជំពូកទី៨
អវសានប្បញ្ញត្តិ

មាត្រា៣២ ..

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយពីអនុក្រឹត្យនេះ ត្រូវចាត់ទុកជានិរាករណ៍ ។

មាត្រា៣៣ ..

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី សូមហត្ថលេខា

នេសរដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

អូន ស៊ីមស៊ីថា

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

ស្រី អ៊ឹមស៊ីថា

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា៣៣
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១១.៣៣.៧៧ ក្រ.បក

អនុក្រឹត្យ

ស្តីពី

ការផ្ទេរឥណទានថវិកា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៦/០១៩ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ២៦៤ អនក្រ.បក ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូកនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

មាត្រា ១._

ត្រូវបានអនុញ្ញាតឱ្យផ្ទេរឥណទានថវិកាចំនួន ៤ ០៨៥ ០០០ ០០០ រៀល (បួនបីលានប៉ែតសិបប្រាំលានរៀលគត់) ពីជំពូក ៦៩ (ចំណាយមិនបានគ្រោងទុក) នៃខ្ទង់ចំណាយមិនទាន់បែងចែកមកជំពូក ៦២ (អត្ថប្រយោជន៍សង្គម) ជូនក្រសួងព្រះបរមរាជវាំង សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៧។

មាត្រា ២._

ការបែងចែកឥណទានថវិកាចំណាយផ្ទៃក្នុងជំពូកនេះតាមគណនីនិងអនុគណនី ត្រូវធ្វើឡើងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់កសាងអគារមន្ទីរពេទ្យ ១ខ្នង មាន ១០បន្ទប់ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកសម្តេចឪ-សម្តេចម៉ែ ស្ថិតនៅខណ្ឌបួស្សីកែវ រាជធានីភ្នំពេញ។

មាត្រា ៣._

រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីសូមហត្ថលេខា

នេសរដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច/ឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៧៧.០៧.៧៩.២៤ ក្រ.តត

អនុក្រឹត្យ

ស្តីពីការជូនមេធាវីការងារ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងតស៊ូរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- យោងតាមសំណើរបស់ សម្តេចចៅហ្វាវ៉ាង រាជ្យជ័យ អធិបតីស្រីដ្ឋាន ឧបនាយករដ្ឋមន្ត្រី និងជាអធិបតីស្រីក្រសួងព្រះបរមរាជវាំង

សម្រេច

មាត្រា ១: បំពាក់ **មេធាវីការងារ** ជូនមន្ត្រីនគរបាលជាតិនៃខេត្តព្រះសីហនុ ចំនួន ០៥រូប ដែលបានលះបង់កម្លាំងកាយ-ចិត្ត ខិតខំបំពេញការងារទាំងយប់ ទាំងថ្ងៃ ក្នុងការការពារ និងថែរក្សាព្រះរាជដំណាក់ខេត្តព្រះសីហនុ:

ក- មេធាវីមាសការងារ:

១- វ៉ាសេនីយ៍ត្រី **ស៊ែ ស្រេង** អត្តលេខ ២៣៥៦១

ខ- មេធាវីប្រាក់ការងារ:

១- អនុសេនីយ៍ឯក **សូ សារុន** អត្តលេខ ២៣៤០៤

២- អនុសេនីយ៍ទោ **ចិន ខៀន** អត្តលេខ ៦៣៨៥២

៣- អនុសេនីយ៍ទោ **ឡុង មូរីណា** អត្តលេខ ៤១៩៩៧

៤- អនុសេនីយ៍ទោ **ញួង សោភ័ណ** អត្តលេខ ៥៤៣២៨

មាត្រា ២: រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

រាជធានីភ្នំពេញ, ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ៧៧.១.៧.២២ ក្រ.តត

អនុក្រឹត្យ

ស្តីពីការជូនមេធាវីសហមេត្រី

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

សម្រេច

មាត្រា ១.-បំពាក់ មេធាវីសហមេត្រី តាមលំដាប់ថ្នាក់ ចំនួន ១៥គ្រឿង ជូនសាលា លោកគ្រូ អ្នកគ្រូ និងបុគ្គលិក “សាលាមិត្តភាព ៨០” នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលមានស្នាក់នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយ និស្សិតកម្ពុជាចាប់ពីឆ្នាំ១៩៨០ រហូតមកដល់បច្ចុប្បន្ន ដូចមានរាយនាមខាងក្រោម ៖

ក-មេធាវីសហមេត្រី ថ្នាក់ បឋមឱន

- | | |
|--------------------|---|
| ១-សាលាមិត្តភាព ៨០ | ក្រសួងអប់រំ និងបណ្តុះបណ្តាល |
| ២-Vu Thi Anh | នាយកសាលា និងជាលេខាធិការគណកម្មាធិការបក្ស |
| ៣-Chu Kim Phuong | នាយករងសាលា និងជាលេខាធិការគណកម្មាធិការបក្ស |
| ៤-Nguyen Tien Dung | នាយករងសាលា និងជាលេខាធិការគណកម្មាធិការបក្ស |

ខ-មេធាវីសហមេត្រី ថ្នាក់ សេនា

- | | |
|------------------------|-------------------------------------|
| ១-To Vang Trong | អនុប្រធានការិយាល័យបណ្តុះបណ្តាល |
| ២-Phan Duy Uyen | ទទួលបន្ទុកការិយាល័យគ្រប់គ្រងនិស្សិត |
| ៣-Pham Hoang Tuyen | ប្រធានក្រុមគណិតវិទ្យា |
| ៤-Trinh Thi Phuong Hoa | អនុប្រធានក្រុមអក្សរសាស្ត្រ |
| ៥-Nguyen Thi Minh Sinh | អនុប្រធានក្រុមភាសាវៀតណាម |

គ-មេធាវីសហមេត្រី ថ្នាក់ អស្សប្បដិ

- | | |
|---------------------|------------|
| ១-Nguyen Dinh Trinh | គ្រូបង្រៀន |
|---------------------|------------|

២-Tran Thi Tu Oanh

៣-Tran Thi To Loan

៤-Do Thi Van

៥-Phan Thi Hong Lien

៦-Nguyen Van Sy

គ្រូបង្រៀន

គ្រូបង្រៀនភាសារៀតណាម

ប្រធានក្រុមទទួលបន្ទុកនិស្សិតកម្ពុជា

ប្រធានក្រុមរដ្ឋបាល

បុគ្គលិកបើករថយន្ត

មាត្រា ២ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ៧.៣២.៧៩២.២០១៧

**អនុក្រឹត្យ
ស្តីពីការជូនវេជ្ជបញ្ជាសេវាវេជ្ជ
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើតនិងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន

សម្រេច

មាត្រា ១.-បំពាក់ វេជ្ជបញ្ជាសេវាវេជ្ជ ថ្នាក់ ធិបតីខ្លួន ចំនួន ០៣គ្រឿង ជូនសប្បុរសជនចិន ចំនួន០៣រូប ដែលមានស្នាដៃល្អ ក្នុងកិច្ចសហប្រតិបត្តិការជួយឧបត្ថម្ភគ្រឿងចក្រ ឧបករណ៍ ចំនួន ១២មុខ ស្មើនឹង៤០គ្រឿង ដល់ក្រសួងសាធារណការ និងដឹកជញ្ជូនសម្រាប់ជាមធ្យោបាយធ្វើដំណើរ និងការងារជួសជុលថែទាំផ្លូវថ្នល់កម្ពុជា ៖

- ១- Mr. Wang Hui Director of International Department of Henan Transport Investment Group Co.,Ltd
- ២- Mr. Liu Qianjin Chairman of Henan Highway Engineering Group Co.,Ltd
- ៣- Mr. Zhang Liuku General Manager of Representative Office in Cambodia

មាត្រា ២.-រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១៧


នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ន.ណ.ណ.ស.ក.ត



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៩៩ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងធនធានទឹក និងឧតុនិយម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការ រៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ ក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : តែងតាំងលោកស្រី **ម៉ែនលី ខឿ** ឋានន្តរសិក្ខិវរមន្ត្រី ថ្នាក់លេខ៣ ឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈ អភិបាលស្រុកក្រឡាញ់ នៃខេត្តសៀមរាប។

មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

រាជធានីភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ទទួលយកសម្តេចនាយករដ្ឋមន្ត្រី
- ទទួលយកឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៤៧.០៣.៤.២៥.៣២ តត



អនុក្រឹត្យ

ស្តីពី

ការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការ បង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការ គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ ក្រសួងមហាផ្ទៃ
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : ផ្ទេរភារកិច្ចលោក **អ៊ាង ស៊ីងាន** ឋានន្តរស័ក្តិរមន្ត្រី ថ្នាក់លេខ៤ ពីអភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ ឱ្យមកបម្រើការងារនៅសាលារាជធានីភ្នំពេញ ។

មាត្រា ២ : តែងតាំងលោក **ចេង បូនីវ៉ា** ឋានន្តរស័ក្តិរមន្ត្រី ថ្នាក់លេខ៣ ជាអភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

មាត្រា ៣ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។

មាត្រា ៤ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ និងមាត្រា២ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរាន៍យសធម្មនាយករដ្ឋមន្ត្រី
- ឧទ្ធរាន៍យសធម្មនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៤
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៧៧/៧៥/អនក្រ.តត

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពីការជូនគ្រឿងឥស្សរិយយសបូជនីសារាគ័ណ្ឌ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់ គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ .-

ត្រូវបានបំពាក់ គ្រឿងឥស្សរិយយសបូជនីសារាគ័ណ្ឌ ថ្នាក់ **អស្សុប្បន្និ** ផ្តល់ជូនសប្បុរសជន និងមន្ត្រីរាជការចំនួន ០៥រូប ដែលបានលះបង់កម្ចាំងកាយចិត្ត និងបរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមចំណែកជួយកសាង និងអភិវឌ្ឍន៍មូលដ្ឋាន លើគ្រប់វិស័យ អោយមានការរីកចម្រើនគួរជាទីមោទនៈ ស្ថិតនៅក្នុងស្រុកស្វាយអន្តរ ខេត្តព្រៃវែង ដែលមានរាយនាម ដូចខាងក្រោម :

- | | |
|--|---|
| ១-លោកស្រី យិន ច័ន្ទតារា | សប្បុរសជននៅរាជធានីភ្នំពេញ |
| ២-លោកវរសេនីយ៍ទោ វិន សុវិចិត្រ | នាយរងការិយាល័យ នាយកដ្ឋានលិខិតឆ្លងដែន |
| ៣-លោកអនុសេនីយ៍ទោ សៀក ម៉េងហាវ | នាយរងផ្នែក នាយកដ្ឋានកិច្ចការប៉ុស្តិ៍រដ្ឋបាល |
| ៤-លោកអនុសេនីយ៍ទោ ធិត្យ គណ្ឌវិទ្យា | នាយរងផ្នែក នាយកដ្ឋាននគរបាលការពារព្រំដែនគោក |
| ៥-លោកអនុសេនីយ៍ទោ យន់ វិបុល | នាយរងផ្នែក នាយកដ្ឋាននគរបាលការពារព្រំដែនគោក |

៦-លោកអនុសេនីយ៍ទោ ជាតិ ឈេមរា	នាយរងផ្នែក នាយកដ្ឋាននគរបាលការពារព្រំដែនគោក
៧-លោកអនុសេនីយ៍ទោ ហេង វិធី	នាយរងផ្នែក នាយកដ្ឋាននគរបាលការពារព្រំដែនគោក
៨-លោកអនុសេនីយ៍ឯក ហេង ធី	មន្ត្រីនាយកដ្ឋាននគរបាលកណ្តាលព្រំដែន
៩-លោកព្រឹទ្ធិបាលទោ ឡុង សុផា	នាយរងផ្នែក នាយកដ្ឋាននគរបាលការពារព្រំដែនគោក

មាត្រា ២ .—

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ, ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៧ ✓



នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៧៧.ណ.៦.៧.ក្រ.៩៩

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពីការជូនវេជ្ជបញ្ជា



រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់ គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ .-

ត្រូវបានបំពាក់ **វេជ្ជបញ្ជា** ផ្តល់ជូនមន្ត្រីរាជការចំនួន ១៩រូប ដែលបានលះបង់កម្លាំងកាយចិត្ត និង បរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមចំណែកជួយកសាង និងអភិវឌ្ឍន៍មូលដ្ឋានលើគ្រប់វិស័យ អោយមានការរីកចម្រើនគួរជាទីមោទនៈ ស្ថិតនៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលមានរាយនាមដូចខាងក្រោម :

១-លោក ហុក ម៉ុង	នាយករដ្ឋបាលសាលាស្រុកស្វាយអន្ទរ
២-លោកអនុសេនីយ៍ឯក ម៉ុង ម៉ុង	នាយផ្នែក ស្នងការដ្ឋាននគរបាលខេត្តរតនគិរី
៣-លោកអនុសេនីយ៍ទោ ឡូ ម៉ុងឡូត	នាយផ្នែកវេសនាតូចនគរបាលការពារព្រំដែនគោកលេខ២០៣
៤-លោកអនុសេនីយ៍ទោ យ៉ត ឃឿន	នាយប៉ុស្តិ៍ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី
៥-លោកអនុសេនីយ៍ទោ ជេត ពិសិដ្ឋ	នាយរងផ្នែក ស្នងការដ្ឋាននគរបាលខេត្តរតនគិរី
៦-លោកអនុសេនីយ៍ឯក នែ ឧត្តម	នាយរងផ្នែក នាយកដ្ឋាននគរបាលការពារព្រំដែនទឹក
៧-លោកអនុសេនីយ៍ឯក ម៉ន កន្ទុល	នាយរងផ្នែក នាយកដ្ឋានលិខិតឆ្លងដែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា


ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៤៧.ណក.ណ.ជ.អនក្រ.ត.ត



អនុក្រឹត្យ

ស្តីពីការជូនគ្រឿងឥស្សរិយយសសុវត្ថារា



រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពី ការរៀបចំនិងប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់ គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ .-

ត្រូវបានបំពាក់ **គ្រឿងឥស្សរិយយសសុវត្ថារា** តាមលំដាប់ថ្នាក់ ផ្តល់ជូនសប្បុរសជន និងមន្ត្រីរាជការចំនួន ២ពាន់រូប ដែលបានលះបង់កម្លាំងកាយចិត្ត និងបរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមចំណែកជួយកសាង និងអភិវឌ្ឍន៍មូលដ្ឋាន លើគ្រប់វិស័យអោយមានការរីកចម្រើនគួរជាទីមោទនៈ ស្ថិតនៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលមានរាយនាមដូច ខាងក្រោម :

ក. មេធាវីសុវត្ថារាថ្នាក់អធិបតីបទប្បញ្ញត្តិ ១៤ គ្រឿង ផ្តល់ជូន :

- | | |
|---|--|
| ១-លោកវរសេនីយ៍ត្រី ឡាន ហ៊ុម | នាយរងការិយាល័យ នាយកដ្ឋាននគរបាលការពារព្រំដែនគោក |
| ២-លោកវរសេនីយ៍ត្រី កែប សារ៉ាត់ | នាយផ្នែកស៊ើបអង្កេតកិច្ចធំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ |
| ៣-លោកអនុសេនីយ៍ឯក ខឹម សុន | នាយផ្នែកវរសេនាតូចលេខ២៦៩ ប្រចាំខេត្តកោះកុង |
| ៤-លោកអនុសេនីយ៍ឯក ខ័ណ្ឌ សុភាព | នាយផ្នែក នាយកដ្ឋានកណ្តាលនគរបាលព្រំដែន |
| ៥-លោកអនុសេនីយ៍ឯក ជ័យ គុន | នាយរងផ្នែក នាយកដ្ឋាននគរបាលការពារព្រំដែនទឹក |
| ៦-លោកអនុសេនីយ៍ឯក ស៊ុន ហេងពិសិដ្ឋ | នាយរងផ្នែក នាយកដ្ឋាននគរបាលការពារព្រំដែនគោក |

៧-លោកអនុសេនីយ៍ឯក គិន ភារិទ្ធ	នាយរងផ្នែក នាយកដ្ឋាននគរបាលការពារព្រំដែនគោក
៨-លោកអនុសេនីយ៍ឯក ឡែង សារីម	នាយរងផ្នែក នាយកដ្ឋានកណ្តាលនគរបាលព្រំដែន
៩-លោកអនុសេនីយ៍ឯក ឡែង ឈឿត	នាយរងផ្នែក នាយកដ្ឋានកណ្តាលនគរបាលព្រំដែន
១០-កញ្ញាអនុសេនីយ៍ឯក យ៉ិន វិជ័យ	នាយរងផ្នែក នាយកដ្ឋានកណ្តាលនគរបាលព្រំដែន
១១-លោកអនុសេនីយ៍ទោ ហួត ហ៊ុន	នាយរងផ្នែក នាយកដ្ឋាននគរបាលការពារព្រំដែនទឹក
១២-លោកអនុសេនីយ៍ទោ ប៊ែន វិចិត្រ	នាយរងផ្នែក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
១៣-លោកអនុសេនីយ៍ទោ សេង សុដ្ឋានិក	នាយរងផ្នែក នាយកដ្ឋាននគរបាលការពារព្រំដែនគោក
១៤-លោកអនុសេនីយ៍ទោ អូរ សុភ័ក្ត្រ	នាយរងផ្នែក ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
ខ- មេធាវីសុវត្ថិភាពស្ថាប័នសេនាប័ន្ទ ០៩ ភ្នំពេញ ខ្ពង់ខ្ពស់ :	
១-លោកវរសេនីយ៍ទោ ហាស គង់វិ	នាយរងការិយាល័យ នាយកដ្ឋានរដ្ឋបាលទូទៅ
២-លោកវរសេនីយ៍ត្រី សោម ចន្ទា	នាយផ្នែក នាយកដ្ឋានរដ្ឋបាលទូទៅ
៣-លោកអនុសេនីយ៍ឯក ហាន់ សំណាង	នាយរងផ្នែក នាយកដ្ឋាននគរបាលការពារព្រំដែនទឹក
៤-លោកអនុសេនីយ៍ឯក ម៉ៅ ពៅ	នាយរងផ្នែក នាយកដ្ឋាននគរបាលការពារព្រំដែនគោក
៥-លោកអនុសេនីយ៍ទោ សារិទ្ធ វុធី	នាយរងផ្នែក នាយកដ្ឋាននគរបាលការពារព្រំដែនគោក
៦-លោកអនុសេនីយ៍ទោ ជេត គុលា	នាយរងផ្នែក នាយកដ្ឋាននគរបាលការពារព្រំដែនទឹក
៧-លោកអនុសេនីយ៍ទោ ឈឹម សុដ្ឋានិ	មន្ត្រី នាយកដ្ឋាននគរបាលការពារព្រំដែនគោក
៨-លោកអនុសេនីយ៍ត្រី សេង សុដ្ឋានិ	នាយរងផ្នែក នាយកដ្ឋាននគរបាលការពារព្រំដែនគោក
៩-កញ្ញាអនុសេនីយ៍ត្រី សាគុណ ធិត្យាណាថនិស្ស័យ	នាយរងផ្នែក នាយកដ្ឋាននគរបាលការពារព្រំដែនគោក

មាត្រា ២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៧ ✓

នាយករដ្ឋមន្ត្រី

- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ
 - អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច
 - អគ្គលេខាធិការដ្ឋានក្រសួងមុខងារសាធារណៈ
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ដូចមាត្រា២
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៧៧.០៣៨.៧.៩.ក្រ.តត



អនុក្រឹត្យ

ស្តីពីការជូនមេដាយ ការងារ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើ ប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ ៖

ត្រូវបានបំពាក់ **មេដាយការងារ** តាមលំដាប់ថ្នាក់ ជូនដល់នាយកបាល និងមន្ត្រីនគរបាលជាតិ ចំនួន ៤២៨ នាក់ របស់នាយកដ្ឋាន-អង្គភាព ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ ដែលមានស្នាដៃល្អក្នុងកិច្ចសហប្រតិបត្តិការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព និងស្ថេរភាពសង្គម ជូនប្រជាពលរដ្ឋ ដូចមានរាយនាមខាងក្រោម៖

ក-មេដាយមាស ការងារ៖

- | | |
|-----------------------------------|---|
| ១-លោកឧត្តមសេនីយ៍ត្រី ស្រី | គឹមហេង អត្តលេខ ០០១៨៧ អនុប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ |
| ២-លោកឧត្តមសេនីយ៍ត្រី ប្រឹច | ដានឡានវ៉ា អត្តលេខ ០០១៩៩ អនុប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ |
| ៣-លោកឧត្តមសេនីយ៍ត្រី សុខ | សុគន្ធ អត្តលេខ ០៩០៤៣ អនុប្រធាននាយកដ្ឋានចារកម្ម |
| ៤-លោកឧត្តមសេនីយ៍ត្រី ម៉ែន | ច័ន្ទសុខខេន្ទ អត្តលេខ ៦០៣៤៥ អនុប្រធាននាយកដ្ឋានចារកម្ម |

៥-លោកឧត្តមសេនីយ៍ត្រី	ពត	ចាន់នី	អត្តលេខ ០៧០៤៨	អនុប្រធាននាយកដ្ឋានគ្រប់គ្រងអាជ្ញាធរជាតិដុះ
៦-លោកឧត្តមសេនីយ៍ត្រី	ម៉ឺង	ម៉ូរ៉ា	អត្តលេខ ០០៩៩៩	នាយការិយាល័យ នៃនាយកដ្ឋានបុគ្គលិក
៧-លោកវរសេនីយ៍ឯក	ច័ន្ទ	អរុណារ៉ា	អត្តលេខ ១២១៥៦	ប្រធានអង្គភាព នៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ
៨-លោកវរសេនីយ៍ឯក	ស៊ិន	សុខាបុត្ត	អត្តលេខ ៥៧៣៥១	នាយការិយាល័យ នៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍
៩-លោកវរសេនីយ៍ទោ	ជួន	សុទ្ធី	អត្តលេខ ៥៥៧០៣	អនុប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន
១០-លោកវរសេនីយ៍ទោ	សេន	សុឆា	អត្តលេខ ៦៣២០៥	អនុប្រធាននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ
១១-លោកវរសេនីយ៍ទោ	ថន	ណារ៉ា	អត្តលេខ ០៣៩០៩	នាយរងការិយាល័យ នៃនាយកដ្ឋានបុគ្គលិក
១២-លោកវរសេនីយ៍ទោ	គង់	សម្បត្តិ	អត្តលេខ ០៣៧៦២	នាយរងការិយាល័យ នៃនាយកដ្ឋានបុគ្គលិក
១៣-លោកវរសេនីយ៍ទោ	ស្រី	សាម៉ុន	អត្តលេខ ៥៦២៣០	នាយរងការិយាល័យ នៃនាយកដ្ឋានបុគ្គលិក
១៤-លោកវរសេនីយ៍ទោ	ស	សុឆា	អត្តលេខ ០៧១៧២	នាយរងការិយាល័យ នៃនាយកដ្ឋានបុគ្គលិក
១៥-លោកវរសេនីយ៍ទោ	ឈឹម	រត្នា	អត្តលេខ ៦៨៨៥៩	នាយរងការិយាល័យ នៃនាយកដ្ឋានបុគ្គលិក
១៦-លោកវរសេនីយ៍ទោ	ជា	សារ៉េត	អត្តលេខ ០៣៩១០	នាយរងការិយាល័យ នៃនាយកដ្ឋានបុគ្គលិក
១៧-លោកវរសេនីយ៍ទោ	ស៊ីម	គឹមសួរ	អត្តលេខ ០៥៦៩៩	នាយរងការិយាល័យ នៃនាយកដ្ឋានបុគ្គលិក
១៨-លោកវរសេនីយ៍ទោ	ស្មាត់	សារ៉ា	អត្តលេខ ០៩០៩៩	នាយរងការិយាល័យ នៃនាយកដ្ឋានបុគ្គលិក
១៩-លោកវរសេនីយ៍ទោ	ជួន	សុខគឹម	អត្តលេខ ០៧៧៧៨	នាយរងការិយាល័យ នៃនាយកដ្ឋានបុគ្គលិក
២០-លោកវរសេនីយ៍ទោ	វង្ស	វិទ្យុឡី	អត្តលេខ ៦៤២២២	នាយរងការិយាល័យ នៃនាយកដ្ឋានបុគ្គលិក
២១-លោកស្រីវរសេនីយ៍ទោ	ជារ៉ា	សារឹម	អត្តលេខ ០៣០៧៩	នាយរងការិយាល័យ នៃនាយកដ្ឋានបុគ្គលិក
២២-លោកស្រីវរសេនីយ៍ទោ	ពុទ្ធា	វះនារី	អត្តលេខ ០៨១១៨	នាយរងការិយាល័យ នៃនាយកដ្ឋានបុគ្គលិក
២៣-លោកវរសេនីយ៍ទោ	ហេង	មណីកែត	អត្តលេខ ១៦៣៦២	នាយរងការិយាល័យ នៃនាយកដ្ឋានបុគ្គលិក
២៤-លោកវរសេនីយ៍ទោ	ទួន	កក្កដា	អត្តលេខ ៧២១៦៧	នាយរងការិយាល័យ នៃនាយកដ្ឋានបុគ្គលិក
២៥-លោកវរសេនីយ៍ទោ	តាន់	គង់អ៊ុំ	អត្តលេខ ០១៦៤៧	នាយរងការិយាល័យ នៃមន្ទីរប្រឆាំងគ្រឿងញៀន
២៦-លោកវរសេនីយ៍ទោ	តិក	សូនី	អត្តលេខ ៦០២៦០	នាយរងការិយាល័យ នៃមន្ទីរប្រឆាំងគ្រឿងញៀន
២៧-លោកវរសេនីយ៍ទោ	ចាន់	ឆេង	អត្តលេខ ០៧៤២៨	នាយរងការិយាល័យ នៃមន្ទីរប្រឆាំងគ្រឿងញៀន
២៨-លោកវរសេនីយ៍ទោ	ផុន	ថេង	អត្តលេខ ០៦១៦៥	នាយរងការិយាល័យ នៃមន្ទីរប្រឆាំងគ្រឿងញៀន
២៩-លោកវរសេនីយ៍ទោ	ហៀង	ជារ៉ាត់	អត្តលេខ ៥៦៣៤១	នាយរងការិយាល័យ នៃមន្ទីរប្រឆាំងគ្រឿងញៀន
៣០-លោកវរសេនីយ៍ទោ	ហ៊ុន	ម៉ុងឡើង	អត្តលេខ ១៦៧៧៧	នាយរងការិយាល័យ នៃនាយកដ្ឋានចារកម្ម

៣១-លោកស្រីវេសនីយ៍ទោឡា	ចារី	អត្តលេខ ៦៨៣៦៧	នាយករិយាល័យ នៃលេខាធិការដ្ឋាន
៣២-លោកវេសនីយ៍ទោ	យី គឹមឡោ	អត្តលេខ ៥៤៧៩០	នាយករិយាល័យ នៃនាយកដ្ឋានស្រាវជ្រាវឧបករណ៍សម្ភារបច្ចេកទេស
៣៣-លោកវេសនីយ៍ទោ	សិន វ៉ែនមុនី	អត្តលេខ ២៦២១៩	នាយករិយាល័យ នៃអគ្គនាយកដ្ឋានអគ្គសញ្ញាណកម្ម
៣៤-លោកវេសនីយ៍ទោ	បុល សារ៉ាបុប	អត្តលេខ ៥៧៩៣៩	ជំនួយការ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍
៣៥-លោកវេសនីយ៍ទោ	បេង ឡេង	អត្តលេខ ៦១៧២៤	ជំនួយការ នៃនាយកដ្ឋានចារកម្ម
៣៦-លោកវេសនីយ៍ទោ	ហ៊ុន វិបុល	អត្តលេខ ៥៥៥៦៣	នាយករិយាល័យ នៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍
៣៧-លោកវេសនីយ៍ទោ	ហ៊ុន វិរៈ	អត្តលេខ ៥៤៥០៥	នាយករិយាល័យ នៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍
៣៨-លោកវេសនីយ៍ទោ	នាយ លីសី	អត្តលេខ ៥៧៥៤៦	នាយករិយាល័យ នៃនាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ
៣៩-លោកវេសនីយ៍ទោ	ឡេង ចាន់ស្មី	អត្តលេខ ៦៤៤០២	នាយករិយាល័យ នៃនាយកដ្ឋានស្រាវជ្រាវឧបករណ៍សម្ភារបច្ចេកទេស
៤០-លោកស្រីវេសនីយ៍ទោរស់	ស្រីនាង	អត្តលេខ ៦៨១៩៧	នាយករិយាល័យ នៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍
៤១-លោកវេសនីយ៍ទោ	ម៉ីន ម៉ាណេត	អត្តលេខ ០២៥៧៨	នាយករិយាល័យ នៃនាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ
៤២-លោកវេសនីយ៍ទោ	ម៉ុក ច័ន្ទនារិន្ទ	អត្តលេខ ៦៦៦៦៥	នាយករិយាល័យ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺឆ្លងក្លាយ
៤៣-លោកវេសនីយ៍ទោ	ម៉ុក ចំរើន	អត្តលេខ ៦៦៨៨៤	នាយករិយាល័យ នៃនាយកដ្ឋានអក្សរសម្ងាត់
៤៤-លោកវេសនីយ៍ទោ	លៀង ម៉ាឡា	អត្តលេខ ០៩៣៧៥	អនុប្រធានអង្គភាព នៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ
៤៥-លោកវេសនីយ៍ទោ	តាប៉ តេង	អត្តលេខ ១៥១៥៤	អនុប្រធានអង្គភាព នៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ
៤៦-លោកវេសនីយ៍ទោ	គង់ សុផា	អត្តលេខ ០៧២៦៣	អនុប្រធានអង្គភាព នៃនាយកដ្ឋាននគរបាលការពារ
៤៧-លោកវេសនីយ៍ទោ	ចិន សុខខេង	អត្តលេខ ០១០៦៣	អនុប្រធានអង្គភាព នៃនាយកដ្ឋាននគរបាលការពារ
៤៨-លោកវេសនីយ៍ទោ	កែវ សារ៉ុម	អត្តលេខ ១២២០៥	នាយករិយាល័យ នៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍
៤៩-លោកវេសនីយ៍ទោ	សិន វិចិត្រ	អត្តលេខ ៧៨១៦៥	មន្ត្រី នៃនាយកដ្ឋានអង្គរក្ស
៥០-លោកវេសនីយ៍ត្រី	ជួន មុនី	អត្តលេខ ៥៥៧៩១	អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម
៥១-លោកវេសនីយ៍ត្រី	ម៉ឿន ម៉ីនថន	អត្តលេខ ៦២៧០៨	នាយករិយាល័យ នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
៥២-លោកវេសនីយ៍ត្រី	ហង វណ្ណារដ្ឋ	អត្តលេខ ៦៨៣១០	នាយករិយាល័យ នៃនាយកដ្ឋានរដ្ឋបាល-សរុប
៥៣-លោកវេសនីយ៍ត្រី	ហេង បុន	អត្តលេខ ៦២៣៦១	នាយករិយាល័យ នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
៥៤-លោកវេសនីយ៍ត្រី	នាយ សុខា	អត្តលេខ ៦៦៥៧០	ជំនួយការប្រធានសេនាធិការដ្ឋាន
៥៥-លោកវេសនីយ៍ត្រី	លី សំណាង	អត្តលេខ ៥៤៤០០	ជំនួយការ នៃនាយកដ្ឋានស្រាវជ្រាវឧបករណ៍សម្ភារបច្ចេកទេស
៥៦-លោកវេសនីយ៍ត្រី	លក សារ៉េង	អត្តលេខ ៤០០០៧	នាយករិយាល័យ នៃនាយកដ្ឋានស្រាវជ្រាវឧបករណ៍សម្ភារបច្ចេកទេស

៥៧-លោកវេសនីយ៍ត្រី	ថោង មុន្នីឡើ	អត្តលេខ ៦៨៣៧២	នាយករដ្ឋមន្ត្រី នៃនាយកដ្ឋានស្រាវជ្រាវឧបករណ៍សម្ភារបច្ចេកទេស
៥៨-លោកវេសនីយ៍ត្រី	ក្រោយ ស៊ុនរី	អត្តលេខ ៣១៥៤០	នាយករដ្ឋមន្ត្រី នៃនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ
៥៩-លោកវេសនីយ៍ត្រី	ស៊ុន ឈាន	អត្តលេខ ០៥៩៩៣	នាយករដ្ឋមន្ត្រី នៃនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ
៦០-លោកវេសនីយ៍ត្រី	សេ ឧត្តម	អត្តលេខ ៣១៥១០	នាយករដ្ឋមន្ត្រី នៃនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ
៦១-លោកវេសនីយ៍ត្រី	ម៉ុន ឃៀង	អត្តលេខ ៥៦៨៨៣	នាយករដ្ឋមន្ត្រី នៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ
៦២-លោកវេសនីយ៍ត្រី	នាយ ម៉េងហ៊ុន	អត្តលេខ ៦៥៨៤៨	នាយករដ្ឋមន្ត្រី នៃនាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល
៦៣-លោកវេសនីយ៍ត្រី	អាន លីវ៉ាន	អត្តលេខ ៧៣៥៣០	នាយករដ្ឋមន្ត្រី នៃនាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល
៦៤-លោកវេសនីយ៍ត្រី	អ៊ុយ ចិត្រា	អត្តលេខ ៦៤៣៣៧	នាយករដ្ឋមន្ត្រី នៃអគ្គនាយកដ្ឋានកិច្ចការនយោបាយ និងនគរបាល
៦៥-លោកវេសនីយ៍ត្រី	ម៉ែន ស៊ីវុត្តា	អត្តលេខ ៦៧១៨៤	នាយករដ្ឋមន្ត្រី នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
៦៦-លោកវេសនីយ៍ត្រី	ម៉ុន សុខណេហុត	អត្តលេខ ០៥៩៧៨	នាយករដ្ឋមន្ត្រី នៃនាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ
៦៧-លោកវេសនីយ៍ត្រី	ធី វ៉ានុច	អត្តលេខ ៣១៥៩៦	នាយករដ្ឋមន្ត្រី នៃនាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ
៦៨-លោកវេសនីយ៍ត្រី	ចាយ ស្រេង	អត្តលេខ ៥៧២៩៥	នាយករដ្ឋមន្ត្រី នៃនាយកដ្ឋានរដ្ឋបាល-សរុប
៦៩-លោកវេសនីយ៍ត្រី	អោត សុខម៉ូចនីន	អត្តលេខ ៧២១០១	នាយករដ្ឋមន្ត្រី នៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍
៧០-លោកវេសនីយ៍ត្រី	ឡុង កញ្ញារិទ្ធ	អត្តលេខ ៦៨៤០៧	នាយករដ្ឋមន្ត្រី នៃលេខាធិការដ្ឋាន
៧១-លោកវេសនីយ៍ត្រី	ឆៀង បញ្ចកេន	អត្តលេខ ៥៧៦៩៣	នាយករដ្ឋមន្ត្រី នៃនាយកដ្ឋានរដ្ឋបាល-សរុប
៧២-លោកវេសនីយ៍ត្រី	ឈុន ស្មី	អត្តលេខ ០៨៦៥០	នាយករដ្ឋមន្ត្រី នៃនាយកដ្ឋានរដ្ឋបាល-សរុប
៧៣-លោកវេសនីយ៍ត្រី	គាន់ ច័ន្ទធរណ្ឌន្ត	អត្តលេខ ៦៣១៣៥	នាយករដ្ឋមន្ត្រី នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង
៧៤-លោកវេសនីយ៍ត្រី	ប្រាសា គុណា	អត្តលេខ ៦៤៣៣៨	នាយករដ្ឋមន្ត្រី នៃអគ្គនាយកដ្ឋានកសិកម្ម និងហិរញ្ញវត្ថុ
៧៥-លោកវេសនីយ៍ត្រី	កើត វ៉ានុច	អត្តលេខ ២០៦៤២	អនុប្រធានអង្គភាព នៃនាយកដ្ឋាននគរបាលការពារ
៧៦-លោកវេសនីយ៍ត្រី	ស្វាយ ចន្ទ្រៈ	អត្តលេខ ១៥១៨១	អនុប្រធានអង្គភាព នៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ
៧៧-លោកវេសនីយ៍ត្រី	សេង សែនឧត្តម	អត្តលេខ ៧២៧៧៧	នាយករដ្ឋមន្ត្រី នៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍
៧៨-លោកវេសនីយ៍ត្រី	អ៊ុំ វ៉ានេត	អត្តលេខ ៥៤៤៤៩	នាយករដ្ឋមន្ត្រី នៃនាយកដ្ឋានបុគ្គលិក
៧៩-លោកវេសនីយ៍ត្រី	កេត គុជធីរិទ្ធ	អត្តលេខ ៥៨៧៨៩	នាយករដ្ឋមន្ត្រី នៃនាយកដ្ឋានបុគ្គលិក
៨០-លោកវេសនីយ៍ត្រី	ខៀង សុផា	អត្តលេខ ៧០៨៩០	នាយករដ្ឋមន្ត្រី នៃនាយកដ្ឋានបុគ្គលិក
៨១-លោកវេសនីយ៍ត្រី	ស៊ុន ឌីម៉ង់	អត្តលេខ ៣៦៨១០	នាយករដ្ឋមន្ត្រី នៃនាយកដ្ឋានបុគ្គលិក
៨២-លោកវេសនីយ៍ត្រី	ហេង ច័ន្ទចេត្រា	អត្តលេខ ៥៤៤១៨	នាយករដ្ឋមន្ត្រី នៃនាយកដ្ឋានបុគ្គលិក

៨៣-លោកវេសនីយ័ត្រី	យីម	វិសាល	អគ្គលេខ ៥៧៨៦៩	នាយផ្នែក នៃនាយកដ្ឋានបុគ្គលិក
៨៤-លោកវេសនីយ័ត្រី	ទួន	ចាន់ណាគ្រី	អគ្គលេខ ៥៧៨៤៤	នាយផ្នែក នៃនាយកដ្ឋានបុគ្គលិក
៨៥-លោកវេសនីយ័ត្រី	ប៉ែន	សិទ្ធិ	អគ្គលេខ ៦៥៥១១	នាយផ្នែក នៃនាយកដ្ឋានបុគ្គលិក
៨៦-លោកស្រីវេសនីយ័ត្រី	អែម	ជាតិ	អគ្គលេខ ៦៣៧៦៣	នាយផ្នែក នៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍
៨៧-លោកវេសនីយ័ត្រី	សាម	គឹមហុន	អគ្គលេខ ៥៥២៥៧	នាយផ្នែក នៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍
៨៨-លោកស្រីវេសនីយ័ត្រី	ខុន	ពិសិ	អគ្គលេខ ៣៧៨៨១	នាយផ្នែក នៃនាយកដ្ឋានគ្រប់គ្រងអាជ្ញាធរជាតិផ្ទុះ
៨៩-លោកវេសនីយ័ត្រី	សិន	សាងម	អគ្គលេខ ៦៣១០៩	នាយផ្នែក នៃនាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល
៩០-លោកវេសនីយ័ត្រី	កុសល	សុពិនិត្យ	អគ្គលេខ ០៤៨៤១	នាយផ្នែក នៃមន្ទីរប្រឆាំងគ្រឿងញៀន
៩១-លោកវេសនីយ័ត្រី	ឃុន	ប័ន្ទគ្រីស្ទា	អគ្គលេខ ២៥៩៦៦	នាយផ្នែក នៃមន្ទីរប្រឆាំងគ្រឿងញៀន
៩២-លោកវេសនីយ័ត្រី	ឡាញ៉ា	សុផា	អគ្គលេខ ២៥៨២៨	នាយផ្នែក នៃមន្ទីរប្រឆាំងគ្រឿងញៀន
៩៣-លោកវេសនីយ័ត្រី	ម៉ីន	ថង	អគ្គលេខ ២០៦០៨	នាយផ្នែក នៃនាយកដ្ឋាននគរបាលការពារ
៩៤-លោកវេសនីយ័ត្រី	សុខ	សំឡេង	អគ្គលេខ ០៧១៩២	នាយផ្នែក នៃនាយកដ្ឋាននគរបាលការពារ
៩៥-លោកវេសនីយ័ត្រី	ទូច	សាខន	អគ្គលេខ ២០៦៨៥	នាយផ្នែក នៃនាយកដ្ឋាននគរបាលការពារ
៩៦-លោកវេសនីយ័ត្រី	ផល	លីវេង	អគ្គលេខ ០៦៦២០	នាយផ្នែក នៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ
៩៧-លោកវេសនីយ័ត្រី	សរ	វិចិត្រា	អគ្គលេខ ៦៨២៥៤	នាយផ្នែក នៃនាយកដ្ឋានស្រាវជ្រាវឧបករណ៍សម្ភារបច្ចេកទេស
៩៨-លោកវេសនីយ័ត្រី	ឡុង	ស៊ីមន	អគ្គលេខ ០៦២៩៩	នាយរងផ្នែក នៃនាយកដ្ឋានអង្គរក្ស
៩៩-លោកអនុសេនីយ័ត្រី	ពុទ្ធ	សុខសាន	អគ្គលេខ ៦៤៤១៣	នាយការិយាល័យ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺគង្គែងក្លាយ
១០០-លោកអនុសេនីយ័ត្រី	ភេត	ប័ន្ទនិត	អគ្គលេខ ៥៦១៦៣	នាយរងការិយាល័យ នៃនាយកដ្ឋាននគរបាលទេសចរណ៍
១០១-លោកអនុសេនីយ័ត្រី	គឹម	វិសា	អគ្គលេខ ៦៥៨៥៨	នាយរងការិយាល័យ នៃនាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល
១០២-លោកអនុសេនីយ័ត្រី	ឡុង	ចាន់នាសនា	អគ្គលេខ ៧៣៧០១	នាយរងការិយាល័យ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺគង្គែងក្លាយ
១០៣-លោកស្រីអនុសេនីយ័ត្រី	ស៊ី	ស្រីមុំ	អគ្គលេខ ៣៧៣៧៩	នាយរងការិយាល័យ នៃនាយកដ្ឋានអធិការកិច្ចថ្នាក់កណ្តាល
១០៤-លោកអនុសេនីយ័ត្រី	យីម	លាងហ្វូរ	អគ្គលេខ ៦៩១២៩	នាយរងការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល-សរុប
១០៥-លោកអនុសេនីយ័ត្រី	ហ៊ុ	វិធីយ	អគ្គលេខ ៧៤៨៩៩	នាយរងការិយាល័យ នៃនាយកដ្ឋានគ្រប់គ្រងអាជ្ញាធរជាតិផ្ទុះ
១០៦-លោកអនុសេនីយ័ត្រី	ទូច	លាងអូន	អគ្គលេខ ៦៥៤១៤	នាយរងការិយាល័យ នៃនាយកដ្ឋានគ្រប់គ្រងអាជ្ញាធរជាតិផ្ទុះ
១០៧-លោកអនុសេនីយ័ត្រី	គឹម	សុភាវ៉ា	អគ្គលេខ ៧២១៥៨	នាយរងការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល-សរុប
១០៨-លោកអនុសេនីយ័ត្រី	សុន	គំនិត	អគ្គលេខ ៥៦២២៤	នាយរងប៉ុស្តិ៍ នៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍

១០៩-លោកអនុសេនីយ៍ឯក ឆេត	ឡឿន	អគ្គលេខ ៣៣០០៣	អនុប្រធានអង្គភាព នៃនាយកដ្ឋាននគរបាលទេសចរណ៍
១១០-លោកស្រីអនុសេនីយ៍ឯក ចូន	ណារ៉េន	អគ្គលេខ ៧១៩៤៣	នាយផ្នែក នៃនាយកដ្ឋានបុគ្គលិក
១១១-លោកអនុសេនីយ៍ឯក ម៉ាត់	សេរីឧត្តុង្គ	អគ្គលេខ ៦៧៥១៦	នាយផ្នែក នៃមន្ទីរប្រឆាំងគ្រឿងញៀន
១១២-លោកអនុសេនីយ៍ឯក សេង	សុផល	អគ្គលេខ ៦១៩៦២	នាយផ្នែក នៃមន្ទីរប្រឆាំងគ្រឿងញៀន
១១៣-លោកអនុសេនីយ៍ឯក ផល	វ៉ាន់មី	អគ្គលេខ ៦៦៧៧៦	នាយផ្នែក នៃនាយកដ្ឋាននគរបាលទេសចរណ៍
១១៤-លោកអនុសេនីយ៍ឯក ព្រី	ចាន់ណារិទ្ធ	អគ្គលេខ ៥៤១២០	នាយផ្នែក នៃនាយកដ្ឋាននគរបាលទេសចរណ៍
១១៥-លោកអនុសេនីយ៍ឯក ម៉ូច	ចន្ទាធុន	អគ្គលេខ ៦៦៨៧៩	នាយផ្នែក នៃនាយកដ្ឋានអក្សរសម្ងាត់
១១៦-លោកអនុសេនីយ៍ឯក ប្រា	ជូ	អគ្គលេខ ៣៤២៧០	នាយផ្នែក នៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍
១១៧- លោកអនុសេនីយ៍ឯក ឆេម	ណារ៉េន	អគ្គលេខ ៦២៩២៥	នាយផ្នែក នៃអគ្គនាយកដ្ឋានអគ្គសញ្ញាណកម្ម
១១៨-លោកអនុសេនីយ៍ឯក ណាង	ប៊ុន្ទារិទ្ធ	អគ្គលេខ ៦៨៧៩៨	នាយផ្នែក នៃអគ្គនាយកដ្ឋានអគ្គសញ្ញាណកម្ម
១១៩- លោកអនុសេនីយ៍ឯក សុខ	វីរៈ	អគ្គលេខ ៦៨៤៧៦	នាយផ្នែក នៃនាយកដ្ឋានអធិការកិច្ចកិច្ចការនគរបាលថ្នាក់កណ្តាល
១២០-លោកអនុសេនីយ៍ឯក ឈាង	ហេង	អគ្គលេខ ៧៣៣៧០	នាយផ្នែក នៃនាយកដ្ឋានស្រាវជ្រាវឧបករណ៍សម្ភារបច្ចេកទេស
១២១-លោកអនុសេនីយ៍ឯក ឡាយ	សុមុនី	អគ្គលេខ ៦៨៤១៨	នាយផ្នែក នៃនាយកដ្ឋានស្រាវជ្រាវឧបករណ៍សម្ភារបច្ចេកទេស
១២២-លោកអនុសេនីយ៍ឯក ជិន	ចាន់ណា	អគ្គលេខ ៦៨៣៦២	នាយផ្នែក នៃនាយកដ្ឋានជនបរទេសមិនមែនអន្តរប្រវេសន៍ និងបច្ចេកវិទ្យា
១២៣-លោកអនុសេនីយ៍ឯក ឃុ	សុឆា	អគ្គលេខ ១៦៨៩១	នាយផ្នែក នៃនាយកដ្ឋានអធិការដ្ឋានអធិការកិច្ច កិច្ចការនគរបាល
១២៤-លោកអនុសេនីយ៍ឯក ម៉ឺ	មិន	អគ្គលេខ ២២៧៧៦	នាយផ្នែក នៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ
១២៥លោកអនុសេនីយ៍ឯក ចាម	សារ៉ែ	អគ្គលេខ ២២៧៨៥	នាយផ្នែក នៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ
១២៦-លោកអនុសេនីយ៍ឯក រ៉ុ	សំណាង	អគ្គលេខ ៥៤០២៤	នាយផ្នែក នៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ
១២៧-លោកអនុសេនីយ៍ឯក ម៉ី	ប័ន្ទណារិទ្ធ	អគ្គលេខ ៦៥៤១៥	នាយផ្នែក នៃនាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ
១២៨-លោកអនុសេនីយ៍ឯក ស៊ី	សុមុនី	អគ្គលេខ ៣១៩៤៥	នាយផ្នែក នៃនាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ
១២៩-លោកអនុសេនីយ៍ឯក យស	ចាន់វិចិត្រ	អគ្គលេខ ៦២០០៦	នាយផ្នែក នៃនាយកដ្ឋានរដ្ឋបាល-សរុប
១៣០-លោកអនុសេនីយ៍ឯក នីម	ធុឡី	អគ្គលេខ ៦៤១៩៧	នាយផ្នែក នៃនាយកដ្ឋានរដ្ឋបាល-សរុប
១៣១- លោកអនុសេនីយ៍ឯក អេង	ប៊ុនដា	អគ្គលេខ ៦៦៤៨៧	នាយផ្នែក នៃនាយកដ្ឋានរដ្ឋបាល-សរុប
១៣២-លោកស្រីអនុសេនីយ៍ឯក ឈុន	ស៊ីសុផាន់ណា	អគ្គលេខ ៣២២១១	នាយផ្នែក នៃនាយកដ្ឋានបុគ្គលិក
១៣៣-លោកអនុសេនីយ៍ឯក វ៉ា	វ៉ាន់ខួច	អគ្គលេខ ៦៧៥៥៦	នាយផ្នែក នៃនាយកដ្ឋានបុគ្គលិក
១៣៤-លោកស្រីអនុសេនីយ៍ឯក ចុន	ចារ៉ា	អគ្គលេខ ៧៤៧០៣	នាយផ្នែក នៃនាយកដ្ឋានបុគ្គលិក

១៣៥-លោកស្រីអនុសេនីយ៍ឯក	អូល	សុខ្វិត្តា	អគ្គលេខ ៧៤៩៩៩	នាយរងផ្នែក នៃនាយកដ្ឋានបុគ្គលិក
១៣៦-លោកអនុសេនីយ៍ឯក	សែន	ឧជែន	អគ្គលេខ ៧៥២៦៦	នាយរងផ្នែក នៃនាយកដ្ឋានបុគ្គលិក
១៣៧-លោកអនុសេនីយ៍ឯក	ចាន់	សំរែសំ	អគ្គលេខ ៥៦២៣២	នាយរងផ្នែក នៃនាយកដ្ឋានបុគ្គលិក
១៣៨-លោកអនុសេនីយ៍ឯក	សុខា	ភិបាល	អគ្គលេខ ៦៣១៥៣	នាយរងផ្នែក នៃនាយកដ្ឋានបុគ្គលិក
១៣៩-លោកអនុសេនីយ៍ឯក	សោម	បូនី	អគ្គលេខ ៥៥២៧៥	នាយរងផ្នែក នៃនាយកដ្ឋានបុគ្គលិក
១៤០-លោកអនុសេនីយ៍ឯក	ម៉ុង	ឬឌី	អគ្គលេខ ៦៧៣៣០	នាយរងផ្នែក នៃនាយកដ្ឋានបុគ្គលិក
១៤១-លោកអនុសេនីយ៍ឯក	រៀន	ឧត្តម	អគ្គលេខ ៤៤៧៧៧	នាយរងផ្នែក នៃនាយកដ្ឋានបុគ្គលិក
១៤២-លោកអនុសេនីយ៍ឯក	បូរ៉ា	តេន:	អគ្គលេខ ៦៦៦៦៧	នាយរងផ្នែក នៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍
១៤៣-លោកអនុសេនីយ៍ឯក	ធិត	បូរិន	អគ្គលេខ ៧២៨៨៨	នាយរងផ្នែក នៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍
១៤៤-លោកអនុសេនីយ៍ឯក	ខេង	ខេមរា	អគ្គលេខ ៧២៨១៦	នាយរងផ្នែក នៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍
១៤៥-លោកអនុសេនីយ៍ឯក	ជាន	គុណ	អគ្គលេខ ៥៤៤៦២	នាយរងផ្នែក នៃមន្ទីរប្រឆាំងគ្រឿងញៀន
១៤៦-លោកអនុសេនីយ៍ឯក	ឌុយ	សៅ	អគ្គលេខ ០៨៦៤៦	នាយរងផ្នែក នៃមន្ទីរប្រឆាំងគ្រឿងញៀន
១៤៧-លោកអនុសេនីយ៍ឯក	គឹម	សាម៉ុន	អគ្គលេខ ៣២៣៤២	នាយរងផ្នែក នៃមន្ទីរប្រឆាំងគ្រឿងញៀន
១៤៨-លោកអនុសេនីយ៍ឯក	នេត	ពៅ	អគ្គលេខ ០៦១៤១	នាយរងផ្នែក នៃមន្ទីរប្រឆាំងគ្រឿងញៀន
១៤៩-លោកអនុសេនីយ៍ឯក	ពេជ្រ	សក្កា	អគ្គលេខ ៥៦៣១៦	នាយរងផ្នែក នៃមន្ទីរប្រឆាំងគ្រឿងញៀន
១៥០-លោកអនុសេនីយ៍ឯក	ឃុន	ចន្ទ្រៈ	អគ្គលេខ ០៦១៥២	នាយរងផ្នែក នៃមន្ទីរប្រឆាំងគ្រឿងញៀន
១៥១-លោកអនុសេនីយ៍ឯក	ណង	សារិទ្ធ	អគ្គលេខ ៣៧៥៨២	នាយរងផ្នែក នៃមន្ទីរប្រឆាំងគ្រឿងញៀន
១៥២-លោកអនុសេនីយ៍ឯក	អុន	សំអុន	អគ្គលេខ ៦៣៩៦៥	នាយរងផ្នែក នៃមន្ទីរប្រឆាំងគ្រឿងញៀន
១៥៣-លោកអនុសេនីយ៍ឯក	ច្រើន	តាព	អគ្គលេខ ៥៦៣១៣	នាយរងផ្នែក នៃមន្ទីរប្រឆាំងគ្រឿងញៀន
១៥៤-លោកអនុសេនីយ៍ឯក	មាស	សុផាន់ណា	អគ្គលេខ ៥៥៨០៧	នាយរងផ្នែក នៃមន្ទីរប្រឆាំងគ្រឿងញៀន
១៥៥-លោកអនុសេនីយ៍ឯក	វ៉ាញ	សុផានី	អគ្គលេខ ៣២៣៥០	នាយរងផ្នែក នៃមន្ទីរប្រឆាំងគ្រឿងញៀន
១៥៦-លោកអនុសេនីយ៍ឯក	ឡុក	សុផាត	អគ្គលេខ ៥៧២១៦	នាយរងផ្នែក នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ
១៥៧-លោកអនុសេនីយ៍ឯក	ឆេត	ប័ន្ទមុនី	អគ្គលេខ ០៧៤៤៦	នាយរងផ្នែក នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ
១៥៨-លោកអនុសេនីយ៍ឯក	ហែម	តារាវិទ្ធ	អគ្គលេខ ៧១៩២៧	នាយរងផ្នែក នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ
១៥៩-លោកអនុសេនីយ៍ឯក	ឌុប	វិឌី	អគ្គលេខ ៦៦៨៦៩	នាយរងផ្នែក នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ
១៦០-លោកអនុសេនីយ៍ឯក	សាត	សំឡើង	អគ្គលេខ ៣១៤៩០	នាយរងផ្នែក នៃនាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ

១៦១-លោកអនុសេនីយ៍ឯក	អេង ប្រសិស	អត្តលេខ ២៩៧៤៨	នាយករងផ្នែក នៃនាយកដ្ឋាននគរបាលទេសចរណ៍
១៦២-លោកអនុសេនីយ៍ឯក	សេង ហត្ថា	អត្តលេខ ១០៥៤៣	នាយករងផ្នែក នៃនាយកដ្ឋាននគរបាលទេសចរណ៍
១៦៣-លោកអនុសេនីយ៍ឯក	តេង តារាវិទ្យា	អត្តលេខ ១៣០០៣	នាយករងផ្នែក នៃនាយកដ្ឋាននគរបាលទេសចរណ៍
១៦៤-លោកអនុសេនីយ៍ឯក	យ៉ែង យ៉ែង	អត្តលេខ ៣២៩៨៩	នាយករងផ្នែក នៃនាយកដ្ឋាននគរបាលទេសចរណ៍
១៦៥-លោកអនុសេនីយ៍ឯក	ពូន វី	អត្តលេខ ៣៣០៤៧	នាយករងផ្នែក នៃនាយកដ្ឋាននគរបាលទេសចរណ៍
១៦៦-លោកអនុសេនីយ៍ឯក	ឃឹម បូណា	អត្តលេខ ៥៩២២៨	នាយករងផ្នែក នៃនាយកដ្ឋានពារកម្ម
១៦៧-លោកអនុសេនីយ៍ឯក	យី ហ្វូរ	អត្តលេខ ៦៦៨១៦	នាយករងផ្នែក នៃនាយកដ្ឋានពារកម្ម
១៦៨-លោកអនុសេនីយ៍ឯក	ខែង គុយចា	អត្តលេខ ៦៨៣៣០	នាយករងផ្នែក នៃនាយកដ្ឋានរដ្ឋបាល-សរុប
១៦៩-លោកអនុសេនីយ៍ឯក	ហុក ភាពខេមរៈ	អត្តលេខ ៦៩២៨៥	នាយករងផ្នែក នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ
១៧០-លោកអនុសេនីយ៍ឯក	សួន សាវី	អត្តលេខ ៣០១៥៣	នាយករងផ្នែក នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ
១៧១-លោកស្រីអនុសេនីយ៍ឯក	មុក សាមន	អត្តលេខ ៦១៧០៩	នាយករងផ្នែក នៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ
១៧២-លោកអនុសេនីយ៍ឯក	ទួន ដាឌុប	អត្តលេខ ៣១៥៤៣	នាយករងផ្នែក នៃនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ
១៧៣-លោកអនុសេនីយ៍ឯក	ណែម សាឌុប	អត្តលេខ ១១៩០៤	នាយករងផ្នែក នៃនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ
១៧៤-លោកអនុសេនីយ៍ឯក	តាំង គឹមពៅ	អត្តលេខ ៦៣០៦៩	នាយករងផ្នែក នៃនាយកដ្ឋានប្រចាំបទល្មើសបន្ថែមពាណិជ្ជកម្ម
១៧៥-លោកអនុសេនីយ៍ឯក	ម៉េ សុខឃាន	អត្តលេខ ៦០៤៤៩	នាយករងផ្នែក នៃនាយកដ្ឋានប្រចាំបទល្មើសបន្ថែមពាណិជ្ជកម្ម
១៧៦-លោកអនុសេនីយ៍ឯក	ពៅ សុស្សី	អត្តលេខ ៦៧៥៤៦	នាយករងផ្នែក នៃនាយកដ្ឋាននគរបាលការពារ
១៧៧-លោកអនុសេនីយ៍ឯក	ទួន សំណេក	អត្តលេខ ៣៨៤៤៣	នាយករងប៉ុស្តិ៍ នៃនាយកដ្ឋាននគរបាលការពារ
១៧៨-លោកអនុសេនីយ៍ឯក	ម៉ៅញា លីសេន	អត្តលេខ ៣២៤៩១	នាយករងផ្នែក នៃនាយកដ្ឋាននគរបាលការពារ
១៧៩-លោកអនុសេនីយ៍ឯក	ទុំ ទូប	អត្តលេខ ០៧១៩១	នាយករងផ្នែក នៃនាយកដ្ឋាននគរបាលការពារ
១៨០-លោកអនុសេនីយ៍ឯក	ស៊ឹម សំអុន	អត្តលេខ ២០៦៦៦	នាយករងផ្នែក នៃនាយកដ្ឋាននគរបាលការពារ
១៨១-លោកអនុសេនីយ៍ឯក	ហ៊ុន វី	អត្តលេខ ៣២៦៧៣	នាយករងប៉ុស្តិ៍ នៃនាយកដ្ឋាននគរបាលការពារ
១៨២-លោកអនុសេនីយ៍ឯក	ដាន់ ណារិទ្ធ	អត្តលេខ ៣២៨០២	នាយករងប៉ុស្តិ៍ នៃនាយកដ្ឋាននគរបាលការពារ
១៨៣-លោកអនុសេនីយ៍ឯក	ស៊ុន សារុន	អត្តលេខ ៣២៥០១	នាយករងប៉ុស្តិ៍ នៃនាយកដ្ឋាននគរបាលការពារ
១៨៤-លោកអនុសេនីយ៍ឯក	ហ៊ុម ពុទ្ធអរុណ	អត្តលេខ ៦៨៣៤៨	មន្ត្រី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍
១៨៥-លោកអនុសេនីយ៍ឯក	ឡាច ជារិន	អត្តលេខ ៣៣០២៥	មន្ត្រី នៃនាយកដ្ឋាននគរបាលទេសចរណ៍
១៨៦-លោកអនុសេនីយ៍ឯក	ខ័រ ណារិដក	អត្តលេខ ៦៣២០៩	មន្ត្រី នៃនាយកដ្ឋាននគរបាលទេសចរណ៍




១៨៧-លោកអនុសេនីយ៍ឯក	សេក	សុគុជ	អត្តលេខ ៣២៤៧៤	មន្ត្រី នៃនាយកដ្ឋាននគរបាលការពារ
១៨៨-លោកអនុសេនីយ៍ឯក	ជា	លំអង្គា	អត្តលេខ ៥៨០៦១	មន្ត្រី នៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុង
១៨៩-លោកអនុសេនីយ៍ឯក	សៀង	សាវ៉េត	អត្តលេខ ៣០៦៣១	មន្ត្រី នៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុង
១៩០-លោកអនុសេនីយ៍ឯក	ច័ន្ទ	សាវ៉េត	អត្តលេខ ៣០៥៨៦	មន្ត្រី នៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុង
១៩១-លោកអនុសេនីយ៍ឯក	ច័ន្ទ	សុផាត	អត្តលេខ ២៨៧១៣	មន្ត្រី នៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុង
១៩២-លោកអនុសេនីយ៍ឯក	វិល	ជួប	អត្តលេខ ០៦០២២	មន្ត្រី នៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុង
១៩៣-លោកអនុសេនីយ៍ឯក	នាវ	ឧត្តម	អត្តលេខ ៦៨២៧០	មន្ត្រី នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
១៩៤-លោកអនុសេនីយ៍ឯក	ម៉េម	ចំរើន	អត្តលេខ ៦៨៤២០	មន្ត្រី នៃនាយកដ្ឋានប្រកាសទី១
១៩៥-លោកអនុសេនីយ៍ឯក	ណាត	ចន្ទ្រៈ	អត្តលេខ ៣៩២០១	មន្ត្រី នៃនាយកដ្ឋានអង្គរក្ស
១៩៦-លោកអនុសេនីយ៍ឯក	តួន	ភូម៉ាវ៉ា	អត្តលេខ ៣១៦៥៧	មន្ត្រី នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ
១៩៧-លោកអនុសេនីយ៍ឯក	កែវ	ឡាវី	អត្តលេខ ៦០២៦៩	មន្ត្រី នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ
១៩៨-លោកអនុសេនីយ៍ទោ	ស៊ាត	ចីលាន់	អត្តលេខ ៦៨៩៩៦	ជំនួយការឯកឧត្តមឧត្តមសេនីយ៍ឯក ម៉ម ស្រីមណ្ឌា
១៩៩-លោកអនុសេនីយ៍ទោ	ខៀវ	សុគយ	អត្តលេខ ៧៧២៤១	ជំនួយការ នៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ
២០០-លោកអនុសេនីយ៍ទោ	អេត	តារិន	អត្តលេខ ៦៨៤២២	នាយរងការិយាល័យ នៃលេខាធិការដ្ឋាន
២០១-លោកអនុសេនីយ៍ទោ	ណារ៉ុន	ចញ្ញាឧឌ្ឍន៍	អត្តលេខ ៧៨០៦២	នាយផ្នែក នៃនាយកដ្ឋានកណ្តាលសន្តិសុខ
២០២-លោកអនុសេនីយ៍ទោ	ឡេង	ចាន់លីដា	អត្តលេខ ៧៧១៤០	នាយផ្នែក នៃនាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល
២០៣-លោកអនុសេនីយ៍ទោ	សែម	លាងហេង	អត្តលេខ ៧៧១៣៩	នាយផ្នែក នៃនាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល
២០៤-លោកអនុសេនីយ៍ទោ	ជួន	សុបញ្ញា	អត្តលេខ ៧១៣៧២	នាយផ្នែក នៃនាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល
២០៥-លោកអនុសេនីយ៍ទោ	ហ៊ុ	ច័ន្ទលីដា	អត្តលេខ ៧២០៥៦	នាយផ្នែក នៃនាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល
២០៦-លោកអនុសេនីយ៍ទោ	អូន	កែវគន្ធាត្តី	អត្តលេខ ៦៧១៩៦	នាយផ្នែក នៃនាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល
២០៧-លោកអនុសេនីយ៍ទោ	ម៉ុន	លីវឡូ	អត្តលេខ ៧៥០០០	នាយផ្នែក នៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍
២០៨-លោកអនុសេនីយ៍ទោ	ហ៊ុន	រ៉េត	អត្តលេខ ៥៣៨២៤	នាយផ្នែក នៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ
២០៩-លោកអនុសេនីយ៍ទោ	ម៉េម	សុនី	អត្តលេខ ៧៣៤៨៤	នាយផ្នែក នៃនាយកដ្ឋានស្រាវជ្រាវឧបករណ៍សម្ភារបច្ចេកទេស
២១០-លោកអនុសេនីយ៍ទោ	លីម	ម៉ាវ៉ា	អត្តលេខ ៦៧៩៨៩	នាយផ្នែក នៃនាយកដ្ឋាននគរបាលទេសចរណ៍
២១១-លោកអនុសេនីយ៍ទោ	លី	លាងហេង	អត្តលេខ ៣៧៨៤៨	នាយផ្នែក នៃនាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ
២១២-លោកអនុសេនីយ៍ទោ	យ៉ា	ចំរើន	អត្តលេខ ៣៨៥៨៩	នាយប៉ុស្តិ៍ នៃនាយកដ្ឋាននគរបាលការពារ

២១៣-លោកអនុសេនីយ៍ទោ	ស៊ាវ	ចីលាន់	អត្តលេខ ៦៨៩៩៦	ជំនួយការឯកឧត្តមឧត្តមសេនីយ៍ឯក ម៉ម ស្រីមណ្ឌ
២១៤-លោកអនុសេនីយ៍ទោ	ឈន	សុភសាមីរ៉ា	អត្តលេខ ៥៧៨៧០	នាយរងផ្នែក នៃនាយកដ្ឋានបុគ្គលិក
២១៥-លោកអនុសេនីយ៍ទោ	លីម	ស៊ីវុត្តា	អត្តលេខ ៦៧៨៨៨	នាយរងផ្នែក នៃនាយកដ្ឋានបុគ្គលិក
២១៦-លោកអនុសេនីយ៍ទោ	តាំង	ថាយ	អត្តលេខ ៧៤៣៥៤	នាយរងផ្នែក នៃនាយកដ្ឋានបុគ្គលិក
២១៧-លោកស្រីអនុសេនីយ៍ទោ	បូរ៉ា	លក្ខិណា	អត្តលេខ ៥៧៩៩៩	នាយរងផ្នែក នៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍
២១៨-លោកអនុសេនីយ៍ទោ	លាង	ពន្លឺ	អត្តលេខ ៧២៧២៣	នាយរងផ្នែក នៃនាយកដ្ឋានរដ្ឋបាល-សរុប
២១៩-លោកអនុសេនីយ៍ទោ	សាន	ចន្ទ្រៈ	អត្តលេខ ៦៦៧២៣	នាយរងផ្នែក នៃមន្ទីរប្រឆាំងគ្រឿងញៀន
២២០-លោកអនុសេនីយ៍ទោ	ស៊ុន	ណារិន	អត្តលេខ ៣៩៩៣៧	នាយរងផ្នែក នៃមន្ទីរប្រឆាំងគ្រឿងញៀន
២២១-លោកអនុសេនីយ៍ទោ	កែ	តា	អត្តលេខ ៥៣៣១៤	នាយរងផ្នែក នៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍
២២២-លោកអនុសេនីយ៍ទោ	នាង	វាសនា	អត្តលេខ ៥៦១៤៨	នាយរងផ្នែក នៃនាយកដ្ឋាននគរបាលទេសចរណ៍
២២៣-លោកអនុសេនីយ៍ទោ	ព្រ៉ែង	ណារិន្ទ	អត្តលេខ ៦៦៧៨០	នាយរងផ្នែក នៃនាយកដ្ឋាននគរបាលទេសចរណ៍
២២៤-លោកអនុសេនីយ៍ទោ	ជាំ	វ៉យរ៉ុត្ត	អត្តលេខ ៣៦៩៧៩	នាយរងផ្នែក នៃនាយកដ្ឋាននគរបាលទេសចរណ៍
២២៥-លោកអនុសេនីយ៍ទោ	ស្រីង	គឹមហុក	អត្តលេខ ៧៨០៨០	នាយរងផ្នែក នៃនាយកដ្ឋានកណ្តាលសន្តិសុខ
២២៦-លោកអនុសេនីយ៍ទោ	គង់	សុវណ្ណឧត្តម	អត្តលេខ ៧៨០៥៦	នាយរងផ្នែក នៃនាយកដ្ឋានកណ្តាលសន្តិសុខ
២២៧-លោកអនុសេនីយ៍ទោ	ឈន	សុផល	អត្តលេខ ៦៦៨៧២	នាយរងផ្នែក នៃនាយកដ្ឋានកណ្តាលសន្តិសុខ
២២៨-លោកអនុសេនីយ៍ទោ	ឃឹក	ឃួនឡាងឌី	អត្តលេខ ៦៦៨៥៧	នាយរងផ្នែក នៃនាយកដ្ឋានកណ្តាលសន្តិសុខ
២២៩-លោកអនុសេនីយ៍ទោ	មិន	រ៉ូ	អត្តលេខ ៣៧៤៤៧	នាយរងផ្នែក នៃនាយកដ្ឋានកណ្តាលសន្តិសុខ
២៣០-លោកអនុសេនីយ៍ទោ	ពៅ	សារិន្ទ	អត្តលេខ ៣៧៤៨១	នាយរងផ្នែក នៃនាយកដ្ឋានកណ្តាលសន្តិសុខ
២៣១-លោកអនុសេនីយ៍ទោ	ហ៊ុន	ចិន្ទា	អត្តលេខ ៦៩២៨២	នាយរងផ្នែក នៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍
២៣២-លោកអនុសេនីយ៍ទោ	រិក	ថារិន្ទ	អត្តលេខ ៧០៨៦០	នាយរងផ្នែក នៃនាយកដ្ឋានស្រាវជ្រាវឧបករណ៍សម្ភារបច្ចេកទេស
២៣៣-លោកអនុសេនីយ៍ទោ	រិក	សុភ័ក្ត្រា	អត្តលេខ ៧០៨៥៩	នាយរងផ្នែក នៃនាយកដ្ឋានស្រាវជ្រាវឧបករណ៍សម្ភារបច្ចេកទេស
២៣៤-លោកអនុសេនីយ៍ទោ	ពៅ	ច័ន្ទតារ៉ា	អត្តលេខ ៧៣៣៨៨	នាយរងផ្នែក នៃនាយកដ្ឋានស្រាវជ្រាវឧបករណ៍សម្ភារបច្ចេកទេស
២៣៥-លោកអនុសេនីយ៍ទោ	ធិត	បូរី	អត្តលេខ ៧២៨៨៨	នាយរងផ្នែក នៃនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម
២៣៦-លោកអនុសេនីយ៍ទោ	អ៊ុន	សារ៉ាភ័	អត្តលេខ ៥៤៩៤៥	នាយរងផ្នែក នៃអគ្គាធិការដ្ឋាន
២៣៧-លោកអនុសេនីយ៍ទោ	គុល	សុវណ្ណជិនី	អត្តលេខ ៧៣៧៦៦	នាយរងផ្នែក នៃនាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល
២៣៨-លោកអនុសេនីយ៍ទោ	សៀក	ម៉េងហាវ	អត្តលេខ ៧៧១៣៨	នាយរងផ្នែក នៃនាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល



២៣៩-លោកអនុសេនីយ៍ទោ ឌី	សុខវិបុល	អត្តលេខ ៧៤៨៨៨	នាយរងផ្នែក នៃនាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល
២៤០-លោកអនុសេនីយ៍ទោ ពុំ	ភារម្យ	អត្តលេខ ៧២០៥៨	នាយរងផ្នែក នៃនាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល
២៤១-លោកអនុសេនីយ៍ទោ ហ៊ុំឡូ	វិរៈ	អត្តលេខ ៧៤៧៤៩	នាយរងផ្នែក នៃលេខាធិការដ្ឋាន
២៤២-លោកអនុសេនីយ៍ទោ តាំង	ឆារ៉ែន	អត្តលេខ ៧៤៧៨៨	នាយរងផ្នែក នៃនាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ
២៤៣-លោកស្រីអនុសេនីយ៍ទោ អែម	ជាវិន	អត្តលេខ ៧៥៨២៩	នាយរងផ្នែក នៃនាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ
២៤៤-លោកអនុសេនីយ៍ទោ ស្វាយ	អេសា	អត្តលេខ ៣៧៩៤៩	នាយរងផ្នែក នៃនាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ
២៤៥-លោកអនុសេនីយ៍ទោ ត្រាង	ស៊ីឡុង	អត្តលេខ ៦៦៩៤៦	នាយរងផ្នែក នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ
២៤៦-លោកអនុសេនីយ៍ទោ វិទូ	ជារ៉ា	អត្តលេខ ៥៦០៩៦	នាយរងផ្នែក នៃនាយកដ្ឋានចារកម្ម
២៤៧-លោកអនុសេនីយ៍ទោ តិ	សារ៉ាបុរ	អត្តលេខ ៧០៩៥៦	នាយរងផ្នែក នៃនាយកដ្ឋានចារកម្ម
២៤៨-លោកអនុសេនីយ៍ទោ ធួយ	ចន្ទ្រៈ	អត្តលេខ ២៧៧៣០	នាយរងផ្នែក នៃនាយកដ្ឋានចារកម្ម
២៤៩-លោកអនុសេនីយ៍ទោ ឡាំ	ម៉ាលីស	អត្តលេខ ៦២៣០៦	នាយរងផ្នែក នៃនាយកដ្ឋានចារកម្ម
២៥០-លោកអនុសេនីយ៍ទោ ហៀង	អេសា	អត្តលេខ ៦២៧២៨	នាយរងផ្នែក នៃនាយកដ្ឋានចារកម្ម
២៥១-លោកអនុសេនីយ៍ទោ យ៉ាំ	ស៊ីងម៉ៅ	អត្តលេខ ៦៦៣១៥	ប្រធានស្នាក់ការ នៃនាយកដ្ឋានចារកម្ម
២៥២-លោកអនុសេនីយ៍ទោ សាយ	សារ៉ាបុរ	អត្តលេខ ៣១៥៧១	នាយរងផ្នែក នៃនាយកដ្ឋាននគរបាលបង្ការឆន្ទៈអគ្គិភ័យ និងសង្គ្រោះ
២៥៣-លោកអនុសេនីយ៍ទោ អ៊ុន	ចាសនា	អត្តលេខ ៣៥២៦៩	នាយរងផ្នែក នៃនាយកដ្ឋាននគរបាលបង្ការឆន្ទៈអគ្គិភ័យ និងសង្គ្រោះ
២៥៤-លោកស្រីអនុសេនីយ៍ទោ ម៉ុង	ជាឡែន	អត្តលេខ ៧៧៨១២	នាយរងផ្នែក នៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍
២៥៥-លោកស្រីអនុសេនីយ៍ទោ ម៉ក់	ឡៅវី	អត្តលេខ ៥៦៣៧៤	នាយរងផ្នែក នៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍
២៥៦-លោកអនុសេនីយ៍ទោ សូរ	អេសា	អត្តលេខ ៧៣៨០៩	នាយរងផ្នែក នៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍
២៥៧-លោកអនុសេនីយ៍ទោ ម៉ែង	ឡេងហៀង	អត្តលេខ ៦៧៩៦៩	នាយរងផ្នែក នៃនាយកដ្ឋានកិច្ចការរដ្ឋបាល
២៥៨-លោកអនុសេនីយ៍ទោ សុខ	សំរឿង	អត្តលេខ ៣២៨៨៩	នាយរងផ្នែក នៃនាយកដ្ឋាននគរបាលការពារ
២៥៩-លោកអនុសេនីយ៍ទោ សន	ម៉ុងឡឺង	អត្តលេខ ៣៨២០៦	នាយរងប៉ុស្តិ៍ នៃនាយកដ្ឋាននគរបាលការពារ
២៦០-លោកអនុសេនីយ៍ទោ រស់	សុឡា	អត្តលេខ ៣៨២៣៨	នាយរងប៉ុស្តិ៍ នៃនាយកដ្ឋាននគរបាលការពារ
២៦១-លោកអនុសេនីយ៍ទោ សំ	សាឡឺង	អត្តលេខ ៣២៨០៩	ប្រធានក្រុម នៃនាយកដ្ឋាននគរបាលការពារ
២៦២-លោកអនុសេនីយ៍ទោ ប៉ាន់	សុភាព	អត្តលេខ ៣៨២៥៧	ប្រធានក្រុម នៃនាយកដ្ឋាននគរបាលការពារ
២៦៣-លោកអនុសេនីយ៍ទោ ប៉ាត	សុខឌី	អត្តលេខ ៦១៩០៤	ប្រធានក្រុម នៃនាយកដ្ឋាននគរបាលការពារ
២៦៤-លោកអនុសេនីយ៍ទោ ប៊ូ	គីមឡាត	អត្តលេខ ៤៧០១៣	ប្រធានស្នាក់ការ នៃនាយកដ្ឋានចារកម្ម


២៦៥-លោកអនុសេនីយ៍ទោ	លោក	សិរីគុក្ក	អគ្គលេខ ៧៣៦៣៨	មន្ត្រី នៃនាយកដ្ឋានបុគ្គលិក
២៦៦-លោកអនុសេនីយ៍ទោ	ស៊ាង	វិចិត្រ	អគ្គលេខ ៧២៦៧២	មន្ត្រី នៃនាយកដ្ឋានបុគ្គលិក
២៦៧-លោកអនុសេនីយ៍ទោ	វន	សៀកលួន	អគ្គលេខ ៧៣៦១៧	មន្ត្រី នៃសេនាធិការដ្ឋាន
២៦៨-លោកអនុសេនីយ៍ទោ	សេរី	សន្ធាម៉ា	អគ្គលេខ ៦៧៩០៧	មន្ត្រី នៃអគ្គនាយកដ្ឋានអគ្គសញ្ញាណកម្ម
២៦៩-លោកអនុសេនីយ៍ទោ	លី	ចាន់ស៊ីណា	អគ្គលេខ ៧៣៦១៥	មន្ត្រី នៃមន្ទីរប្រឆាំងគ្រឿងញៀន
២៧០-លោកអនុសេនីយ៍ទោ	ចាប	សំឡើង	អគ្គលេខ ៧១០៩៥	មន្ត្រី នៃនាយកដ្ឋាននគរបាលទេសចរណ៍
២៧១-លោកអនុសេនីយ៍ទោ	ឃឹម	វិបុល	អគ្គលេខ ៥៦១៩៩	មន្ត្រី នៃនាយកដ្ឋាននគរបាលទេសចរណ៍
២៧២-លោកអនុសេនីយ៍ទោ	កៅ	ចំណាប់	អគ្គលេខ ៦៨១៨២	មន្ត្រី នៃនាយកដ្ឋាននគរបាលទេសចរណ៍
២៧៣-លោកអនុសេនីយ៍ទោ	អ៊ុន	ប៉ុណ្ណារៈ	អគ្គលេខ ៧៧៦៥១	មន្ត្រី នៃនាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
២៧៤-លោកអនុសេនីយ៍ទោ	លី	វណ្ណៈ	អគ្គលេខ ៧៣៦៦៨	មន្ត្រី នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
២៧៥-លោកអនុសេនីយ៍ទោ	តាយ	ប៊ុនឡូម៉ាតិ	អគ្គលេខ ៦៩០០៥	មន្ត្រី នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
២៧៦-លោកអនុសេនីយ៍ទោ	ឡេង	ថៃលាង	អគ្គលេខ ៦៨០៨៤	មន្ត្រី នៃនាយកដ្ឋានអង្កេត
២៧៧-លោកអនុសេនីយ៍ទោ	សៀង	ច័ន្ទដារ៉ា	អគ្គលេខ ៦៨៩១៦	មន្ត្រី នៃអគ្គនាយកដ្ឋានអគ្គសញ្ញាណកម្ម
២៧៨-លោកអនុសេនីយ៍ទោ	ខន	សុទា	អគ្គលេខ ៦៦៥៨៤	មន្ត្រី នៃស្នងការហិរញ្ញកិច្ច និងកសិកម្ម
២៧៩-លោកអនុសេនីយ៍ទោ	វ៉ា	សុវណ្ណាវី	អគ្គលេខ ៣៧៨៦២	មន្ត្រី នៃនាយកដ្ឋាននគរបាលបង្ការពន្ធដារអត្តិភ័យ និងសង្គ្រោះ
២៨០-លោកអនុសេនីយ៍ទោ	ម៉ុក	យ៉ុន	អគ្គលេខ ៣១៦៦០	មន្ត្រី នៃនាយកដ្ឋាននគរបាលបង្ការពន្ធដារអត្តិភ័យ និងសង្គ្រោះ
២៨១-លោកអនុសេនីយ៍ទោ	ហួត	វណ្ណា	អគ្គលេខ ៣៧៨៨៥	មន្ត្រី នៃនាយកដ្ឋាននគរបាលបង្ការពន្ធដារអត្តិភ័យ និងសង្គ្រោះ
២៨២-លោកអនុសេនីយ៍ទោ	ឡើង	សក្កដា	អគ្គលេខ ៧៥៧៥៥	មន្ត្រី នៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
២៨៣-លោកអនុសេនីយ៍ទោ	សេរី	ធុតាវិទ្យា	អគ្គលេខ ៧៨០៩៩	មន្ត្រី នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
២៨៤-លោកអនុសេនីយ៍ទោ	ម៉េត	ឌីម៉ង់	អគ្គលេខ ៧៧៣៥០	មន្ត្រី នៃអង្គភាពតម្រួតបទបញ្ជា
២៨៥-លោកអនុសេនីយ៍ទោ	សំរោង	ធុន្ទីរដ្ឋ	អគ្គលេខ ៧៧៣៤២	មន្ត្រី នៃអង្គភាពតម្រួតបទបញ្ជា
២៨៦-លោកអនុសេនីយ៍ទោ	ហាង	វណ្ណា	អគ្គលេខ ៣៧៤០៧	មន្ត្រី នៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុង
២៨៧-លោកអនុសេនីយ៍ទោ	នាង	និត	អគ្គលេខ ៣៧៤១៩	មន្ត្រី នៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុង
២៨៨-លោកអនុសេនីយ៍ទោ	ហ៊ុម	ជា	អគ្គលេខ ៣០៦៦០	មន្ត្រី នៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុង
២៨៩-លោកអនុសេនីយ៍ទោ	ឃឹម	និល	អគ្គលេខ ៣៧៤៦៤	មន្ត្រី នៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុង
២៩០-លោកអនុសេនីយ៍ទោ	សំ	កែវពន្លឺ	អគ្គលេខ ៥៦០៨៨	មន្ត្រី នៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុង



២៩១-លោកអនុសេនីយ៍ទោ	កង	ប៊ុនគៀង	អគ្គលេខ ៥៨២៣២	មន្ត្រី នៃនាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល
២៩២-លោកអនុសេនីយ៍ទោ	ជន	ទុនឃ្លៀន	អគ្គលេខ ៧៦៦៦៥	មន្ត្រី នៃនាយកដ្ឋាននគរបាលការពារ
២៩៣-លោកអនុសេនីយ៍ទោ	ម៉ុ	សុភី	អគ្គលេខ ៣៨៨២៩	មន្ត្រី នៃនាយកដ្ឋាននគរបាលការពារ
២៩៤-លោកអនុសេនីយ៍ត្រី	ម៉ែន	គាថាវ៉ត្ត	អគ្គលេខ ៧២៧២៧	នាយរងផ្នែក នៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ
២៩៥-លោកអនុសេនីយ៍ត្រី	ហេង	សម្បត្តិ	អគ្គលេខ ៣៧០៥៥	នាយរងផ្នែក នៃនាយកដ្ឋានបុគ្គលិក
២៩៦-លោកអនុសេនីយ៍ត្រី	នៃ	ចារិកាជ	អគ្គលេខ ៧៣៦០៣	នាយរងផ្នែក នៃនាយកដ្ឋានបុគ្គលិក
២៩៧-លោកអនុសេនីយ៍ត្រី	ហេង	សុភ័ក្ត្រ	អគ្គលេខ ៥៣៤៨៤	នាយរងផ្នែក នៃមន្ទីរប្រឆាំងគ្រឿងញៀន
២៩៨-លោកអនុសេនីយ៍ត្រី	សាល	ចូន	អគ្គលេខ ៤៦៧៥៦	នាយរងផ្នែក នៃនាយកដ្ឋានចារកម្ម
២៩៩-លោកអនុសេនីយ៍ត្រី	ជិន	ហុក	អគ្គលេខ ៦២៩៦៦	នាយរងផ្នែក នៃនាយកដ្ឋានចារកម្ម
៣០០-លោកអនុសេនីយ៍ត្រី	សុភក្ត្រ	លាងហេង	អគ្គលេខ ៧៦៨៨៥	នាយរងផ្នែក នៃនាយកដ្ឋានរដ្ឋបាល-សរុប
៣០១-លោកអនុសេនីយ៍ត្រី	ស្ទឹង	ចក្ខុនា	អគ្គលេខ ៧៦៨៩៣	នាយរងផ្នែក នៃនាយកដ្ឋានរដ្ឋបាល-សរុប
៣០២-លោកអនុសេនីយ៍ត្រី	ស្នួន	នីរៈ	អគ្គលេខ ៧៨០៥៥	នាយរងផ្នែក នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
៣០៣-លោកស្រីអនុសេនីយ៍ត្រី	សុខ	ចរិយា	អគ្គលេខ ៧៧៨១៥	នាយរងផ្នែក នៃនាយកដ្ឋានអន្តរប្រវេសន៍
៣០៤-លោកស្រីអនុសេនីយ៍ត្រី	ម៉ៅ	សុភវី	អគ្គលេខ ៦៣១១១	នាយរងផ្នែក នៃនាយកដ្ឋានចារកម្ម
៣០៥-លោកអនុសេនីយ៍ត្រី	អ៊ុន	សាវ៉ាត់	អគ្គលេខ ៦៤០៩៥	នាយរងផ្នែក នៃនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម
៣០៦-លោកអនុសេនីយ៍ត្រី	ឈន	សុភវឌ្ឍនៈ	អគ្គលេខ ៧៧៧១៣	នាយរងផ្នែក នៃនាយកដ្ឋានស្រាវជ្រាវឧបករណ៍សម្ភារបច្ចេកទេស
៣០៧-លោកអនុសេនីយ៍ត្រី	អោន	ឈុប	អគ្គលេខ ៥៣៩១៣	នាយរងផ្នែក នៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ
៣០៨-លោកអនុសេនីយ៍ត្រី	រិន	រ័ត្នមុនី	អគ្គលេខ ៥៣៨៤១	នាយរងផ្នែក នៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ
៣០៩-លោកអនុសេនីយ៍ត្រី	ម៉ែស	ឡាន្តា	អគ្គលេខ ៧៧៦២០	មន្ត្រី នៃនាយកដ្ឋានសរុប-ផែនការ
៣១០-លោកអនុសេនីយ៍ត្រី	ម៉ាវ៉ា	សត្វា	អគ្គលេខ ៦៤១៥០	មន្ត្រី នៃនាយកដ្ឋាននគរបាលទេសចរណ៍
៣១១-លោកអនុសេនីយ៍ត្រី	គិត	លាងហេង	អគ្គលេខ ៧៨០៧៧	មន្ត្រី នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
៣១២-លោកអនុសេនីយ៍ត្រី	ថោង	ពោធិ៍ពន្លឺ	អគ្គលេខ ៧៨០៦៤	មន្ត្រី នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
៣១៣-លោកអនុសេនីយ៍ត្រី	លី	សុខនាយ	អគ្គលេខ ៧៨១៤០	មន្ត្រី នៃនាយកដ្ឋានព័ត៌មានវិទ្យា
៣១៤-លោកអនុសេនីយ៍ត្រី	យន	សុភារត្ន	អគ្គលេខ ៥៥២៨៥	មន្ត្រី នៃនាយកដ្ឋានចារកម្ម
៣១៥-លោកអនុសេនីយ៍ត្រី	ស៊ុន	លាង	អគ្គលេខ ៦៥៣១០	មន្ត្រី នៃអគ្គាធិការដ្ឋាន
៣១៦-លោកអនុសេនីយ៍ត្រី	អេត	សុខគាង	អគ្គលេខ ៧៧១៧៦	មន្ត្រី នៃនាយកដ្ឋាននគរបាលការពារ




៣១៧-លោកអនុសេនីយ៍ត្រី	ស៊ិន	កុម្មុះ	អត្តលេខ ៦៦៧៦៩	មន្ត្រី នៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ
៣១៨-លោកអនុសេនីយ៍ត្រី	សរ	ពិសិដ្ឋ	អត្តលេខ ៦៨៤២៥	មន្ត្រី នៃនាយកដ្ឋានសុខាភិបាល
៣១៩-លោកអនុសេនីយ៍ត្រី	អ៊ុន	វណ្ណៈ	អត្តលេខ ៧៨០៨២	មន្ត្រី នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
៣២០-លោកអនុសេនីយ៍ត្រី	ឆេង	វិវេក	អត្តលេខ ៧៨០៦៧	មន្ត្រី នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
៣២១-លោកអនុសេនីយ៍ត្រី	ហាន	ហ៊ុន	អត្តលេខ ៧៣៦២៨	មន្ត្រី នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
៣២២-លោកអនុសេនីយ៍ត្រី	ស្រៀង	គុនសេង	អត្តលេខ ៧៧៩៣៨	មន្ត្រី នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
៣២៣-លោកស្រីអនុសេនីយ៍ត្រី	ពៅ	សុភា	អត្តលេខ ៧៨០៦៨	មន្ត្រី នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
៣២៤-លោកអនុសេនីយ៍ត្រី	យ៉ា	សុគុយ	អត្តលេខ ៣១៥១៩	មន្ត្រី នៃនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ
៣២៥-លោកអនុសេនីយ៍ត្រី	សេង	ពិសិដ្ឋ	អត្តលេខ ៧៨០៦៧	មន្ត្រី នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
៣២៦-លោកអនុសេនីយ៍ឯក	គុណ	សារ៉េត	អត្តលេខ ៦៦៧៨៣	មន្ត្រី នៃនាយកដ្ឋានព្រហ្មទណ្ឌ
៣២៧-លោកអនុសេនីយ៍ត្រី	អន	សុភ័ក្ត្រ	អត្តលេខ ៧០៣៧៤	មន្ត្រី នៃនាយកដ្ឋានព្រហ្មទណ្ឌ
៣២៨-លោកអនុសេនីយ៍ត្រី	ណា	ប៊ុនឈឿន	អត្តលេខ ៦៨៤៩៣	មន្ត្រី នៃនាយកដ្ឋានអធិការកិច្ចកិច្ចការនគរបាលរាជធានី-ខេត្ត
៣២៩-លោកអនុសេនីយ៍ត្រី	ជួន	ម៉េងលី	អត្តលេខ ៧៣៧០៦	មន្ត្រី នៃនាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល
៣៣០-លោកអនុសេនីយ៍ត្រី	គិន	ជុំណា	អត្តលេខ ៧៧២៧៧	មន្ត្រី នៃនាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល
៣៣១-លោកអនុសេនីយ៍ត្រី	កង	ថាត	អត្តលេខ ៥៥២៦៩	មន្ត្រី នៃនាយកដ្ឋានស្រាវជ្រាវឧបករណ៍សម្ភារបច្ចេកទេស
៣៣២-លោកអនុសេនីយ៍ត្រី	លូ	សារិនឌី	អត្តលេខ ៦៨៤២៤	មន្ត្រី នៃនាយកដ្ឋានស្រាវជ្រាវឧបករណ៍សម្ភារបច្ចេកទេស
៣៣៣-លោកស្រីអនុសេនីយ៍ត្រី	ឡាង	ស្រីម៉ៅ	អត្តលេខ ៧៧៣៧៦	មន្ត្រី នៃនាយកដ្ឋានអន្តរប្រវេសន៍
៣៣៤-លោកអនុសេនីយ៍ត្រី	ឡើង	បូរី	អត្តលេខ ៧៥៣៨៨	មន្ត្រី នៃនាយកដ្ឋានអន្តរប្រវេសន៍
៣៣៥-លោកអនុសេនីយ៍ត្រី	ចាន់	សុភក្តិ	អត្តលេខ ៧៦៩២០	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល-សរុប
៣៣៦-លោកអនុសេនីយ៍ត្រី	អ៊ុយ	តូ	អត្តលេខ ៧៦៩៣៧	មន្ត្រី នៃអង្គភាពអន្តរាគមន៍
៣៣៧-លោកអនុសេនីយ៍ត្រី	តូច	ឌីណា	អត្តលេខ ៧៧០៥៤	មន្ត្រី នៃអង្គភាពអន្តរាគមន៍
៣៣៨-លោកអនុសេនីយ៍ត្រី	រិន	វ៉ាមី	អត្តលេខ ៧៧១៣៧	មន្ត្រី នៃអង្គភាពអន្តរាគមន៍
៣៣៩-លោកព្រឹទ្ធបាលឯក	លីម	វីរណាត	អត្តលេខ ៥៥២៥៩	នាយរងផ្នែក នៃនាយកដ្ឋានបុគ្គលិក
៣៤០-លោកព្រឹទ្ធបាលឯក	ឈឿន	ពិសិដ្ឋ	អត្តលេខ ៥៦១១២	នាយរងផ្នែក នៃមន្ទីរប្រឆាំងគ្រឿងញៀន
៣៤១-លោកព្រឹទ្ធបាលឯក	លុយ	សេដ្ឋា	អត្តលេខ ៦២១៣៦	នាយរងផ្នែក នៃនាយកដ្ឋានចារកម្ម
៣៤២-លោកព្រឹទ្ធបាលឯក	សារី	រោលីមីន	អត្តលេខ ៥៨០២៩	នាយរងផ្នែក នៃនាយកដ្ឋានចារកម្ម



៣៤៣-លោកព្រឹទ្ធបាលឯក	នៃ	សុភ័ក្ត្រ	អត្តលេខ ៧៧៦២១	មន្ត្រី នៃនាយកដ្ឋានបុគ្គលិក
៣៤៤-លោកស្រីព្រឹទ្ធបាលទោតុប	ជា	នាយក	អត្តលេខ ៧៣៤៨៦	មន្ត្រី នៃនាយកដ្ឋានស្រាវជ្រាវឧបករណ៍សម្ភារបច្ចេកទេស
៣៤៥-លោកព្រឹទ្ធបាលឯក	ជា	ឪពុក	អត្តលេខ ៧៧២០៥	មន្ត្រី នៃនាយកដ្ឋាននគរបាលការពារ
៣៤៦-លោកព្រឹទ្ធបាលឯក	នៃ	តុលាការ	អត្តលេខ ៥៦៩១០	មន្ត្រី នៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ
៣៤៧-លោកព្រឹទ្ធបាលទោ	ឡូ	វិសាល	អត្តលេខ ៧៤៧៩៩	មន្ត្រី នៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍
៣៤៨-លោកព្រឹទ្ធបាលទោ	សេ	ឡូ	អត្តលេខ ៣៣៨៦៩	មន្ត្រី នៃនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ
៣៤៩-លោកព្រឹទ្ធបាលទោ	ច្បង	តុលាការ	អត្តលេខ ៣៧៧៧០	មន្ត្រី នៃនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ
៣៥០-លោកព្រឹទ្ធបាលទោ	អ៊ុ	សំបុណ្យ	អត្តលេខ ៥៧២៣៩	មន្ត្រី នៃនាយកដ្ឋានចារកម្ម
៣៥១-លោកព្រឹទ្ធបាលទោ	ហៀង	ជានិត	អត្តលេខ ៧៥៦៥៥	មន្ត្រី នៃនាយកដ្ឋានចារកម្ម

ខ-មេធាវីប្រធាន ការងារ៖

១-លោកវេសេនីយ៍ត្រី	យុត	ឡូ	អត្តលេខ ៣៨២០២	នាយកដ្ឋាននគរបាលការពារ
២-លោកវេសេនីយ៍ត្រី	គឹម	ស្រី	អត្តលេខ ២០៦២២	នាយកដ្ឋាននគរបាលការពារ
៣-លោកអនុសេនីយ៍ឯក	ថា	សារី	អត្តលេខ ១៥១៦៤	នាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ
៤-លោកអនុសេនីយ៍ឯក	ឱន	សុខកុមារ	អត្តលេខ ៦៦៤៣១	នាយកដ្ឋាននគរបាលអន្តរប្រវេសន៍
៥-លោកអនុសេនីយ៍ឯក	យស	ចាន់វិចិត្រ	អត្តលេខ ៦២០០៦	នាយកដ្ឋានរដ្ឋបាល-សរុប
៦-លោកអនុសេនីយ៍ឯក	សុខ	សារី	អត្តលេខ ២២៧៣១	នាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ
៧-លោកអនុសេនីយ៍ឯក	ឈុន	ច័ន្ទ្យ	អត្តលេខ ៧២១០៣	នាយកដ្ឋាននគរបាលការពារ
៨-លោកអនុសេនីយ៍ឯក	យុន	សាន	អត្តលេខ ២០៦៣៨	នាយកដ្ឋាននគរបាលការពារ
៩-លោកអនុសេនីយ៍ឯក	មូល	មាត	អត្តលេខ ១៥១៦៧	នាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ
១០-លោកអនុសេនីយ៍ឯក	ឡូ	សាឡាត់	អត្តលេខ ១០៤៦៤	នាយកដ្ឋាននគរបាលទេសចរណ៍
១១-លោកអនុសេនីយ៍ឯក	អ៊ុ	សាសនា	អត្តលេខ ២៩៧៨៨	នាយកដ្ឋាននគរបាលទេសចរណ៍
១២-លោកអនុសេនីយ៍ឯក	យ៉ែម	ប៊ុនឡើង	អត្តលេខ ៦៦៦៥០	នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ
១៣-លោកអនុសេនីយ៍ឯក	តូ	តេង	អត្តលេខ ៧៣២១៤	នាយកដ្ឋានអធិការកិច្ចរាជធានី-ខេត្ត
១៤-លោកអនុសេនីយ៍ឯក	ជា	សុខុម	អត្តលេខ ៣៨៣០២	ប្រធានក្រុម នៃនាយកដ្ឋាននគរបាលការពារ
១៥-លោកអនុសេនីយ៍ឯក	កា	ឡើង	អត្តលេខ ៣២៨០៦	មន្ត្រី នៃនាយកដ្ឋាននគរបាលការពារ
១៦-លោកអនុសេនីយ៍ឯក	ចាន់	ច័ន្ទី	អត្តលេខ ៣២៩០៨	មន្ត្រី នៃនាយកដ្ឋាននគរបាលការពារ



១៧-លោកអនុសេនីយ៍ឯក	សុខ សុខឿន	អគ្គលេខ ៣២៧០៤ មន្ត្រី នៃនាយកដ្ឋាននគរបាលការពារ
១៨-លោកអនុសេនីយ៍ឯក	នេត សាឡើន	អគ្គលេខ ៣២៤០៧ មន្ត្រី នៃនាយកដ្ឋាននគរបាលការពារ
១៩-លោកអនុសេនីយ៍ឯក	ឌួច សុវណ្ណ	អគ្គលេខ ៣៨៣៥៧ មន្ត្រី នៃនាយកដ្ឋាននគរបាលការពារ
២០-លោកអនុសេនីយ៍ឯក	លុយ កុសល	អគ្គលេខ ២៧២៤៥ មន្ត្រី នៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ
២១-លោកអនុសេនីយ៍ទោ	តាន់ វិច	អគ្គលេខ ៣៨៦២៦ នាយប៉ុស្តិ៍ នៃនាយកដ្ឋាននគរបាលការពារ
២២-លោកអនុសេនីយ៍ទោ	សេង សុវណ្ណ	អគ្គលេខ ៣៨៣០៩ មន្ត្រី នៃនាយកដ្ឋាននគរបាលការពារ
២៣-លោកអនុសេនីយ៍ទោ	យ៉ាន សារ៉ាន់	អគ្គលេខ ៦៣១៦១ មន្ត្រី នៃនាយកដ្ឋាននគរបាលការពារ
២៤-លោកអនុសេនីយ៍ទោ	អ៊ុំ សន្ធា	អគ្គលេខ ៣២៥៦២ មន្ត្រី នៃនាយកដ្ឋាននគរបាលការពារ
២៥-លោកអនុសេនីយ៍ទោ	យ៉ែម សាវ៉ាន់	អគ្គលេខ ៣៨៣៣៩ មន្ត្រី នៃនាយកដ្ឋាននគរបាលការពារ
២៦-លោកអនុសេនីយ៍ទោ	នូ សំរេច	អគ្គលេខ ៣៨៦១៣ មន្ត្រី នៃនាយកដ្ឋាននគរបាលការពារ
២៧-លោកអនុសេនីយ៍ទោ	ជួន សុខា	អគ្គលេខ ៣២៨២៤ មន្ត្រី នៃនាយកដ្ឋាននគរបាលការពារ
២៨-លោកអនុសេនីយ៍ទោ	គឹម ឆា	អគ្គលេខ ៣៦៩៨៥ មន្ត្រី នៃនាយកដ្ឋាននគរបាលទេសចរណ៍
២៩-លោកអនុសេនីយ៍ទោ	ចាន់ ប៊ុនហេង	អគ្គលេខ ៣៣០៣៥ មន្ត្រី នៃនាយកដ្ឋាននគរបាលទេសចរណ៍
៣០-លោកអនុសេនីយ៍ទោ	កុយ ម៉ាន់សុភី	អគ្គលេខ ៣៣០៥៦ មន្ត្រី នៃនាយកដ្ឋាននគរបាលទេសចរណ៍
៣១-លោកអនុសេនីយ៍ត្រី	ឈឹម ជាតិ	អគ្គលេខ ៣៦៩៩៦ មន្ត្រី នៃនាយកដ្ឋាននគរបាលទេសចរណ៍
៣២-លោកអនុសេនីយ៍ត្រី	ជា គុជ	អគ្គលេខ ៦៥២៤២ មន្ត្រី នៃនាយកដ្ឋានសណ្តាប់ធ្នាប់
៣៣-លោកអនុសេនីយ៍ត្រី	អ៊ឹម តូ	អគ្គលេខ ៧៦៩៣៧ មន្ត្រី នៃអង្គភាពអន្តរាគមន៍
៣៤-លោកអនុសេនីយ៍ត្រី	ឌួច ឌីណា	អគ្គលេខ ៧៧០៥៤ មន្ត្រី នៃអង្គភាពអន្តរាគមន៍
៣៥-លោកអនុសេនីយ៍ត្រី	រិន រ៉ាមី	អគ្គលេខ ៧៧១៣៧ មន្ត្រី នៃអង្គភាពអន្តរាគមន៍
៣៦-លោកអនុសេនីយ៍ត្រី	ពៅ នាង	អគ្គលេខ ៣៨៤៥៩ មន្ត្រី នៃនាយកដ្ឋាននគរបាលការពារ
៣៧-លោកអនុសេនីយ៍ត្រី	អ៊ុំក វិចិត	អគ្គលេខ ៣៨៤៥២ មន្ត្រី នៃនាយកដ្ឋាននគរបាលការពារ
៣៨-លោកអនុសេនីយ៍ត្រី	ស្គុន យ៉ុន	អគ្គលេខ ៣៨៤៤៩ មន្ត្រី នៃនាយកដ្ឋាននគរបាលការពារ
៣៩-លោកអនុសេនីយ៍ត្រី	ចាយ ឈុត	អគ្គលេខ ៣៨២៧៦ មន្ត្រី នៃនាយកដ្ឋាននគរបាលការពារ
៤០-លោកអនុសេនីយ៍ត្រី	កេង សុផល	អគ្គលេខ ៣៨៤១៥ មន្ត្រី នៃនាយកដ្ឋាននគរបាលការពារ
៤១-លោកព្រឹទ្ធបាលឯក	ចាន់ ឡោ	អគ្គលេខ ៣៨៨៥០ មន្ត្រី នៃនាយកដ្ឋាននគរបាលការពារ
គ-មេធាវីសំណុំ ការពារ៖		

១-លោកវេជ្ជសេនីយ៍ត្រី	ស៊ាង	គិរុណ	អត្តលេខ ៥៤០១៨	នាយផ្នែក នៃនាយកដ្ឋានបុគ្គលិក
២-លោកអនុសេនីយ៍ឯក	ខ័ណ្ឌ	ណារីដក	អត្តលេខ ៦៣២០៩	នាយផ្នែក នៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ
៣- លោកអនុសេនីយ៍ឯក	ស្រួន	ស្រួនឌុប្រី	អត្តលេខ ៥៤១៣៨	នាយផ្នែក នៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍
៤-លោកអនុសេនីយ៍ឯក	ម៉ុង	វិទ្យុ	អត្តលេខ ១៩១០៤	នាយប៉ុស្ដិ៍ នៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ
៥-លោកអនុសេនីយ៍ឯក	រៀង	សុឆនា	អត្តលេខ ២២៨២៥	អនុប្រធានក្រុម នៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ
៦-លោកអនុសេនីយ៍ឯក	សែម	សៀន	អត្តលេខ ៣២៦៥០	នាយរងប៉ុស្ដិ៍ នៃនាយកដ្ឋាននគរបាលការពារ
៧- លោកអនុសេនីយ៍ឯក	សុប្ប	សុភមខ្ជុល	អត្តលេខ ៦២៥៣៣	នាយរងផ្នែក នៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍
៨-លោកអនុសេនីយ៍ឯក	វិទ្យុ	សុឆនា	អត្តលេខ ៣៨២១០	មន្ត្រី នៃនាយកដ្ឋាននគរបាលការពារ
៩-លោកអនុសេនីយ៍ឯក	ខុន	ពិសិដ្ឋ	អត្តលេខ ២២៧៦៣	មន្ត្រី នៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ
១០-លោកអនុសេនីយ៍ទោ	ថាវ	សំណាង	អត្តលេខ ៣២៨០៨	នាយរងប៉ុស្ដិ៍ នៃនាយកដ្ឋាននគរបាលការពារ
១១-លោកអនុសេនីយ៍ទោ	ភោគ	សាលីន	អត្តលេខ ២២៧៣៩	នាយរងប៉ុស្ដិ៍ នៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ
១២-លោកអនុសេនីយ៍ទោ	ហែម	ណារីន	អត្តលេខ ៣២៦៧៩	ប្រធានក្រុម នៃនាយកដ្ឋាននគរបាលការពារ
១៣-លោកអនុសេនីយ៍ទោ	រៀង	គឹមសុទ្ធ	អត្តលេខ ៣២៨៥៩	មន្ត្រី នៃនាយកដ្ឋាននគរបាលការពារ
១៤-លោកអនុសេនីយ៍ទោ	ស៊ីវា	សុវណ្ណវិទ្យុ	អត្តលេខ ៣៨៣៨៤	មន្ត្រី នៃនាយកដ្ឋាននគរបាលការពារ
១៥-លោកអនុសេនីយ៍ទោ	យាន	យុទ្ធ	អត្តលេខ ២២៧៥៦	មន្ត្រី នៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ
១៦-លោកអនុសេនីយ៍ទោ	នេវ	លីដា	អត្តលេខ ៧៧៨៣០	មន្ត្រី នៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍
១៧-លោកអនុសេនីយ៍ត្រី	នោម	កម្ពុជា	អត្តលេខ ៤៥៦៤៣	អនុប្រធានអង្គភាព នៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ
១៨-លោកអនុសេនីយ៍ត្រី	បូក	បូរ	អត្តលេខ ៤៥៦៧២	នាយរងផ្នែក នៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ
១៩-លោកអនុសេនីយ៍ត្រី	គង់	ចុន	អត្តលេខ ៥៣៩៧០	នាយប៉ុស្ដិ៍ នៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ
២០-លោកអនុសេនីយ៍ត្រី	ខាំ	ជៀ	អត្តលេខ ៥៣៨៧០	នាយរងប៉ុស្ដិ៍ នៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ
២១-លោកអនុសេនីយ៍ត្រី	ភ្លឺង	យឿង	អត្តលេខ ៤៥០៧៣	មន្ត្រី នៃនាយកដ្ឋាននគរបាលទេសចរណ៍
២២-លោកអនុសេនីយ៍ត្រី	ស្រួន	ចាន់ត្រីថា	អត្តលេខ ៧៧១៦៧	មន្ត្រី នៃនាយកដ្ឋាននគរបាលទេសចរណ៍
២៣-លោកអនុសេនីយ៍ត្រី	នេត	កង្វារណា	អត្តលេខ ៣៨៨៦៦	មន្ត្រី នៃនាយកដ្ឋាននគរបាលទេសចរណ៍
២៤-លោកអនុសេនីយ៍ត្រី	ចាន់	ចញ្ញា	អត្តលេខ ៧២១០២	មន្ត្រី នៃនាយកដ្ឋាននគរបាលទេសចរណ៍
២៥-លោកអនុសេនីយ៍ត្រី	ផូ	ផែ	អត្តលេខ ៤៥៦៨៥	មន្ត្រី នៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ
២៦-លោកអនុសេនីយ៍ត្រី	ផ្លូ	ចាន់ឌី	អត្តលេខ ៥៣៩០២	មន្ត្រី នៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ

២៧-លោកអនុសេនីយ៍ត្រី	ជិន ជូន	អត្តលេខ ៥៦៨៨៦	មន្ត្រី នៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ
២៨-លោកព្រឹទ្ធបាលឯក	ធី សំណាង	អត្តលេខ ៧២១៩៧	នាយរងប៉ុស្តិ៍ នៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ
២៩-លោកព្រឹទ្ធបាលឯក	មិត្ត ឆៀយ	អត្តលេខ ៥៣៨៦៩	អនុប្រធានក្រុម នៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ
៣០-លោកព្រឹទ្ធបាលឯក	ស្រី សាឡើង	អត្តលេខ ៧៧២២០	មន្ត្រី នៃនាយកដ្ឋាននគរបាលទេសចរណ៍
៣១-លោកព្រឹទ្ធបាលឯក	សំ ភក្តី	អត្តលេខ ៧៧២០៨	មន្ត្រី នៃនាយកដ្ឋាននគរបាលទេសចរណ៍
៣២-លោកព្រឹទ្ធបាលឯក	វ៉ាន់ គុហា	អត្តលេខ ៧៧២០៤	មន្ត្រី នៃនាយកដ្ឋាននគរបាលទេសចរណ៍
៣៣-លោកព្រឹទ្ធបាលឯក	ហេង សៀក	អត្តលេខ ៧២២៤៣	មន្ត្រី នៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ
៣៤-លោកព្រឹទ្ធបាលឯក	ទុប វិសាល	អត្តលេខ ៧២២៣៧	មន្ត្រី នៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ
៣៥-លោកព្រឹទ្ធបាលឯក	ហ៊ុយ សុខឿន	អត្តលេខ ៥៣៨៦០	មន្ត្រី នៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ
៣៦-លោកព្រឹទ្ធបាលទោ	ម៉ែ ធី	អត្តលេខ ៥៣៩៨២	មន្ត្រី នៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ

មាត្រា ២ ៖

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវអនុវត្តអនុក្រឹត្យនេះ អោយទទួលបានលទ្ធផលល្អ ។

កន្លែងទទួល ៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសរដ្ឋប្បវេណីនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

រាជធានីភ្នំពេញ, ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៧



នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៧៧.៣៧.៥៤/ក.តត



អនុក្រឹត្យ

ស្តីពីការជូនមេធាវីការងារ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ .-

បំពាក់ **មេធាវីការងារ** តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការនៅនាយកដ្ឋានរដ្ឋបាល សរុប នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ចំនួន ០២រូប ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចបានល្អប្រសើរ ដូចមានរាយនាមខាងក្រោម ៖

ក- មេធាវីប្រាក់ការងារ

-លោក **តេង ឆ័ន**

អនុប្រធាននាយកដ្ឋានរដ្ឋបាល សរុប នៃអគ្គាធិការដ្ឋាន

ខ- មេធាវីសំនើការងារ

-លោក **សៀក សុខសម្បត្តិ**

អនុប្រធាននាយកដ្ឋានរដ្ឋបាល សរុប នៃអគ្គាធិការដ្ឋាន ។

មាត្រា ២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃ ចុះហត្ថលេខាតទៅ ។

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៧៧.៤០.៧៩.២២.២៣

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០០/១៣៥ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីរាជការជាន់ខ្ពស់ ក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការ រៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ ក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : ផ្ទេរភារកិច្ចលោក **ឆិត ឌុឌី** ឋានន្តរស័ក្តិរមន្ត្រី ថ្នាក់លេខ៣ ពីអភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ ឱ្យទៅបម្រើការងារនៅសាលាខេត្តព្រះសីហនុ។

មាត្រា ២ : តែងតាំងលោក **សៈ កក្កដា** ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ១ ឲ្យកាន់មុខតំណែងជាអភិបាល នៃគណៈ
អភិបាលស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ។

មាត្រា ៣ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៤ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូច
មានឈ្មោះក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះ
ហត្ថលេខាតទៅ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៤
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៨៧.៤១.អនក្រ.តត

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងផែនការ
- បានឃើញអនុក្រឹត្យលេខ ៧០ អនក្រ.បក ចុះថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៤ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងផែនការ
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- តែងតាំង លោក **ជិន សំវិធមុល** ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជំនួសលោកស្រី ជូ ពុទ្ធានី ដែលបានទទួលភារកិច្ចថ្មី។

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងផែនការ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់គ្រងក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានក្រឹត្យសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា "២"
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅ រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ: ០៧/៧២.អន.ក.តត

អនុក្រឹត្យ

ស្តីពី

ការផ្ទេរក្របខ័ណ្ឌ នាយទាហាន

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើត ក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០០១ ស្តីពីការកែសម្រួលតួនាទី ភារកិច្ចនិងរចនាសម្ព័ន្ធថាត់តាំង របស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានឃើញអនុក្រឹត្យលេខ ៦៥អនក្រ.បក ចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងការពារជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១: ផ្ទេរក្របខ័ណ្ឌ នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ជូនឧត្តមសេនីយ៍ត្រី **ប៉ោ ចន្ទឆ័យ** អគ្គលេខាធិការ ក្រសួងការពារជាតិ ក្នុងការរៀបចំ និងការប្រព្រឹត្តទៅនៃកងយោធពលខេមរភូមិន្ទ អគ្គបញ្ជាការដ្ឋាន បញ្ជាការរង បញ្ជាការតំបន់ បញ្ជាការកងរាជអាវុធបាល្លើផ្ទៃប្រទេស អគ្គបញ្ជាការដ្ឋានបច្ចុប្បន្នទៅបម្រើការងារក្នុងក្របខ័ណ្ឌ ក្រសួងមហាផ្ទៃ ។

មាត្រា ២: រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា១ ត្រូវអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៧៧.៤៣.៧៧.ក្រ. ៩៩



អនុក្រឹត្យ

ស្តីពី

**ការផ្លាស់ប្តូរ និងតម្លើងឋានន្តរស័ក្តិមកជាឋានន្តរស័ក្តិនាយក្រមការ
នៃក្របខ័ណ្ឌមន្ត្រីក្រមការ ក្រសួងមហាផ្ទៃ**

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការកែតាំងរាជរដ្ឋាភិបាល
នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ
និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈ
មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់
ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់
ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤០០/០៧៥ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក
នៃក្របខ័ណ្ឌមន្ត្រីក្រមការក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រូប
នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ
នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : ផ្លាស់ប្តូរ និងតម្លើងឋានន្តរស័ក្តិលោក **ម៉ុង វ៉ាន់ឡឺន** ពីឋានន្តរស័ក្តិលេខាធិការរដ្ឋបាល ថ្នាក់លេខ៨
មកឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦ នៃក្របខ័ណ្ឌមន្ត្រីក្រមការ ក្រសួងមហាផ្ទៃ។

មាត្រា ២ : តម្លើងឋានន្តរស័ក្តិមន្ត្រីរាជការចំនួន ០២រូប ទៅជាឋានន្តរស័ក្តិនាយក្រមការ នៃក្របខ័ណ្ឌមន្ត្រីក្រមការ
ក្រសួងមហាផ្ទៃ ដូចមានរាយនាមខាងក្រោម:

- ១- លោក **ធីម សិរិទ្ធកៀង** ពីឋានន្តរស័ក្តិក្រមការ ថ្នាក់លេខ៣ មកឋានន្តរស័ក្តិនាយក្រមការ
ថ្នាក់លេខ៦។

២- លោក បង លីមស៊ីង

ពីឋានន្តរស័ក្តិក្រមការដើមខ្សែ ថ្នាក់លេខ៤ មកឋានន្តរស័ក្តិនាយ
ក្រមការ ថ្នាក់លេខ៦។

មាត្រា ៣ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៤ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមាន
ឈ្មោះក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខា
តទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០១៧



នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសធម្មចន្ទនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៤
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ៥៤.៦.៧៧៧.៧.

ជាតិ សាសនា ព្រះមហាក្សត្រ



សេចក្តីសម្រេច
ស្តីពី

ការជ្រើសរើស និងស្រាវជ្រាវ សិស្សចូលបណ្តុះបណ្តាលជំនាញបច្ចេកទេសយោធា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានឃើញអនុក្រឹត្យលេខ ៦៥ អនក្រ.បក ចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ ក្រសួងការពារជាតិ
- យោងតាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

ប្រការ១ : អនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសនិស្សិត សិស្សចូលបណ្តុះបណ្តាលជំនាញបច្ចេកទេសយោធា នៅវិទ្យា ស្ថានបច្ចេកទេសយោធាតេជោ ហ៊ុន សែន ក្នុងមួយឆ្នាំ ចំនួន ១៥០ (មួយរយហាសិប)នាក់ ជារៀងរាល់ឆ្នាំ ចាប់ពី ឆ្នាំសិក្សា២០១៧ ។

ប្រការ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គ- មេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័ន ដែលពាក់ព័ន្ធ ត្រូវអនុវត្ត សេចក្តីសម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ, ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ: ១១១...សហវ ១២៣

ប្រកាស

ស្តីពី

លក្ខណវិនិច្ឆ័យនៃការកាត់បញ្ចូលការចំណាយប្រចាំថ្ងៃ
និងវិធានការនៃការបង់ប្រាក់ប្រចាំថ្ងៃ

នេះឲ្យដឹង

ដើម្បីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០២៩៧/០៣ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសារពើពន្ធ និងវិសោធនកម្មជាបន្តបន្ទាប់
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៦/០១៩ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

ប្រការ ១.- គោលបំណង

ប្រកាសនេះ មានគោលបំណងដាក់ចេញនូវការណែនាំអនុវត្តពន្ធអប្បបរមា។

ប្រការ ២.- គោលដៅ

ប្រកាសនេះ មានគោលដៅកំណត់លក្ខណវិនិច្ឆ័យនៃអ្នកជាប់ពន្ធដែលកាន់បញ្ជីកាតណនេយ្យមិនត្រឹមត្រូវ និងរៀបចំនីតិវិធីក្នុងការបង់ពន្ធអប្បបរមា ស្របតាមមាត្រា២៤ថ្មី (ពីរ) នៃច្បាប់ស្តីពីសារពើពន្ធ។

ប្រការ ៣.- វិសាលភាព

ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដែលប្រកបអាជីវកម្មក្នុង ព្រះរាជាណាចក្រកម្ពុជា។

ប្រការ ៤.- និយមន័យ

សម្រាប់គោលដៅនៃប្រកាសនេះ ពាក្យ “បញ្ជីកាតណនេយ្យ” សំដៅដល់ សំណុំបញ្ជីកាតណនេយ្យ និង កំណត់ត្រាស្របតាមការតម្រូវរបស់អគ្គនាយកដ្ឋានពន្ធដារ និងស្របតាមស្តង់ដាគណនេយ្យ ដែលកំណត់ដោយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ប្រការ ៥.- លក្ខណវិនិច្ឆ័យនៃការកាន់បញ្ជីកាតណនេយ្យមិនត្រឹមត្រូវ

សម្រាប់គោលដៅនៃប្រកាសនេះ ៖

១- លក្ខណវិនិច្ឆ័យនៃការកាន់បញ្ជីកាតណនេយ្យមិនត្រឹមត្រូវ មានដូចខាងក្រោម៖

- មិនបានកាន់កត់ត្រាបញ្ជីកាតណនេយ្យបានគ្រប់គ្រាន់តាមលក្ខខណ្ឌ ដូចមានចែងក្នុងប្រការ៤ នៃប្រកាសនេះ
- មិនបានចេញវិក្កយបត្រលើកិច្ចការជំនួញ ដូចមានចែងក្នុងមាត្រា៧៧ មាត្រា៧៨ មាត្រា៧៩ និង មាត្រា៩៨ នៃច្បាប់ស្តីពីសារពើពន្ធ
- បានប្រព្រឹត្តការធ្វេសប្រហែសធ្ងន់ធ្ងរ ដូចមានចែងក្នុងមាត្រា១២៦ នៃច្បាប់ស្តីពីសារពើពន្ធ
- បានធ្វើការគេចវេនពន្ធ ដូចមានចែងក្នុងមាត្រា១២៧ នៃច្បាប់ស្តីពីសារពើពន្ធ
- គ្មានរបាយការណ៍សវនកម្មរបស់សវនករឯករាជ្យ ក្នុងករណីសហគ្រាសដែលមានផលរបរលើសពី ២ ០០០ លានរៀលក្នុងមួយឆ្នាំ។

២- អគ្គនាយកដ្ឋានពន្ធដារត្រូវបង្កើតគណៈកម្មការវាយតម្លៃការកាន់បញ្ជីកាតណនេយ្យរបស់អ្នកជាប់ពន្ធ ដោយ ផ្អែកលើលក្ខណវិនិច្ឆ័យដូចមានចែងក្នុងកថាខណ្ឌ១ នៃប្រការនេះ។ ការវាយតម្លៃអ្នកជាប់ពន្ធណាមួយ ត្រូវធ្វើ ឡើងក្នុងរយៈពេល ២ ឆ្នាំម្តង និងជូនដំណឹងឱ្យអ្នកជាប់ពន្ធនោះបានដឹងជាមុននូវលទ្ធផលនៃការវាយតម្លៃ។

៣- អ្នកជាប់ពន្ធអាចស្នើសុំមកអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ឱ្យពិនិត្យឡើងវិញនូវការសម្រេចរបស់ គណៈកម្មការវាយតម្លៃការកាន់បញ្ជីកាតណនេយ្យរបស់អ្នកជាប់ពន្ធ ក្នុងករណីអ្នកជាប់ពន្ធយល់ឃើញថាការសម្រេច មិនត្រឹមត្រូវ។

ប្រការ ៦.- អ្នកជាប់ពន្ធដែលត្រូវលើកលែងឬត្រូវបង់ពន្ធអប្បបរមា

សម្រាប់គោលដៅនៃប្រកាសនេះ ៖

១- អ្នកជាប់ពន្ធដែលទទួលបាននូវការវិនិច្ឆ័យថាបានកាន់បញ្ជីកាតណេយ្យបានត្រឹមត្រូវ ត្រូវរួចផុតពីការបង់ពន្ធអប្បបរមា។

២- អ្នកជាប់ពន្ធដែលត្រូវបានចាត់ទុកថាមិនបានកាន់បញ្ជីកាតណេយ្យបានត្រឹមត្រូវ ត្រូវមានកាតព្វកិច្ចបង់ពន្ធអប្បបរមា។

ប្រការ ៧.- នីតិវិធីនៃការបង់ពន្ធអប្បបរមា

នីតិវិធីនៃការបង់ពន្ធអប្បបរមាមានដូចខាងក្រោម ៖

១- អ្នកជាប់ពន្ធដែលកាន់បញ្ជីកាតណេយ្យមិនត្រឹមត្រូវដូចមានកំណត់ក្នុងប្រការ៥ និងកថាខណ្ឌ២ នៃប្រការ៦ នៃប្រកាសនេះ ត្រូវជាប់ពន្ធអប្បបរមាតាមអត្រា ១ ភាគរយ នៃផលរបរប្រចាំឆ្នាំរួមបញ្ចូលទាំងពន្ធអាករនានារៀបរៀងតែអាករលើតម្លៃបន្ថែម ស្របតាមមាត្រា ២៤ថ្មី (ពីរ) នៃច្បាប់ស្តីពីសារពើពន្ធ។

២- ពន្ធអប្បបរមាត្រូវដល់កំណត់ត្រូវបង់នៅពេលទូទាត់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ហើយអាចត្រូវបានកាត់បន្ថយដោយពន្ធលើប្រាក់ចំណូលដែលត្រូវបង់ជាក់ស្តែងក្នុងឆ្នាំជាប់ពន្ធនោះ តាមវិធានដូចមានចែងក្នុងមាត្រា ៣៧ថ្មី មាត្រា៣៨ និងមាត្រា៣៩ នៃច្បាប់ស្តីពីសារពើពន្ធ។

ប្រការ ៨.- ការអនុវត្ត

នាយកខុទ្ទកាល័យ អគ្គលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន និងប្រធានគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវអនុវត្តតាមខ្លឹមសារនៃប្រកាសនេះឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី 
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

បណ្ឌិត អូន ឈន់ ឈន់ធីត្ថ

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- សាលារាជធានី ខេត្ត
- ដូចប្រការ ៨ “ដើម្បីអនុវត្ត”
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម

Ministry of Industry & Handicraft

លេខ : ...១៧៣...ខុស...២១២០១៧

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

Kingdom of Cambodia

Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ២០១៧

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្តូរប្រកាសបង្កើតរោងចក្រផលិតសម្ភារៈសំណង់ ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ របស់ក្រុមហ៊ុន ស្រាតខូ (ខេមបូឌា) លីមីតធីត

ស ម្រេ ម

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន ស្រាតខូ (ខេមបូឌា) លីមីតធីត (STRATCO (CAMBODIA) LIMITED) តំណាង ដោយលោក JARROD ERNEST STRATTON បង្កើតរោងចក្រ ផលិតសម្ភារៈសំណង់ ដែលមាន ទីតាំងស្ថិតនៅ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (សង្កាត់កន្ទោក សង្កាត់ភ្លើងឆេះរទេះ និងសង្កាត់បឹងធំ) ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ឈ្មោះផលិតផល

លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code

សម្ភារៈសំណង់ (ពីដែក)

២៤១០

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ផ្លូវឈ្មោះរោងចក្រ៖ " រោងចក្រផលិតសម្ភារៈសំណង់ ស្រ្តាតខូ (ខេមបូឌា) លីមីតធីត "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អត្តនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ ប្រកាសលេខ ១៥៨ ឧស.កឧ.ប្រក ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ស្តីពីការបង្កើតរោងចក្រផលិតសម្ភារៈសំណង់ របស់ក្រុមហ៊ុន ស្រ្តាតឌុ (ខេមបូឌា) លីមីតធីត ត្រូវចាត់ទុក ជានិរាករណ៍។

ប្រការ១៥៖ អត្ថនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការរៀងៗខ្លួន។

ប្រការ១៦៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

រដ្ឋលេខាធិការ

ហេង សុខគង់

- បង្គោលចុះ**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងបរិស្ថាន
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - រាជធានីភ្នំពេញ
 - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ
 - "ដើម្បីជូនជ្រាប"
 - ដូចប្រការ១៥ "ដើម្បីអនុវត្ត"
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម

Ministry of Industry & Handicraft

លេខ : ១៧១ អនក្រ.បក.០៩

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

Kingdom of Cambodia

Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០១៧

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំការអនុញ្ញាតបង្កើតរោងចក្រ ផលិតស្បែកជើង ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ របស់ក្រុមហ៊ុន អេសអេសអេស ស្ព័តធីង ហ្វូដ ឯ.ក

ស ម្រេ ង

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន អេសអេសអេស ស្ព័តធីង ហ្វូដ ឯ.ក (ASF SPORTING GOODS CO., LTD.) តំណាងដោយ លោក YU, JUEL-CHIEH បង្កើតរោងចក្រ ផលិតស្បែកជើង ដែលមានទីតាំងស្ថិតនៅ ភូមិម៉ែត្រលេខ៣៨ ផ្លូវជាតិលេខ៣ ភូមិធ្លក ឃុំជ្រូក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ឈ្មោះផលិតផល
ស្បែកជើង

លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
១៥២០

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ ៖ “ រោងចក្រផលិតស្បែកជើង អេអេសអេហ្វ ស្ត័តជីង ហ្វូជី ឯ.ក ”

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អត្តនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពង់ស្ពឺ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- បង្គោលជំនួយ៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងបរិស្ថាន
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - សាលាខេត្តកំពង់ស្ពឺ
 - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពង់ស្ពឺ
 - “ដើម្បីជូនជ្រាប”
 - ដូចប្រការ១៤ “ដើម្បីអនុវត្ត”
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ
ហេង សុខគង់



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ១៧៤ ឧស ២១៧០៩

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

Kingdom of Cambodia
Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំការអនុញ្ញាតបង្កើតរោងចក្រ ផលិតកាបូបគ្រប់ប្រភេទ របស់ក្រុមហ៊ុន ស៊ូកៀល (ខេមបូឌា) ឯ.ក ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧។

ស រ ប ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន ស៊ូកៀល (ខេមបូឌា) ឯ.ក (SUPERL (CAMBODIA) CO., LTD.) តំណាងដោយលោក YIU ANDREW KAI MAN បង្កើតរោងចក្រ ផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ៤ ភូមិត្រពាំងសាំងជៀក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ឈ្មោះផលិតផល
កាបូបគ្រប់ប្រភេទ

លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
១៤១២



ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

ភ្នាក់ងារឈ្មោះរោងចក្រ ៖ " រោងចក្រផលិតកាបូបគ្រប់ប្រភេទ ស៊ូកៀល (ខេមបូឌា) ឯ.ក "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់ នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពង់ស្ពឺ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ.រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ

ហេង សុខគង់

- មន្ត្រីជំនាញ៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងរៀបចំផែនទី នគរូបនីយកម្ម និងសំណង់
 - ក្រសួងបរិស្ថាន
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - សាលាខេត្តកំពង់ស្ពឺ
 - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពង់ស្ពឺ
 - "ដើម្បីជូនជ្រាប"
 - ដូចប្រការ១៤ "ដើម្បីអនុវត្ត"
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម

Ministry of Industry & Handicraft

លេខ : ១៧៥ ខុស គ.ក. ២០១៥

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

Kingdom of Cambodia

Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០១៧

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តី ពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំការអនុញ្ញាតបង្កើតរោងចក្រផលិតគ្រឿងបន្លំអគ្គិសនី ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ របស់ក្រុមហ៊ុន ស៊ូមីត្រូនិច មេនធូហ្វេកធើរីង (ខេមបូឌា) ឯ.ក

ស រ ប ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន ស៊ូមីត្រូនិច មេនធូហ្វេកធើរីង (ខេមបូឌា) ឯ.ក (SUMITRONICS MANUFACTURING (CAMBODIA) Co., Ltd.) តំណាងដោយ លោក MIFUNE NORIYA បង្កើតរោងចក្រផលិតគ្រឿងបន្លំអគ្គិសនី ដែលមានទីតាំងស្ថិតនៅ តំបន់សេដ្ឋកិច្ចពិសេសសានកូ ប៉ោយប៉ែត ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ឈ្មោះផលិតផល

គ្រឿងបន្លំអគ្គិសនី

លេខកូដបំណាច់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code

២៧៩០

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ៖ " រោងចក្រផលិតគ្រឿងបង្កើនអគ្គិសនី ស៊ីម៉ង់ត៍ មេនញូហ្វេរីង (ខេមបូឌា) ឯ.ក "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឲ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់ នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អត្តនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងស្មៅគីកា ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។


ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តី ពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ អត្ថនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តបន្ទាយមានជ័យ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ.រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

រដ្ឋលេខាធិការ



ហេង សុខគន់

មង្គលជូន៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងបរិស្ថាន
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- សាលាខេត្តបន្ទាយមានជ័យ
- មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តបន្ទាយមានជ័យ
- "ដើម្បីជូនជ្រាប"
- ដូចប្រការ១៤ "ដើម្បីអនុវត្ត"
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ១៨៧ អនក្រ.បក.០៤

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

Kingdom of Cambodia
Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ២០១៧

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំការអនុញ្ញាតបង្កើតរោងចក្រ ផលិតកាបូបគ្រប់ប្រភេទ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ របស់ ក្រុមហ៊ុន អេហ្វអឹមអេហ្វ មេនូហ្វេកទ័រីង ឯ.ក

ស រ ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន អេហ្វអឹមអេហ្វ មេនូហ្វេកទ័រីង ឯ.ក (FMF MANUFACTURING CO., LTD.) តំណាងដោយ លោក MIAO DUNCAN បង្កើតរោងចក្រ ផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងស្ថិត នៅ ភូមិបត្តាជី និងបត្តាជីទី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ឈ្មោះផលិតផល
កាបូបគ្រប់ប្រភេទ

លេខកូដបំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
១៥១២



(Signature)

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ ៖ “ រោងចក្រផលិតកាបូបគ្រប់ប្រភេទ អេហ្សឹមអេហ្សេ មេនូហ្វេកទីរីង ឯ.ក ”

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកណ្តាល និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- មន្ត្រីទទួលខុសត្រូវ៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងបរិស្ថាន
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - សាលាខេត្តកណ្តាល
 - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកណ្តាល
 - "ដើម្បីជូនជ្រាប"
 - ដូចប្រការ១៤ "ដើម្បីអនុវត្ត"
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ
ហេង សុខគង់



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ១៨៧ ឧស/រកត/០៩១៣/៩០៣

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

Kingdom of Cambodia
Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៧

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំការអនុញ្ញាតបង្កើតរោងចក្រ បោះពុម្ព និងផលិតផលិតផលរចនា ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ របស់ក្រុមហ៊ុន គីកី ព្រីនផឺង អេស កែកយឺផឺង ឯ.ក

ស រ ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន គីកី ព្រីនផឺង អេស កែកយឺផឺង ឯ.ក (PP PRINTING AND PACKAGING CO., LTD.) តំណាងដោយលោក NGEOW KHIM CHEE បង្កើតរោងចក្រ បោះពុម្ព និងផលិតផលិតផលរចនា ដែលមានទីតាំងស្ថិតនៅ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (ផ្លូវជាតិលេខ៤ សង្កាត់កន្ទោក សង្កាត់ភ្លើងទេវតា និងសង្កាត់បឹងធំ) ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ឈ្មោះផលិតផល

លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code

១. បោះពុម្ព (Printed Label)

១៣១៣

២. សម្ភារៈវេចខ្ចប់ពីក្រដាស ១៧០២
៣. សម្ភារៈវេចខ្ចប់ពីប្លាស្ទិក ២២២០

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ ៖ “រោងចក្របោះពុម្ព និងផលិតផលវេចខ្ចប់ ភីកី ព្រីនធីង អេន កែកយីជីង ឯ.ក”

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អត្តនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។ ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

រដ្ឋលេខាធិការ

ហេង សុខគង់

- មន្ត្រីទទួលខុសត្រូវ៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងបរិស្ថាន
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - សាលារាជធានីភ្នំពេញ
 - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ
 - “ដើម្បីជូនជ្រាប”
 - ដូចប្រការ១៤ “ដើម្បីអនុវត្ត”
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ



លេខ ៣៧៧ បក កសក

ប្រកាស

ស្តីពី

**ការសាកល្បង ការបកសំណាក ការចាត់ថ្នាក់ ការកំណត់ស្តង់ដារគុណភាពពូជដំណាំ
និងនីតិវិធីនៃការត្រួតពិនិត្យគុណភាពពូជដំណាំ**



រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៥ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ
- បានឃើញអនុក្រឹត្យលេខ១៧ អនក្រ.បក ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញអនុក្រឹត្យលេខ១០៥ អនក្រ.បក ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០០៥ ស្តីពីការបន្ថែមមុខងារការកិច្ចឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការបង្កើតនាយកដ្ឋានសវនកម្មផ្ទៃក្នុង នាយកដ្ឋានផែនការនិងស្ថិតិ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្មចំណុះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញអនុក្រឹត្យលេខ១៨៨ អនក្រ.បក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៨ ស្តីពីការកែសម្រួលអត្តនាយកដ្ឋាននៃក្រសួងទៅជាអគ្គលេខាធិការដ្ឋាន ការដំឡើងរដ្ឋបាលព្រៃឈើ រដ្ឋបាលជលផល ឱ្យមានថ្នាក់ស្មើអគ្គនាយកដ្ឋាន ការដំឡើង

៥

- នាយកដ្ឋានក្របស្រង់និងកែលម្អដីកសិកម្ម ឱ្យទៅជាអគ្គនាយកដ្ឋានកសិកម្ម និងការកែសម្រួលអគ្គនាយកដ្ឋាន
ចម្ការកៅស៊ូ ទៅជាអគ្គនាយកដ្ឋានកៅស៊ូ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញប្រកាសលេខ៦០៩ ប្រក.កសក ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ ស្តីពីការប្តូរឈ្មោះមន្ទីរកសិកម្មរាជធានី
ខេត្ត និងការដាក់បញ្ចូលខណ្ឌរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលជលផលឱ្យស្ថិតក្រោមមន្ទីរកសិកម្មរាជធានី ខេត្ត
 - យោងតាមតម្រូវការចាំបាច់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

សម្រេច
ជំពូកទី១
បទប្បញ្ញត្តិទូទៅ

ប្រការ ១.-

ប្រកាសនេះមានគោលបំណងកំណត់នូវវិធានបច្ចេកទេស សម្រាប់ការពិសោធសាកល្បង ការយកសំណាក
ការចាត់ថ្នាក់ ការកំណត់ស្តង់ដារគុណភាពពូជដំណាំ និងនីតិវិធីនៃការត្រួតពិនិត្យគុណភាពពូជដំណាំ នៅមុនពេលផ្តល់
សិទ្ធិអនុញ្ញាតឱ្យធ្វើអាជីវកម្ម និងធ្វើចរាចរណ៍ពូជដំណាំលើទីផ្សារ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ប្រការ ២.-

ប្រកាសនេះមានគោលដៅ៖

- ការពារផលប្រយោជន៍របស់អ្នកបង្កាត់ពូជ អាជីវករពូជដំណាំ ព្រមទាំងកសិករ និងអ្នកដាំដុះ ផ្សេងទៀត
ដែលប្រើប្រាស់ពូជដំណាំនៅក្នុងផលិតកម្មកសិកម្ម
- អភិវឌ្ឍ និងកំណត់ស្តង់ដារពូជដំណាំកម្ពុជា
- កំណត់គោលការណ៍ណែនាំទូទៅ និងគោលការណ៍ណែនាំសម្រាប់ការវាយតម្លៃភាពខុសប្លែក ឯកសណ្ឋានភាព
និងស្ថិរភាពពូជថ្មីនៃដំណាំ។

ប្រការ ៣.-

ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះពូជដំណាំគ្រប់ប្រភេទ រួមមានពូជដំណាំដែលមានស្រាប់និងពូជថ្មីនៃ
ដំណាំ ព្រមទាំងរាល់សកម្មភាពដែលពាក់ព័ន្ធនឹងពូជដំណាំគ្រប់ប្រភេទក្នុងឬក្រៅគោលបំណងអាជីវកម្មនៅក្នុងព្រះរាជា-
ណាចក្រកម្ពុជា។

ប្រកាសនេះមិនគ្របដណ្តប់ចំពោះពូជដំណាំ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ដោយឡែក និងរាល់
សកម្មភាពទាំងឡាយដែលពាក់ព័ន្ធនឹងពូជដំណាំ ក្រោមរូបភាពប្រើប្រាស់ជាក់លាក់ក្នុងផលិតកម្មកសិកម្មគ្រួសារ និង
មិនធ្វើពាណិជ្ជកម្ម។

៥

**ជំពូកទី២
ការសាកល្បង**

ប្រការ ៤.-

ពូជដំណាំដែលស្នើសុំធ្វើអាជីវកម្ម ត្រូវបញ្ជាក់គុណភាព ដោយត្រូវឆ្លងកាត់ដំណើរការពិសោធសាកល្បងដូចខាងក្រោម៖

១-ការវិភាគគុណភាពពូជដំណាំនៅក្នុងមន្ទីរពិសោធន៍ ដែលត្រូវអនុវត្តមុនពេលនាំចូលជាក់ស្តែង ឬនៅក្នុងវគ្គផលិតកម្មពូជដំណាំមួយលើកៗ អាស្រ័យតាមខួបជីវិតរបស់ពូជដំណាំនីមួយៗ នៅមុនពេលអនុញ្ញាតឱ្យធ្វើចរាចរណ៍ពូជដំណាំលើទីផ្សារ។

២-ពិសោធន៍វាយតម្លៃសម្តែងកម្មប្រភេទពូជនៅលើទីវាល នៅស្ថានីយពិសោធន៍ដែលទទួលស្គាល់ដោយអគ្គនាយកដ្ឋានកសិកម្ម ដែលត្រូវអនុវត្តតែមួយលើកគ្រាន់បង្វង់ នៅពេលស្នើសុំចុះបញ្ជីពូជដំណាំរបស់ជាតិនៅមុនពេលអនុវត្តនីតិវិធីបន្តបន្ទាប់ នៅក្នុងការធ្វើអាជីវកម្មពូជដំណាំ។

៣-សម្រាប់ការស្នើសុំបញ្ជាក់គុណភាពពូជដំណាំដែលធ្វើការផលិត និងកែច្នៃនៅក្នុងស្រុក ត្រូវឆ្លងកាត់ដំណើរការត្រួតពិនិត្យរបស់មន្ត្រីពូជដំណាំមានសមត្ថកិច្ច ដើម្បីធ្វើការវាយតម្លៃគុណភាពពូជដំណាំ ដែលបានដាំដុះនៅលើទីវាលនៃប្រភេទពូជ សម្រាប់ផលិតកម្មពូជដំណាំនោះ។

ប្រការ ៥.-

ការវិភាគគុណភាពពូជដំណាំនៅមន្ទីរពិសោធន៍ ត្រូវផ្តល់នូវទិន្នន័យមូលដ្ឋានរបស់ពូជដំណាំ ដូចខាងក្រោម៖

- ១-ភាពសុទ្ធ (គិតជាអត្រាភាគរយ)។
- ២-សំណើម (គិតជាអត្រាភាគរយ)។
- ៣-ដំណុះ (គិតជាអត្រាភាគរយ)។
- ៤-សុខភាព ក្នុងករណីចាំបាច់។

ប្រការ ៦.-

ការពិសោធវាយតម្លៃសម្តែងកម្មនៃប្រភេទពូជដំណាំនៅលើទីវាល ត្រូវផ្តល់នូវលទ្ធផលនៃភាពសុទ្ធចន្ទ ការបំពេញមុខងារសរីរសាស្ត្រ ភាពធន់ចំពោះលក្ខខណ្ឌក្សេត្របរិស្ថាន ភាពធន់ចំពោះជំងឺឬការបំផ្លាញដោយសត្វចង្រៃ ការផ្តល់ទិន្នផល និងគុណភាព ព្រមទាំងសក្តានុពលនៃសម្តែងកម្មផ្សេងទៀតរបស់ប្រភេទពូជនោះ។

ការពិសោធវាយតម្លៃសម្តែងកម្មនៃប្រភេទពូជនៅលើទីវាល ត្រូវបានអនុវត្តអាស្រ័យតាមប្រភេទពូជដំណាំនៅក្នុងស្ថានីយពិសោធន៍ ឬកន្លែងពិសោធន៍ចំនួន២(ពីរ)ទៅ៣(បី)កន្លែងដែលមានលក្ខខណ្ឌក្សេត្របរិស្ថានខុសគ្នា។

ប្រការ ៧.-

នៅក្នុងដំណើរការនៃផលិតកម្មពូជដំណាំ ត្រូវឆ្លងកាត់ដំណើរការត្រួតពិនិត្យ វាយតម្លៃ និងផ្ទៀងផ្ទាត់ភាពអនុលោមនៃស្តង់ដារពូជដំណាំនោះ។

ដំណើរការត្រួតពិនិត្យគុណភាពពូជដំណាំនៅលើទីវាល ត្រូវបានអនុវត្តដោយមន្ត្រីសមត្ថកិច្ចជំនាញ ចំនួន៣(បី)លើក នៅក្នុងដំណាក់កាលនៃផលិតកម្មពូជដំណាំដូចខាងក្រោម៖

៣

- ១- ដំណាក់កាលនៃវគ្គលូតលាស់។
- ២- ដំណាក់កាលនៃវគ្គចេញផ្សាយផ្ទៃ។
- ៣- ដំណាក់កាលប្រមូលផល។

ប្រការ ៨.-

ការវាយតម្លៃចរិតលក្ខណៈប្រភេទពូជថ្មីនៃដំណាំ សម្រាប់ការស្នើសុំចុះបញ្ជីបញ្ជាក់ការការពារសិទ្ធិលើពូជថ្មីនៃដំណាំ ត្រូវផ្តល់នូវទិន្នន័យលើភាពខុសប្លែក ឯកសណ្ឋានភាព និងស្ថិរភាព របស់ប្រភេទពូជថ្មីនៃដំណាំនោះ។ ការវាយតម្លៃភាពខុសប្លែក ឯកសណ្ឋានភាព និងស្ថិរភាព របស់ប្រភេទពូជថ្មីនៃដំណាំ ត្រូវអនុវត្តនៅស្ថានីយពិសោធន៍ ដើម្បីវិភាគចរិតលក្ខណៈ ដែលជាសម្តែងកម្មរបស់ប្រភេទពូជដំណាំនោះ និងវាយតម្លៃសមត្ថភាពក្នុងការបំពេញមុខងារសរីរសាស្ត្ររបស់ពូជ ដែលត្រូវតាមដាននៅលើទីវាល នៅគ្រប់ដំណាក់កាលនៃវគ្គលូតលាស់។

ប្រការ ៩.-

អគ្គនាយកដ្ឋានកសិកម្ម ត្រូវកំណត់គោលការណ៍ណែនាំ និងពិធីសារសម្រាប់ការវាយតម្លៃ ភាពខុសប្លែក ឯកសណ្ឋានភាព និងស្ថិរភាពរបស់ប្រភេទពូជថ្មីនៃដំណាំ។

ប្រការ ១០.-

ប្រវត្តបុគ្គលឬនីតិបុគ្គលដែលស្នើសុំការបញ្ជាក់គុណភាពពូជដំណាំ អាចទទួលព័ត៌មានស្តីពីលទ្ធផលនៃការពិសោធសាកល្បងពូជដំណាំរបស់ខ្លួន ដូចខាងក្រោម៖

- រយៈពេលមិនលើសពី៣០(សាមសិប)ថ្ងៃ ដោយគិតចាប់ពីកាលបរិច្ឆេទទទួលពាក្យស្នើសុំ និងសំណាកពូជដំណាំ ចំពោះការវិភាគគុណភាពពូជដំណាំនៅមន្ទីរពិសោធន៍
- រយៈពេលពី១(មួយ)រដូវទៅ២(ពីរ)រដូវ ឬពី១(មួយ)ឆ្នាំទៅច្រើនឆ្នាំ ដោយគិតចាប់ពីកាលបរិច្ឆេទទទួលពាក្យស្នើសុំ និងសំណាកពូជដំណាំ អាស្រ័យតាមប្រភេទពូជដំណាំ ចំពោះការពិសោធសម្តែងកម្មពូជនៅលើទីវាល និងចំពោះការវាយតម្លៃភាពខុសប្លែក ឯកសណ្ឋានភាព និងស្ថិរភាព របស់ប្រភេទពូជថ្មីនៃដំណាំ
- ចំពោះការវាយតម្លៃគុណភាពពូជដំណាំក្នុងផលិតកម្មនៅទីវាលនឹងទទួលបានលទ្ធផលក្រោយពេលមន្ត្រីបច្ចេកទេសពូជដំណាំចុះពិនិត្យដំណាំក្នុងក្រោយ នៅមុនពេលប្រមូលផល។

ប្រការ ១១.-

ប្រវត្តបុគ្គល ឬនីតិបុគ្គលដែលកាន់កាប់វិញ្ញាបនបត្របញ្ជាក់គុណភាពពូជដំណាំគ្រាន់បង្អស់ មានកាតព្វកិច្ចស្នើសុំធ្វើការវិភាគគុណភាពពូជដំណាំរបស់ខ្លួនឡើងវិញ ដើម្បីស្នើសុំវិញ្ញាបនបត្របញ្ជាក់គុណភាពពូជដំណាំជាថ្មី សម្រាប់គោលបំណងនៃការនាំចូលវគ្គថ្មី ឬសម្រាប់ការផ្គត់ផ្គង់ចែកចាយពូជដំណាំដែលចេញពីផលិតកម្មវគ្គថ្មី ជាបន្តបន្ទាប់។

ប្រការ ១២.-

វិធីសាស្ត្រសម្រាប់ពិសោធន៍សាកល្បងពូជដំណាំតាមប្រភេទពូជដំណាំ ត្រូវកំណត់នៅក្នុងស្តង់ដារពូជដំណាំរបស់ជាតិ និងស្តង់ដារពូជដំណាំនីមួយៗ ដែលរៀបចំដោយអគ្គនាយកដ្ឋានកសិកម្ម។

៥

**ជំពូកទី៣
ការយកសំណាក**

ប្រការ ១៣.-

រូបវន្តបុគ្គល ឬនីតិបុគ្គលដែលស្នើសុំការបញ្ជាក់គុណភាពពូជដំណាំ ត្រូវភ្ជាប់ជាមួយពាក្យស្នើសុំនិងសំណាក ពូជដំណាំដែលត្រូវបានអនុវត្តដោយមន្ត្រីសមត្ថកិច្ចជំនាញសម្រាប់ការត្រួតពិនិត្យគុណភាព។

សំណាកពូជដំណាំ គឺជាចំណែកមួយតំណាងឱ្យចំនួនពូជដំណាំតែមួយដែលផលិតចេញពីវគ្គផលិតកម្មតែមួយ។ សំណាកពូជដំណាំសម្រាប់ការធ្វើវិភាគគុណភាពនៅមន្ទីរពិសោធន៍ និងការសាកល្បងនៅលើទីវាល នៅក្នុងដំណើរការ ត្រួតពិនិត្យគុណភាពពូជដំណាំ ត្រូវដកយកពីចំនួនតែមួយនៃវគ្គផលិតកម្មពូជដំណាំនោះ តាមវិធីសាស្ត្រដែលបានកំណត់ ហើយចែកជា២(ពីរ)សំណាក ក្នុងនោះ១(មួយ)សំណាក ត្រូវរក្សាទុកជាសំណាកកសិណ។

ប្រការ ១៤.-

វិធានបច្ចេកទេសសម្រាប់ការដកយកសំណាកពូជដំណាំ ត្រូវអនុវត្តអាស្រ័យតាមប្រភេទពូជដំណាំដែលមាន ទម្រង់ខុសគ្នា ជាប្រភេទគ្រាប់ពូជដំណាំ និងបំណែកពូជដំណាំ ឬជាសរីរាង្គអាក្រក់ ដែលមាន ទម្រង់ ទំហំ និងទម្ងន់ខុសគ្នា។

សំណាកពូជដំណាំ ត្រូវមានបរិមាណសមស្របសម្រាប់ការធ្វើវិភាគគុណភាពនៅមន្ទីរពិសោធន៍ និងសម្រាប់ធ្វើ ការពិសោធសាកល្បងនៅលើទីវាល អាស្រ័យតាមចំនួនទីតាំងសាកល្បង រដូវសាកល្បង និងចំនួនលើកនៃការសាកល្បង។

ប្រការ ១៥.-

ការយកសំណាកពូជដំណាំ ត្រូវកំណត់នៅក្នុងស្តង់ដារពូជដំណាំរបស់ជាតិ និងស្តង់ដារពូជដំណាំនីមួយៗ ដែលរៀបចំដោយអគ្គនាយកដ្ឋានកសិកម្ម។

**ជំពូកទី៤
ការចាត់ថ្នាក់**

ប្រការ ១៦.-

ផលិតកម្ម និងកែច្នៃពូជដំណាំគ្រប់ប្រភេទ សម្រាប់គោលបំណងធ្វើអាជីវកម្ម និងធ្វើចរាចរណ៍នៅលើទីផ្សារ ត្រូវមានព័ត៌មានស្តីពីចំណាត់ថ្នាក់ពូជដំណាំនៅក្នុងឯកសារស្តីពីសេចក្តីអធិប្បាយពូជដំណាំនោះដែលត្រូវភ្ជាប់ជាមួយពាក្យ ស្នើសុំ និងត្រូវកំណត់ក្នុងស្លាកសម្គាលាព័ត៌មានលើសំបកវេចខ្ចប់ពូជដំណាំ ជាចាំបាច់។

ពូជដំណាំគ្រប់ប្រភេទដែលនាំចូល នាំចេញ ត្រូវមានឯកសារប្រភពដើមស្តីពីបច្ចេកទេសពូជដំណាំដែលចេញ ដោយក្រុមហ៊ុននៃប្រទេសផលិតពូជដំណាំនោះ ក្នុងនោះត្រូវកំណត់នូវព័ត៌មានស្តីពីចំណាត់ថ្នាក់ពូជដំណាំ និងសេចក្តី អធិប្បាយប្រភេទពូជដំណាំនោះ ជាចាំបាច់។

ប្រការ ១៧.-

ចំណាត់ថ្នាក់ពូជដំណាំដែលប្រើប្រាស់នៅក្នុងផលិតកម្មគ្រាប់ពូជដំណាំស្រូវ និងធម្មជាតិមួយចំនួន ក្រោម គោលបំណងអាជីវកម្ម ត្រូវបានកំណត់ជាបីចំណាត់ថ្នាក់រួមមាន៖

៣

១-គ្រាប់ពូជគ្រឹះ(Foundation Seed) ដែលជាគ្រាប់ពូជដំណាំដែលត្រូវបានផលិតដោយ រុក្ខជាតិស្រូវវិទ្យុដែលប្រើប្រាស់គ្រាប់ពូជផ្ទាល់ស្រូវវិទ្យុ។

២-គ្រាប់ពូជចុះបញ្ជី(Registered Seed) ដែលជាគ្រាប់ពូជដំណាំដែលត្រូវបានផលិតដោយប្រើប្រាស់គ្រាប់ពូជគ្រឹះ។

៣-គ្រាប់ពូជវិញ្ញាបនបត្រ(Certified Seed) ដែលជាគ្រាប់ពូជដំណាំដែលត្រូវបានផលិតដោយប្រើប្រាស់គ្រាប់ពូជចុះបញ្ជី។

ជំពូកទី៥
ការកំណត់ស្តង់ដារគុណភាពពូជដំណាំ

ប្រការ ១៨.-

ការកំណត់ស្តង់ដារគុណភាពពូជដំណាំ ត្រូវបានរៀបចំតាមបណ្តាវិធានបច្ចេកទេស និងគោលការណ៍ណែនាំសម្រាប់វាយតម្លៃប្រភេទពូជ និងការត្រួតពិនិត្យគុណភាពពូជដំណាំ រួមទាំងប្រភេទពូជដំណាំដែលមានស្រាប់ និងពូជថ្មីនៃដំណាំ។

ប្រការ ១៩.-

ស្តង់ដារគុណភាពពូជដំណាំ ត្រូវផ្អែកលើលក្ខណៈវិនិច្ឆ័យគោល ដូចខាងក្រោម៖

- ភាពសុទ្ធនៃពន្ធុ
- ភាពសុទ្ធនៃពូជ (គិតជាអត្រាភាគរយ)
- សំណើម (គិតជាអត្រាភាគរយ)
- ដំណុះ (គិតជាអត្រាភាគរយ)
- សុខភាព។

ប្រការ ២០.-

ស្តង់ដារពូជដំណាំរបស់ជាតិ រួមមាន៖

- ១- ស្តង់ដារពន្ធុនៃប្រភេទពូជដែលកំណត់អំពីភាពសុទ្ធរបស់ពូជនៃប្រភេទដំណាំនីមួយៗ។
- ២- ស្តង់ដារពូជដំណាំនីមួយៗដែលកំណត់លក្ខណៈវិនិច្ឆ័យសម្រាប់វាយតម្លៃគុណភាពពូជដំណាំ។

ប្រការ ២១.-

ស្តង់ដារពន្ធុនៃប្រភេទពូជ កំណត់នូវគោលការណ៍ណែនាំរួមសម្រាប់ស្តង់ដារពូជដំណាំ រួមមានបណ្តាវិធានបច្ចេកទេសអប្បបរមាសម្រាប់បញ្ជាក់ភាពសុទ្ធនៃពន្ធុ ការចាត់ថ្នាក់ និងអត្តសញ្ញាណរបស់ប្រភេទពូជ ព្រមទាំងបណ្តាវិធានបច្ចេកទេសត្រូវអនុវត្តនៅក្នុងដំណើរការផលិតកម្មពូជដំណាំ និងដំណើរការនៃការបញ្ជាក់គុណភាពពូជដំណាំ ដែលត្រូវផ្តល់វិញ្ញាបនបត្របញ្ជាក់គុណភាពនៅមុនពេលផ្តល់ការអនុញ្ញាត សម្រាប់ការធ្វើអាជីវកម្ម ឬធ្វើចរាចរណ៍លើទីផ្សារ។

ប្រការ ២២.-

ស្តង់ដារពូជដំណាំនីមួយៗ កំណត់នូវសមាសភាពជាក់លាក់នៃស្តង់ដារ និងវិធានបច្ចេកទេសសម្រាប់វាយតម្លៃ គុណភាពពូជដំណាំ ក្នុងនោះរួមមាន៖ ស្តង់ដារទីវាលពិសោធន៍ (ស្រែ ចម្ការ ស្ថានីយ) ស្ថានភាពនៃស្តង់ដារពូជដំណាំ វិធីសាស្ត្រធ្វើតេស្តគុណភាពពូជដំណាំ ពិធីសារពិសោធន៍វាយតម្លៃប្រភេទពូជ រួមជាមួយទិន្នន័យប្រៀបធៀបសម្រាប់ វាយតម្លៃភាពអនុលោមនៃស្តង់ដារសម្រាប់ប្រតិបត្តិការនីមួយៗខាងលើ។

ប្រការ ២៣.-

អគ្គនាយកដ្ឋានកសិកម្ម ត្រូវរៀបចំចងក្រង និងកំណត់ស្តង់ដារគុណភាពពូជដំណាំ ដោយផ្អែកលើភាពសមស្រប ក្នុងបរិបទនៃព្រះរាជាណាចក្រកម្ពុជា និងអនុលោមតាមស្តង់ដារពូជដំណាំអន្តរជាតិ។

ជំពូកទី៦

នីតិវិធីនៃការត្រួតពិនិត្យគុណភាពពូជដំណាំ

ប្រការ ២៤.-

ពូជដំណាំគ្រប់ប្រភេទដែលអាចអនុញ្ញាតឱ្យធ្វើអាជីវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជាបាន ត្រូវតែជាពូជដំណាំ មានគុណភាពល្អ និងត្រូវឆ្លងកាត់ដំណើរការត្រួតពិនិត្យគុណភាពជាមុន ដោយសមត្ថកិច្ចជំនាញនៃក្រសួងកសិកម្ម រុក្ខា- ប្រមាញ់ និងនេសាទ។

ប្រវត្តបុគ្គល ឬនីតិបុគ្គលដែលធ្វើអាជីវកម្មពូជដំណាំ រួមមានការផលិតនិងកែច្នៃ ការនាំចេញ និងការនាំចូល ពូជដំណាំគ្រប់ប្រភេទ ត្រូវដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់គុណភាពពូជដំណាំ និងចុះបញ្ជីប្រភេទពូជនៅបញ្ជីប្រភេទ ពូជដំណាំរបស់ជាតិ ស្របតាមនីតិវិធីដូចមានចែងក្នុងប្រកាសស្តីពីគំរូពាក្យស្នើសុំនិងនីតិវិធីនៃការផ្តល់វិញ្ញាបនបត្របញ្ជាក់ គុណភាពពូជដំណាំ។

ប្រការ ២៥.-

ដំណើរការត្រួតពិនិត្យគុណភាពពូជដំណាំ សម្រាប់ការផ្តល់វិញ្ញាបនបត្របញ្ជាក់គុណភាពពូជដំណាំ ត្រូវឆ្លង កាត់ដំណាក់កាលដូចខាងក្រោម៖

- ១- ការទទួលពាក្យស្នើសុំ និងសំណាកពូជដំណាំ។
- ២- ពិនិត្យផ្ទៀងផ្ទាត់ប្រភពពូជដំណាំ ចំណាត់ថ្នាក់ពូជដំណាំ និងតម្រូវការផ្សេងទៀត។
- ៣- ដំណើរការត្រួតពិនិត្យនៅលើទីវាល ដើម្បីផ្ទៀងផ្ទាត់ភាពអនុលោមនៃស្តង់ដារ។
- ៤- ត្រួតពិនិត្យនៅដំណាក់កាលក្រោយប្រមូលផលរួមមាន ការកែច្នៃបឋម និងការវេចខ្ចប់។
- ៥- ការយកសំណាកពូជដំណាំដែលបានមកពីការដាំដុះ ដើម្បីធ្វើវិភាគនៅមន្ទីរពិសោធន៍ ដើម្បីផ្ទៀងផ្ទាត់ភាព អនុលោមនៃស្តង់ដារគុណភាពពូជដំណាំ។
- ៦- ការផ្តល់វិញ្ញាបនបត្រ និងស្លាកសម្គាល់ការបញ្ជាក់វិញ្ញាបនបត្រ។

ប្រការ ២៦.-

ដំណើរការត្រួតពិនិត្យគុណភាពពូជដំណាំ សំដៅដល់ការត្រួតពិនិត្យលើការអនុវត្តពិធីសារបច្ចេកទេស ដើម្បីផ្ទៀងផ្ទាត់ និងវាយតម្លៃភាពអនុលោមលើគ្រប់ប្រតិបត្តិការដែលត្រូវអនុវត្ត ក្នុងគោលបំណងធានានូវគុណភាពពូជដំណាំស្របតាមស្តង់ដារពូជដំណាំរបស់ជាតិ។

នីតិវិធីនៃការត្រួតពិនិត្យគុណភាពពូជដំណាំ ត្រូវបានកំណត់ក្នុងស្តង់ដារពូជដំណាំនីមួយៗដែលរៀបចំដោយអគ្គនាយកដ្ឋានកសិកម្ម។

**ជំពូកទី៧
អវសានប្បញ្ញត្តិ**

ប្រការ ២៧.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ ២៨.-

អគ្គលេខាធិការ អគ្គាធិការ នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ប្រធាននាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល ប្រធានអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្ត ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

រាជធានីភ្នំពេញ ថ្ងៃទី...០២...ខែ...កក្កដា...ឆ្នាំ២០១៧

រដ្ឋមន្ត្រី



ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

វេង សាខុន

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- ក្រសួងពាណិជ្ជកម្ម
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- សាលារាជធានី ខេត្ត
- ដូចប្រការ២៨
- រាជកិច្ច ✓
- ឯកសារ កាលប្បវត្តិ

រក្សាសិទ្ធិ និងបោះពុម្ពដោយ
អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
នៃ ទីស្តីការគណៈរដ្ឋមន្ត្រី